

English-Khmer Phrasebook
with
Useful Wordlist
(for Cambodians)

Center for Applied Linguistics

English-Khmer Phrasebook
with
Useful Wordlist

(for Cambodians)

សៀវភៅ ប្រយោគអង្គក្នុង-ខ្មែរ

សម្រាប់ ខ្មែរទូទៅ

Center for Applied Linguistics

The Center for Applied Linguistics has responded to the urgent need created by the immigration of thousands of Indochinese refugees to this country by developing materials for use by the refugees and others working with them. It is our hope that this present work, designed specifically for Cambodian refugees, will contribute to bridging the language and cultural barriers, and help the refugees to take their place as new members of American society.

Library of Congress Catalog Card No.: 80-66143
ISBN: 87281-115-8

Copyright © 1980
By the Center for Applied Linguistics
1611 North Kent Street
Arlington, Virginia 22209

Printed in the U.S.A.

ENGLISH-KHMER PHRASEBOOK

Contents

	Introduction	v
	Map of the United States	vii
	The 50 States and Important Cities	viii
Unit 1	Coping with the Language Barrier	1
Unit 2	Useful Forms of Etiquette	4
Unit 3	Giving Information about Yourself	7
Unit 4	Recognizing Signs	12
Unit 5	Converting Weights and Measures	15
Unit 6	Using Numbers	18
Unit 7	Dealing with Money	22
Unit 8	Dealing with Time	25
Unit 9	Locating Things	28
Unit 10	Describing Things and People	32
Unit 11	Doing Things	40
Unit 12	Going Places	50
Unit 13	Conveying Information	58
Unit 14	Health	62
Unit 15	Food	66
Unit 16	Clothing	71
Unit 17	Housing	77
Unit 18	Jobs	83
Unit 19	About Schools	87
	KHMER-English Wordlist	93
	ENGLISH-Khmer Wordlist	107

សៀវភៅ ប្រយោគអង់គ្លេស-ខ្មែរ

មាតិការឿង

	រសចក្កិវដ្តិម	vi
Unit 1	ការពុះពារទស្សន៍របស់ក្មេងៗភាសា	1
Unit 2	របៀបសិលាបក្រសែមនាស់វិថី	4
Unit 3	ស្តាប់ភាសាខ្មែរដ៏ស្រស់ស្អាត	7
Unit 4	ការសំភាសន៍សញ្ញា	12
Unit 5	ទម្ងន់និងប្រយ័ត្ន	15
Unit 6	ការប្រើប្រាស់	18
Unit 7	ការប្រើប្រាស់កាល	22
Unit 8	ការប្រើប្រាស់ទេសា	25
Unit 9	ទិព្វនិងទិសរបស់	28
Unit 10	របៀបរាប់អំពីរបស់និងបន្តសូរ	32
Unit 11	រដ្ឋការផ្សេងៗ	40
Unit 12	ទេវកន្លែងៗ	50
Unit 13	ការបង្ហាញភាសា	58
Unit 14	សុខភាព	62
Unit 15	ម្ហូបអាហារ	66
Unit 16	សំរេចរកបំណង	71
Unit 17	ផ្ទះនិងវិញ្ញា	77
Unit 18	ការស្វា	83
Unit 19	អំពីសាលា	87
	បញ្ជីពាក្យ ខ្មែរ - អង់គ្លេស	93
	បញ្ជីពាក្យ អង់គ្លេស - ខ្មែរ	107

INTRODUCTION


The English phrases in this book are grouped by subject and are selected for their directness, brevity, and relevance to the needs of newly arrived residents of the United States. They are, for the most part, presented in the form of short, two-line dialogues.

The phrases and supplementary vocabulary in the 19 units cover a wide range of situations and serve to introduce new Cambodian residents to the daily activities of American life. The two wordlists provide terms which are most frequently needed. In many phrases, the important English words and their Khmer equivalents are underlined. The cassette tapes which accompany this phrasebook are available separately, and provide spoken models of both the English and Khmer phrases.

As with all phrasebooks, this one is not intended as a step-by-step textbook for learning English. It is intended as a handy reference book for immediate use when English phrases or words are needed.

This phrasebook is largely an adaptation of the Vietnamese-English Phrasebook (CAL, 1975) by Nguyen Hy Quang. It is based on needs as experienced by Indochinese families who have been arriving in the United States since 1975. This Cambodian edition has been adapted and translated by Samnang Soeur and Chanthavy Soeur. The calligraphy was done by Yonnara Keng.

Map of the United States -- *ໄຕ້ຣ໌ໂຣດອອກປຸ່ມຕາຍອີກ*




THE 50 STATES:

ALABAMA	18
ALASKA	49
ARIZONA	42
ARKANSAS	30
CALIFORNIA	48
COLORADO	40
CONNECTICUT	7
DELAWARE	10
FLORIDA	17
GEORGIA	16
HAWAII	50
IDAHO	44
ILLINOIS	28
INDIANA	23
IOWA	27
KANSAS	34
KENTUCKY	21
LOUISIANA	31
MAINE	1
MARYLAND	11
MASSACHUSETTS	1
MICHIGAN	24
MINNESOTA	26
MISSISSIPPI	19
MISSOURI	29
MONTANA	38
NEBRASKA	35
NEVADA	47
NEW HAMSHIRE	2
NEW JERSEY	8
NEW MEXICO	41
NEW YORK	4
NORTH CAROLINA	14

IMPORTANT CITIES:

NORTH DAKOTA	37	Atlanta, Georgia	16
OHIO	22	Baltimore, Maryland	11
OKLAHOMA	33	Boston, Massachusetts	5
OREGON	46	Chicago, Illinois	28
PENNSYLVANIA	9	Cleveland, Ohio	22
RHODE ISLAND	6	Dallas, Texas	32
SOUTH CAROLINA	15	Denver, Colorado	40
SOUTH DAKOTA	36	Detroit, Michigan	24
TENNESSEE	20	Honolulu, Hawaii	50
TEXAS	32	Los Angeles, California	48
UTAH	43	Miami, Florida	17
VERMONT	3	New Orleans, Louisiana	31
VIRGINIA	13	New York, New York	4
WASHINGTON	45	Philadelphia, Pennsylvania	9
WEST VIRGINIA	12	Richmond, Virginia	13
WISCONSIN	25	Salt Lake City, Utah	43
WYOMING	39	San Francisco, California	48
		Seattle, Washington	45
		Washington, D.C.	

UNIT 1
 COPING WITH THE LANGUAGE BARRIER
 ការព្យួរពារលើឧបសគ្គភាសា



What is your name?

-- My name is Sokha.

(I am sorry) I don't understand.

I don't speak English (very well).

I don't know very much English.

Please speak slowly.

I still don't understand. Please say that again.

Do you understand?

-- Yes. I understand.

-- No. I don't understand.

(Speaker pointing to a fork):

What is this in English?

(What do you call this?)

-- It is a fork.

I don't understand this. Can you help me?

អ្នកឈ្មោះអ្វី ?

-- ខ្ញុំឈ្មោះ សុខា

អត់ទោស ខ្ញុំអ្វីយល់ទេ

ខ្ញុំអ្វីសូន្យចេះនិយាយអង់គ្លេស

ខ្ញុំអ្វីសូន្យចេះអង់គ្លេស

សូមនិយាយយឺតៗ

ខ្ញុំនៅតែមិនយល់ ។ សូម
 និយាយម្តងទៀត ។

អ្នកយល់ទេ ?

-- បាទ ខ្ញុំយល់ ។

-- ទេ ខ្ញុំអ្វីយល់ទេ ។

(អ្នកនិយាយចង្អុលទោសថា)
 រឺចំបស់នេះជាអ្វី ជាភាសាអង់គ្លេស ?

វាជាសម្លាញ់

ខ្ញុំមិនយល់ទេ ។ រឺអ្នកដឹង
 ខ្ញុំបានទេ ?

I understand some of it.

ខ្ញុំយល់ខ្លះ ។

I understand all of it.

ខ្ញុំយល់ទាំងអស់

I don't understand all of it.

ខ្ញុំមិនយល់ទាំងអស់ទេ

I can speak French.

ខ្ញុំអាចនិយាយភាសាបារាំង

Do you speak French?

អ្នកនិយាយបារាំងទេ ?

I want to learn more English.

ខ្ញុំចង់រៀនអង់គ្លេសបន្ថែមទៀត ។

Thank you for helping me learn more English.

អរគុណ ដោយជួយខ្ញុំរៀនអង់គ្លេសបន្ថែមទៀត

I am studying English at school.

ខ្ញុំកំពុងរៀនអង់គ្លេសនៅសាលា ។

I am studying English at home.

ខ្ញុំកំពុងរៀនអង់គ្លេសនៅផ្ទះ ។

I am studying English with an American friend.

ខ្ញុំកំពុងរៀនអង់គ្លេសជាមួយមិត្តសារមេរិកាំងម្នាក់

(Pointing to a written word:)

How do you say this word?

(ចង្អុលទៅពាក្យសរសេរមួយ)
តើ អ្នកថាពាក្យនេះយ៉ាងម្តេច ?

What does this word mean?

ពាក្យនេះមានន័យយ៉ាងម្តេច ?

What does this sentence mean?

តើឃ្លានេះមានន័យយ៉ាងម្តេច ?

Does anybody here speak Khmer?

តើមាននរណានិយាយខ្មែរទេ ?

Is there a Khmer-English dictionary here?

តើមានវចនានុកថ ខ្មែរ-អង់គ្លេស ទេ នៅទីនេះ ?

Is there an English-Khmer dictionary here?

តើមានវចនានុកថ អង់គ្លេស-ខ្មែរ ទេ នៅទីនេះ ?

How do you say it?

តើ អ្នកថាវាយ៉ាងណា ?

That is very difficult.

នោះជាការពិបាកណាស់

That is easy.

I don't know how to say it in English.

I am learning more English every-day.

Did I say it right?

How do you spell your name?

-- It is S-O-K-H-A.

How do you spell "school"?

-- It's S-C-H-O-O-L.

Did I spell this word right?

-- That's not right. "School" is spelled S-C-H..., not S-K ...

I have brought a friend along to help me with my English.

This is Khai Sarik, a good friend of mine.

The alphabet: *អក្សរ*

A B C D E F G H I J K L M N O P Q
R S T U V W X Y Z

វាជាការស្រួលណាស់

ខ្ញុំមិនដឹងនិយាយជាអង់គ្លេសបានទេ ក្នុងភាសាអង់គ្លេស ។

ខ្ញុំរៀនអង់គ្លេសរៀនច្រើនរាល់ថ្ងៃ ។

តើខ្ញុំនិយាយត្រឹមត្រូវទេ ?

តើអក្សររបស់អ្នកយ៉ាងណា ?
គឺជា S-O-K-H-A.


តើអក្សររបស់ "សាលា" យ៉ាងណា ?
គឺជា S-C-H-O-O-L.

តើខ្ញុំបកបញ្ជីពាក្យនេះត្រឹមត្រូវទេ ?
វាមិនត្រឹមត្រូវទេ "School"
ប្រកប S-C-H...,
មិនមែន S-K... ទេ ។

ខ្ញុំបាននាំមិត្តខ្ញុំមកជួយអង់គ្លេស
ស្របខ្ញុំក្នុងភាសាអង់គ្លេស ។

នេះជា ខ្ញុំ សារិក មិត្តស្នេហារបស់ខ្ញុំ ។

UNIT 2
 USEFUL FORMS OF ETIQUETTE
 របៀបនិយាយគួរសមភាសាខ្មែរ



Hello. (or Hi .)

សួស្ដី
N ត

Good morning.

អរុណសួស្ដី
N ត

Good afternoon.

លាយភាសួស្ដី
ហ N ត

Good evening.

ទីវាសួស្ដី
N ត

Goodbye.

សំរាបលា

Good night.

ព្រឹកសួស្ដី
N ត

How are you?

សុខសប្បាយដែរទេ ?

-- I am fine. Thank you.

ខ្ញុំសុខសប្បាយទេ ។ អរគុណ ។
 តើអ្នកយ៉ាងណាដែរ ?

And you?

-- I am fine, too.

ខ្ញុំក៏សុខសប្បាយទេដែរ

Thank you (very much).

អរគុណណាស់

-- You are welcome.

-- ប្រសិនបើទេ

-- Don't mention it.

-- កុំនិយាយស្ដី

*Thanks.

អរគុណ

* Thanks a lot.

អរគុណអណ្តើក

Excuse me.

សុំទោសខ្ញុំ

Pardon me.

សុំអត់ទោស

I am sorry.

ខ្ញុំសុំទោស

That is very good.

វាជាការល្អណាស់

Congratulations.

សុំសរសើរ

My name is

ឈ្មោះខ្ញុំគឺ

This is Mr.

នេះជាស្រីក្រសួង

This is Mrs.

នេះជាស្រីក្រសួង

This is Miss

នេះជាស្រីក្រសួង

I am pleased to meet you.

ខ្ញុំមានសេចក្តីរីករាយនឹងជួបអ្នក ។

Please come in.

សូមចូលមក

Please sit down.

សូមអង្គុយ

* Good luck.

សូមឱ្យបានជួបជុំសំណាងល្អ ។

Have a good trip.

សូមឱ្យទិដ្ឋភាពបានល្អសប្បាយ ។

* Have a good day.

សូមឱ្យបានសប្បាយរីករាយ

-- Thank you. You, too.

-- អរគុណ ។ អ្នកក៏អរគុណដែរ

* So long.

លាសិនហើយ

* I'll see you later.

ខ្ញុំនឹងជួបអ្នកទៅក្រោយទៀត

*Take care.

*ថែសន្សំថែក្សាខ្លួនសិនទេ? ។

Thank you. That s very nice
of you.

អរគុណ ។ អ្វីក៏សំរិទ្ធក្នុងស្នូលណាស់

*May I help you?

តើខ្ញុំស្តុបអ្នកសិនបានទេ ?

អ្នកប្រទេសលាវ ឬ អាមេរិកកំរើស ប្រើប្រាស់សម្លេងសាកសម្លាញ់ (*) ។ ដើម្បី
នឹងប្រើប្រាស់នេះ ឱ្យប្រក្រតីស្ត អ្នកប្រក្រតីនេះ គាត់ត្រូវសម្របសម្រួល ។

Note:

Phrases marked with an asterisk (*) are those you may hear
Americans use when they speak to you; to use them correctly
yourself, you need to know more English.

UNIT 3

GIVING INFORMATION ABOUT YOURSELF

ផ្តល់ព័ត៌មានអំពីខ្លួនឯង



My name is Sok Borei.

ខ្ញុំឈ្មោះ: សុខ បូរី

My family name is Sok (or,
My surname is Sok; or also,
My last name is Sok).

ឈ្មោះ: សីតា ខ្ញុំគឺ សុខ
ឬឈ្មោះ: ក្រុមស្នាក់នៅ ខ្ញុំគឺ សុខ

My given name is Borei (or also,
My first name is Borei).

ឈ្មោះ: របស់ខ្ញុំគឺ បូរី

I do not have a middle name.

ខ្ញុំគ្មាន ឈ្មោះ: កណ្តាលទេ

I only use my given name Borei.

ខ្ញុំប្រើតែឈ្មោះ: ខ្ញុំបូរី

We only use our given names.

យើងសុំប្រើតែឈ្មោះ: របស់សេដ្ឋកិច្ច

Sok Borei is how I write my
name the Cambodian way.

សុខ បូរី គឺជាទម្រង់ប្រែខ្ញុំសរសេរ
ឈ្មោះ: ខ្ញុំ តាមវិធីសាស្ត្រ ។

Borei Sok is how to write
my name the American way.

បូរី សុខ គឺជាទម្រង់ប្រែខ្ញុំសរសេរ
ឈ្មោះ: ខ្ញុំ តាមស្ថាប័នអាមេរិក ។

The American way has the given name first.

របៀបសម្រាប់របស់អាមេរិកាំង គេដាក់ឈ្មោះលើដំបូង ។

The Cambodian way has the family name first.

របៀបសម្រាប់របស់ខ្មែរ គេដាក់ឈ្មោះជីតាមុន ។

Call me Borei. That is the name I go by.

ហៅខ្ញុំ បូរី ។ នេះជាឈ្មោះទំនើងខ្ញុំ ។

(Speaker introducing wife:) This is my wife Neary.

(អ្នកនិយាយបង្ហាញប្រពន្ធ) នេះគឺប្រពន្ធខ្ញុំ នារី

(Speaker introducing husband:) This is my husband Borei.

(អ្នកនិយាយបង្ហាញប្តី) នេះគឺប្តីខ្ញុំ បូរី ។

This is my son Sopheap.

នេះគឺជាកូនខ្ញុំ សុភាពា ។

What is your last name (family name)?

ឈ្មោះជីតាអ្នកអ្វី ? (ឈ្មោះប្រក្រតី)

-- My last name (family name) is Sok.

-- ឈ្មោះជីតាខ្ញុំគឺ សុខ

What is your first name?

ឈ្មោះសាច់របស់អ្នកអ្វី ?

-- My first name is Borei.

-- ឈ្មោះសាច់របស់ខ្ញុំ បូរី

This is my daughter Tevy.

នេះជាកូនស្រីខ្ញុំ ទេវី

Excuse me. What is your name?

អភ័យទោស, អ្នកឈ្មោះអ្វី ?

How do you spell your name?

អ្នកប្រកបឈ្មោះអ្នកយ៉ាងម្តេច ? ក្របកប B-O-R-E-I.

-- It is B-O-R-E-I.

How do say it?

អ្នកអានថាម្តេច ?

Where are you from?

អ្នកនឹងមកពីប្រទេសណា ? ខ្ញុំមកពីកម្ពុជា ខ្មែរ ។

-- I am from Cambodia.

I am Khmer.

ខ្ញុំជាខ្មែរ

Where were you born?

នៅភ្នំពេញ

-- I was born in Phnom Penh, Cambodia.

-- ខ្ញុំនៅភ្នំពេញ កម្ពុជា

How do you spell it?

នៅភ្នំពេញ ប្រកបដោយភ្នំពេញ

-- It is P-H-N-O-M, and P-E-N-H.

-- ប្រកប P-H-N-O-M P-E-N-H

When were you born?

នៅភ្នំពេញ ថ្ងៃ ១១ ខែ ១៩៤០

-- I was born on May 17, 1940 (May seventeenth, nineteen forty).

ខ្ញុំនៅភ្នំពេញ ថ្ងៃ ១៧ ខែ ១៩៤០

What is your date of birth?

នៅថ្ងៃ ១៧ ខែ ១៩៤០

How many children do you have?

នៅភ្នំពេញ មាន ៤ កូន

-- I have four children.

-- ខ្ញុំមាន ៤ កូន

Do you have relatives in the US?

នៅភ្នំពេញ មាន ប្អូន ប្អូនសាច់ញាតិ ក្នុង អាមេរិក?

-- No. I don't have any relatives in the US.

-- ទេ, ខ្ញុំ គ្មាន ប្អូន ប្អូនសាច់ញាតិ ក្នុង អាមេរិក ទេ

I have an American sponsor.

ខ្ញុំ មាន អ្នកសាទរ ជា អាមេរិកាំង

I don't have a sponsor.

ខ្ញុំ គ្មាន អ្នកសាទរ

My daughter married an American citizen.

កូនស្រី ខ្ញុំ បាន កាន់ អាពាហ៍ពិពាហ៍ ជា អាមេរិកាំង

My daughter has American citizenship.

កូនស្រី ខ្ញុំ មាន សញ្ជាតិ ជា អាមេរិកាំង

I am being sponsored by a voluntary agency.

ខ្ញុំ ត្រូវ បាន គាំទ្រ ដោយ អង្គការ ប្រឈម មេរិកាំង

The name of the agency is ...

អង្គការ មេរិកាំង ប្រឈម មេរិកាំង

I have a (green) Immigrant Registration Card.

ខ្ញុំមានកាត (បៃតង) ជននិគម

The registration number of my card is ...

លេខកាតរបស់ខ្ញុំគឺ ...

I do not have a passport.

ខ្ញុំគ្មានប័ណ្ណស៊ីវិលនិងទេស

All my papers were lost.

សំបុត្រសំគាល់ខ្លួនទស្សន៍របស់ខ្ញុំបាត់អស់ហើយ

I finished primary school.

ខ្ញុំរៀនចប់សាលាបឋមសិក្សា

I finished secondary school.

ខ្ញុំរៀនចប់សាលាមធ្យមសិក្សា

I finished college.

ខ្ញុំរៀនចប់បរិញ្ញាស័យ

THE FAMILY

គ្រួសារ

parents	មាតាបិតា , ឪពុកម្តាយ
father	ឪពុក
mother	ម្តាយ
father-in-law	ឪពុកទ្រកុក
mother-in-law	ម្តាយទ្រកុក
grandparents	ស៊ីដូនស៊ីតា
grandfather	ស៊ីតា
grandmother	ស៊ីដូន
grandchildren	ទេច
children	កូន ទេច
child	ទេច
son	កូនប្រុស
daughter	កូនស្រី
stepson	កូនច្បងប្រុស
stepdaughter	កូនច្បងស្រី

Giving Information ...

son-in-law	កូនប្រុសក្រប្រុស
daughter-in-law	កូនប្រុសស្រី
husband	ប្តី
wife	ប្រពន្ធ
brother	បងប្អូនប្រុស
sister	បងប្អូនស្រី
older brother	បងប្រុស
younger brother	ប្អូនប្រុស
older sister	បងស្រី
younger sister	ប្អូនស្រី
half brother	បងប្អូនប្រុស ឪពុកក្រប្រុស ម្តាយសាមញ្ញ
half sister	បងប្អូនស្រី ឪពុកក្រប្រុស ម្តាយសាមញ្ញ
relatives	សាមញ្ញ
uncle	បងប្អូន
aunt	សាមញ្ញ
cousin	បងប្អូនស្រី ប្អូនម្តាយ
niece	កូនស្រី
nephew	កូនប្រុស

UNIT 4
 RECOGNIZING SIGNS
 ការសម្គាល់សញ្ញា



Entrance	ផ្លូវចូល
Exit	ផ្លូវចេញ
Push	ទុក
Pull	ដាញ
Danger	ប្រយ័ត្ន អាចមានទ្រុឌក្នុង
Restroom	បន្ទប់ទឹក
Ladies <u>or</u> Women	បន្ទប់ទឹកស្រី
Gentlemen <u>or</u> Men	បន្ទប់ទឹកប្រុស
Emergency Exit	ផ្លូវចេញ ពេលមានអាសន្ន
Fire Escape	ផ្លូវរត់ពេលភ្លើងឆេះ
Fire Alarm	សញ្ញាពេលភ្លើងឆេះ
No Littering	ហាមមិនឱ្យបោសសំអាត
No Smoking	ហាមមិនឱ្យដក់បារី

Recognizing Signs

No Admission	ហាមចូលទិញឆ្នួល
Step Up	ជំរុំឡើង
Step down	ចុះជំរុំ
Wet Paint	ផ្ទាំងស្រទាចិក
For Sale	សំរាប់លក់
For Rent	សំរាប់ជួល
Beware of dog	មានទឹក
Hours: 9:00 a.m. - 5:00 p.m.	ម៉ោង ៩ ព្រឹក - ៥ ០០ ល្ងាច
Keep off the grass	កុំទើបសាន់ស្រូវ
Hospital	បន្ទីរពេទ្យ
U.S. Mail	ក្រសួងរ៉ូបលសាលសរបស់អាមេរិក
Post Office	ប៉ុស្តិ៍សំបុត្រ
Bank	ធនាគារ
Elevator	កាល់ស៊ី ឬ បន្ទប់យោងឡើងចុះ
Stairs	ជំរុំ
Up	ឡើង
Down	ចុះ
Exact Fare Only	ត្រឹមត្រូវតែម្ដងសំរាប់មកទិញ

Recognizing Signs

Delivery in Rear

ដីកាសំច្ងៃសរសេរខាងក្រោយ

Out of Order

បិទស៊ីក , ខូច

To Lobby

ទៅកន្លែងជាំជាន់ទី១

Wet Floor

ក្តៅ ឬ អង្គ ទឹក

North

ខាងជើង

South

ខាងត្បូង

East

ខាងកើត

West

ខាងលិច

Waiting Room

បន្ទប់រង់ចាំ

Use Nickels, Dimes, or
Quarters

ប្រើ ៥ លាន , ១០ លាន ,
ឬ ២៥ លាន

Change

ដូលក្រុកស្រាតូច ឬ កាត់


UNIT 5
CONVERTING WEIGHTS AND MEASURES

ပြောင်းလဲခြင်းများ


1 meter မီတာ

1 yard ယာ့ဒ်

- 1 inch ၅ မီလီမီတာ = ၂.၅ ဇင်တီမီတာ
 1 foot (12 in.) ၅ ယာ့ဒ် = ၅၂ မီလီမီတာ
 1 yard (3 ft) ၅ ယာ့ဒ် = ၈၈ မီလီမီတာ
 1 mile (1760 yd) ၅ ယာ့ဒ် = ၁၈၀၀ မီလီမီတာ




inches
(cm.) (in.)



ຄູ່ສູ່ສັ່ງສູ່ສູ່

1 teaspoon	໑ ສົບາບຸກກາຄອນ
1 tablespoon	໑ ສົບາບຸກກາຕູ່ລຳ
1 fluid ounce	໐, ໖ ຄັ້ງ ສົບຸກ
1 cup (8 fluid ounces)	໐, ໒ ຄັ້ງ ສົບຸກ
1 pint (2 cups)	໐, ໔ ຄັ້ງ ສົບຸກ
1 quart (2 pints)	໐, ໖ ຄັ້ງ ສົບຸກ
1 gallon (4 quarts)	໐, ໖ ຄັ້ງ ສົບຸກ



1 quart


໑ ສົບຸກ = ໑.໐ ປີ່ quarts

ສາກາລສາກາລ


໒໑໒ ຫຼາກສິນຮົ່ວ	໑໐໐ ສາກາລສາກາລ
໑໒໒	໕໐
໑໐໒	໒໐
໘໒	໑໐
໖໒	໕
໕໐	໐
໓໒	- ໑໐
໑໒	- ໑໕, ໔
໐	- ໒໐
- ໒	- ໓໐
- ໒໒	- ໔໐

$$\text{ສົບຸກສາກາລສາກາລ} = (\text{ສົບຸກຫຼາກສິນຮົ່ວ} - ໓໒) \times \frac{5}{9}$$

$$\text{ສົບຸກຫຼາກສິນຮົ່ວ} = \left(\frac{9}{5} \times \text{ສົບຸກສາກາລສາກາລ} \right) + ໓໒$$




Converting ...



1 ounce (1 oz)	28,35 ក្រាម
1 pound (1 lb)	0,45 គីឡូក្រាម
1 ton (2000 lbs)	0,90 តោន
1 ក្រាម	0.035 ounce
1 គីឡូក្រាម	2.200 pounds
1 តោន	1.100 tons

UNIT 6
USING NUMBERS

การนับ



Cardinal numbers:

0	zero						
1	one	11	eleven	21	twenty-one	200	two hundred
2	two	12	twelve	22	twenty-two	1,000	one thousand
3	three	13	thirteen	30	thirty	2,000	two thousand
4	four	14	fourteen	40	forty	10,000	ten thousand
5	five	15	fifteen	50	fifty	100,000	one hundred
6	six	16	sixteen	60	sixty		thousand
7	seven	17	seventeen	70	seventy	1,000,000	one million
8	eight	18	eighteen	80	eighty		
9	nine	19	nineteen	90	ninety		
10	ten	20	twenty	100	one hundred		

Ordinal numbers (លេខរៀង) :

1st	first	20th	twentieth
2nd	second	30th	thirtieth
3rd	third	100th	hundredth
4th	fourth	1000th	thousandth
5th	fifth	1/2	one-half
6th	sixth	1/3	one-third
7th	seventh	2/3	two-thirds
8th	eighth	1/4	one-fourth (or one quarter)
9th	ninth	3/4	three-fourths (or three quarters)
10th	tenth	5/8	five-eighths

What is your phone number?

-- My phone number is 643-8709
(six four three, eight seven
oh nine.)

តើលេខទូរស័ព្ទអ្នកប៉ុន្មាន ?

-- លេខទូរស័ព្ទខ្ញុំគឺ ៦៤៣-៨៧០៩

What is the room number?

-- The room number is 532 (five
thirty-two).

បន្ទប់អ្នកលេខប៉ុន្មាន ?

-- បន្ទប់ខ្ញុំលេខ ៥៣២

What is the house number?

-- The house number is 1246
(twelve forty-six).

ផ្ទះលេខប៉ុន្មាន ?

-- ផ្ទះលេខ ១២៤៦

Do you have a Social Security
number?

-- Yes. I do. My Social Security
number is 465-54-9908.

តើអ្នកមានលេខសន្តិសុខ ?

-- បាទ ខ្ញុំមាន ។ លេខសន្តិសុខ
ខ្ញុំគឺ ៤៦៥-៥៤-៩៩០៨

How many children do you have?

-- I have two children.

តើអ្នកមានកូនចៅប៉ុន្មាន ?

-- ខ្ញុំមានកូន ២

How much time do you need?

-- I need three days.

តើអ្នកត្រូវការពេលវេលាប៉ុន្មាន ?

-- ខ្ញុំត្រូវការពេលវេលា ៣ ថ្ងៃ

How much money do you have?

-- I have twenty dollars.

តើអ្នកមានប្រាក់ប៉ុន្មាន ?

-- ខ្ញុំមានប្រាក់ ២០ ដុល្លារ

How much is this?

-- It's \$2.98 (two ninety-eight)

តើវានេះចំនួនប៉ុន្មាន ?

-- វាជា ២ ដុល្លារ ៩៨ មែន

How much would it cost?

-- It would cost about ten dollars.

តើវាថ្លៃប៉ុន្មាន ?

-- វាថ្លៃ ១០ ដុល្លារ

How old are you?

-- I am 36 years old.

អ្នកអាយុប៉ុន្មាន ?

-- ខ្ញុំអាយុ ៣៦ ឆ្នាំ

How tall are you?

-- I am five feet four (inches).

អ្នកកំពស់ប៉ុន្មាន ?

-- ខ្ញុំកំពស់ ៥ ហ្វីត និង ៤ អ៊ីញ

How much do you weigh?

-- I weigh 135 pounds.

អ្នកទម្ងន់ប៉ុន្មាន ?

-- ខ្ញុំទម្ងន់ ១៣៥ ផោន

How long is this?

-- It is 64 inches.

តើវាវែងនេះប្រវែងប៉ុន្មាន ?

-- វាប្រវែង ៦៤ អ៊ីញ

How heavy is it?

-- It is about 25 pounds.

តើវាធ្ងន់នេះធ្ងន់យ៉ាងណា

-- វាទម្ងន់ ២៥ ផោន

How much gas can this hold?

-- It can hold two gallons.

តើវាវែងនេះអាចរៀបរយស្រាប់បានប៉ុន្មាន ?

-- វាអាចស្រាប់បាន ២ ហ្គាឡុង

How much water should I use?

-- Use about three cups.

តើខ្ញុំគួរតែប្រើទឹកប៉ុន្មាន ?

-- ប្រើប្រទប់បាល ៣ កែវ

What is the temperature today?

-- It is about 85 degrees.

តើអាកាសអ្វីថ្ងៃនេះយ៉ាងធូលី ?

-- វាប្រទប់បាល ៨៥ ដឺក្រេ

Is it very cold outside?

-- Yes. It's 24 degrees.

តើវាខ្លាំងណាស់រហូតដល់ត្រជាក់ ?

-- បាទ ។ គឺ ២៤ ដឺក្រេ

Is it very hot outside?

-- Yes. It's 96 degrees.

តើ វា ក្ដៅ ខ្លាំង ណាស់ ឬ ?

-- បាទ វា ក្ដៅ ៩៦ ដឺក្រេ

Who wants to be first?

-- I want to be first.

ស្រុក ណា ចង់ បាន មុន គេ (ទី ១) ?

-- ខ្ញុំ ចង់ បាន មុន គេ (ទី ១)

Is this the first time?

-- No. This is the second time.

តើ នេះ សារ ទី ១ ឬ ?

-- ទេ នេះ សារ ទី ២

Excuse me. Where is the rest room?

-- The third door on the left.

សូម ទោស, តើ បន្ទប់ បំប្រាស់ ទៅ ណា ?

-- ទ្វារ ទី ៣ ទៅ ខាង ឆ្វេង

What is the date today?

-- It is Thursday, the 25th (twenty-fifth).

ថ្ងៃ នេះ សារ ថ្ងៃ អ្វី ?

-- ថ្ងៃ ពុធ ថ្ងៃ ទី ២៥

Is this the last one?

-- Yes. This is the last one.

-- No. This is the next to last.

-- No. There are three/many more.

តើ នេះ សារ ចុង ក្រោយ បង្អស់ ឬ ?


-- បាទ, នេះ សារ ចុង ក្រោយ បង្អស់

-- ទេ, នេះ សារ មុន ចុង ក្រោយ បង្អស់ មួយ ច្រើន

-- ទេ, មាន ៣ / ច្រើន បី បួន ច្រើន

UNIT 7
DEALING WITH MONEY

ការប្រើប្រាស់កាស



dollar (\$) (\$1.00)

half-dollar , fifty cents (\$.50 ; 50¢)

quarter , twenty-five cents (\$.25 ; 25¢)

dime , ten cents (\$.10 ; 10¢)

nickel , five cents (\$.05 ; 5¢)

penny/cent (¢) (\$.01 ; 1¢)

ដុល្លារ

កន្លះដុល្លារ , ៥០ រោល

គួបរោល , ២៥ រោល

ដាម , ១០ រោល

និក្រូត , ៥ រោល

ប៊ិនតី , ១ រោល

Do you have any money?

-- Yes. I have some money.

-- No. I don't have any money.

តើអ្នកមានប្រាក់កាសទេ ?

-- បាទ , ខ្ញុំមានខ្លះប៉ុន្តែ

-- ទេ , ខ្ញុំគ្មានប្រាក់កាសទេ

How much money do you have?

-- I have 10 dollars.

-- I don't have enough money.

តើអ្នកមានប្រាក់ប៉ុន្មាន ?

-- ខ្ញុំមាន ១០ ដុល្លារ

-- ខ្ញុំមានប្រាក់ក្រុកប៉ុន្មាន

Do you have change for a dollar?

តើអ្នកមានប្រាក់ដូរ ១ ដុល្លារ ទេ ?

Do you have change for a quarter?

តើអ្នកមានប្រាក់ដូរ ២៥ រោល ទេ ?

Dealing with Money

Do you have change for a one/a five?

អ្នកមានប្រាក់ដូលរំលាប់
រូបិយ ១ / រូបិយ ៥ ទេ ?

How much do I owe you?

តើខ្ញុំសំបាក់អ្នកប៉ុន្មាន ?

-- You owe me three dollars and
thirty-five cents.

-- អ្នកសំបាក់ខ្ញុំ បាដុល្លារ និង ៣៥ មែន

How much would it cost?

តើវាថ្លៃប៉ុន្មាន ?

-- It would cost a lot of money.

-- វាថ្លៃច្រើន

You gave me a dime too much.

អ្នកឱ្យខ្ញុំលើសសំបុកមែន

I'm afraid you made a mistake.

ខ្ញុំស្រឡាញ់អ្នកធ្វើខុសហើយ

How much is this?

របស់នេះថ្លៃប៉ុន្មាន ?

-- It's \$1.95 (one ninety five)
plus tax.

-- វា ១ ដុល្លារ ៩៥ មែន ហើយ
ថ្លៃបន្ថែម អាករទៀត

-- It's \$1.95 including tax.

-- វា ១ ដុល្លារ ៩៥ មែន រួមទាំង ពន្ធ

នូវស្រុកអាចារិក ត្រូវប្តូរដល់លក់ដាក់ ឱ្យលើសនេះ

មិនទាន់គិតពន្ធទេ ។ ត្រូវប្តូរដល់ខ្ញុំស្រុកអាចារិកដុល្លារ ។ ។

Does this include tax?

តើរបស់នេះគិតពន្ធហើយឬទេ ?

Will you take a check?

តើអ្នកចូលប្រើប្រាស់ ទេ ?

Here is my identification.

នេះស៊ី ភស្តុតាងរបស់ខ្ញុំ

(At the post office:)

(នៅ ឯ ប៉ុស្តិ៍ ប្រាក់)

I would like to buy a money order,
please.

ខ្ញុំចង់ទិញប្រាក់ប្រើប្រាស់សូម

Dealing with Money

(At the bank:)

I would like to open a checking account.

(នរវ័ន គណនាគារ :)
ខ្ញុំចង់បើកក្រុងសរវត្សរ៍សរវត្សរ៍

I would like to open a savings account.

ខ្ញុំចង់បើកក្រុងសរវត្សរ៍ស្រុក

I would like to deposit some money in my account.

ខ្ញុំចង់ដាក់ប្រាក់ខ្លះចូលក្នុងក្រុងរបស់ខ្ញុំ

I would like to withdraw some money.

ខ្ញុំចង់ដកប្រាក់ពីក្រុងខ្ញុំខ្លះ

I would like to cash this check, please. I have an account here.

ខ្ញុំចង់ប្រើប្រាស់កាត់សរវត្សរ៍សរវត្សរ៍ ។
ខ្ញុំមានក្រុងសរវត្សរ៍សរវត្សរ៍ ។

Here is my name and my account number.

នេះគឺជាឈ្មោះខ្ញុំ ហើយនេះគឺជាលេខក្រុងខ្ញុំ

UNIT 8
DEALING WITH TIME
ការប្រើពេលវេលា



What time is it? (or
Do you have the time?)

- It is 9:15 (nine fifteen)
- It is ten minutes to five (4:50)
- It is half past three (3:30)
- It is a quarter to seven/
six forty-five.

What is the date today? or
What day of the month is this?

- It is Thursday, the 18th
(eighteenth).

What day of the week is this?

- It is Wednesday.

What time do you open in the
morning?

What time do you close?

រយៈពេលប៉ុន្មានម៉ោង ?

- រយៈពេល ៩:១៥ (៩:១៥)
- ខ្លះសម័យនាទីរយៈពេល ៥ (៤:៥០)
- រយៈពេល ៣ កន្លះ (៣:៣០)
- ខ្លះ ១៥ នាទីមុន ៧ រយៈពេល ៦
ម៉ោង ៦:៤៥

ថ្ងៃនេះជាថ្ងៃអង្គារ ? ឬ
ថ្ងៃនេះជាថ្ងៃទីប៉ុន្មានក្នុងខែ ?
-- វាជាថ្ងៃពុធហាស្រ្តី ទី ១៨

ថ្ងៃនេះជាថ្ងៃអង្គារក្នុងសប្តាហ៍ ?
-- វាជាថ្ងៃអង្គារ

អ្នកបើករយៈពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ?

រយៈពេលប៉ុន្មានអ្នកបិទទ្វារ ?

Are you open on Saturdays and Sundays?

អ្នកបើកថ្ងៃទៅសិនថ្ងៃអាទិត្យទេ ?

We are early.

យើងមកមុនពេលវេលា

We are late.

យើងយឺតពេលវេលា

When did you arrive in the United States?

តើអ្នកបានមកដល់ស្រុករបស់អ្នកនៅសហរដ្ឋអាមេរិក ពេលណា ?

-- I arrived in the United States in April, 1975.

-- ខ្ញុំបានមកដល់ស្រុករបស់អ្នកនៅសហរដ្ឋអាមេរិក ក្នុងខែឧសភា, ឆ្នាំ ១៩៧៥ ។

-- I arrived in the United States recently.

-- ខ្ញុំបានមកដល់ស្រុករបស់អ្នកនៅសហរដ្ឋអាមេរិក ពេលថ្មីៗនេះ ។

What day/date did you arrive in the United States?

អ្នកបានមកដល់ស្រុករបស់អ្នកនៅសហរដ្ឋអាមេរិក ថ្ងៃ ទី ១ ណា ?

-- I arrived on April 21st.

-- ខ្ញុំបាន មកដល់ថ្ងៃទី ២១ ខែឧសភា

How long have you been in the U.S.?

អ្នកបានមកដល់ស្រុករបស់អ្នកនៅសហរដ្ឋអាមេរិក ជាអង្វែងយូរ យ៉ាងណា ?

-- I have been in the U.S. 6 months.

-- ខ្ញុំបានមកនៅស្រុករបស់អ្នកនៅសហរដ្ឋអាមេរិក រយៈពេល ៦ ខែ ហើយ

Have you been here very long?

អ្នកបានមកនៅទីនេះយូរឬហើយ ?

-- I have been here only a short time.

-- ខ្ញុំបានមកនៅទីនេះ យូរ យ៉ាងណា ។

He's been in the U.S. a long time.

គាត់បានមកនៅសហរដ្ឋអាមេរិកយូរណាស់

Will it take a long time?

តើវានឹងត្រូវអស់ពេលយូរឬ ?

How long will it take?

តើវានឹងអស់ពេលយូរឬ ?

-- It will take three days.

-- វានឹងអស់ពេល ៣ ថ្ងៃ

-- It will take a lot of time.

-- វានឹងអស់ពេលយ៉ាងច្រើន

What time do I have to be there?

តើអ្នកត្រូវទៅដល់ទីនោះ ពេលម៉ោងម៉េង ?

-- At three o'clock.

-- នៅម៉ោង ៣

When will it be ready?

ពេលណាវានឹងរៀបចំហើយ ?

-- It will be ready Friday.

-- វានឹងរៀបចំហើយថ្ងៃ ព្រហស្បតិ៍

What time will the bus be here?

-- It will be here in about ten minutes.

រថ្ងៃនេះប្រសិនបើប្រទេសនឹងមកដល់ទីនេះ?


-- ប្រទេសនឹងមកដល់ទីនេះក្នុងរថ្ងៃនេះ ១០ នាទីប៉ុណ្ណោះ

Useful Terms ពាក្យមានប្រយោជន៍

day	ថ្ងៃ	Sunday	ថ្ងៃអាទិត្យ
night	យប់	Monday	" ចន្ទ
morning	ព្រឹក	Tuesday	" អង្គារ
noon	ថ្ងៃក្រអួត	Wednesday	" អង្គារ
afternoon	ល្ងាច	Thursday	" ព្រហស្បតិ៍
evening	ល្ងាច	Friday	" សុក្រ
hour	ម៉ោង	Saturday	" សៅរ៍
minute	នាទី		
second	វិនាទី		
week	អាទិត្យ	January	មករា
month	ខែ	February	កុម្ភៈ
year	ឆ្នាំ	March	មីនា
today	ថ្ងៃនេះ	April	មេសា
tomorrow	ថ្ងៃស្អែក	May	ឧសភា
yesterday	ម្សិលមិញ	June	មិថុនា
next week	អាទិត្យប្រាកដ	July	កក្កដា
last week	អាទិត្យមុន	August	សីហា
next month	ខែក្រោយ	September	កញ្ញា
last month	ខែមុន	October	តុលា
next year	ឆ្នាំក្រោយ	November	វិច្ឆិកា
last year	ឆ្នាំមុន	December	ធ្នូ

ពាក្យ in គេប្រើជាមួយឆ្នាំនិងខែ ។ ពាក្យ on គេប្រើជាមួយថ្ងៃនិងអាទិត្យឬថ្ងៃនិងខែ ។ ពាក្យ at គេប្រើជាមួយម៉ោង ។ ពាក្យ in ក៏អាចប្រើជាមួយឆ្នាំនិងខែ ពេលស្តីពី "ក្នុងពេលថ្ងៃ" ។

UNIT 9
LOCATING THINGS
ទីតាំងវិធីរបស់



- Where is it?
- It is here/there.
 - It is inside/outside.
 - It is in here/out there.
 - It is out here/in there.
 - It is up here/down there.
 - It is down here/up there.
 - I do not know where it is.

Can you show me where it is?

Could you tell me where this place is?

(At a public place):

Excuse me. Where is the rest room?

- It is over there, on the right/left.
- It is this way. Follow me.

ទីតាំងណា ?

- ទីតាំងនេះ / ទីនោះ
- ទីតាំងខាងក្នុង / ទីតាំងខាងក្រៅ
- ទីតាំងនៅក្នុងនេះ / ទីតាំងនៅក្រៅនោះ
- ទីតាំងខាងលើនេះ / ទីតាំងខាងក្រោមនោះ
- ទីតាំងខាងក្រោមនេះ / ទីតាំងខាងលើនោះ
- ខ្ញុំមិនដឹងទីតាំងណានោះទេ

តើអ្នកអាចបង្ហាញខ្ញុំទីតាំងវិធីណាបាន ?

តើអ្នកអាចប្រាប់ខ្ញុំ កន្លែងនេះនៅទីណាបាន ?

(នៅកន្លែងសាធារណៈ)

សម្រេចបាន , បង្ហាញទីតាំងណា ?

- ទីតាំងនោះ , ខាងស្តាំ / ខាងឆ្វេង
- ទីតាំងតាមផ្លូវនេះ / ចេញតាមផ្លូវនេះ

-- Come with me. I will show you where it is.

មកជាមួយខ្ញុំ ។ ខ្ញុំនឹងបង្ហាញអ្នក ថាវាមាននៅណា

(In a private home):

(នៅផ្ទះឯកជន)

Excuse me. Where is the bathroom?

អត់ទោស ប្រុងប្រចិត្តនោះណា ?

-- It is upstairs/downstairs.

-- វាមាននៅខាងលើ/ខាងក្រោម

-- It is this way. The second door on the right/left.

-- វាមានតាមផ្លូវនេះ ។ នៅទ្វារទី២ ខាងស្តាំ / ខាងឆ្វេង

Would you like me to show you where it is?

តើអ្នកចង់ឱ្យខ្ញុំបង្ហាញអ្នកថាវាមាននៅណា?

-- Yes, please.

-- បាទ / ចាស

Would you like me to take you there?

អ្នកចង់ឱ្យខ្ញុំនាំទៅទីនោះទេ ?

Where do you live?

តើអ្នកនៅណា ?

-- I live in Springfield, Virginia.

-- ខ្ញុំនៅ Springfield, Virginia.

Where are you from?

តើអ្នកមកពីណា ?

-- I am from Cambodia.

-- ខ្ញុំមកពីកម្ពុជា

-- I am from California.

-- ខ្ញុំមកពីកាលីហ្វ័រនី

Where were you born?

តើអ្នកកើតនៅណា ?

-- I was born in Battambang, Cambodia.

-- ខ្ញុំកើតនៅឃុំបាត់ដំបង កម្ពុជា

(At the supermarket)

(នៅហាងលក់ម្ហូបអាហារ)

Excuse me. Where can I find some rice?

អត់ទោស តើមាននៅណា ?

-- Rice is in aisle 6.

-- អង្ករ នៅតាមប្រគុំផ្លូវលេខ ៦

Excuse me. Is there a public telephone around here?

អត់ទោស នៅកន្លែងនេះមានទូរស័ព្ទសាធារណៈទេ ?

Where can I get something to eat/drink?

នៅកន្លែងណាខ្ញុំអាចទិញរបស់ ទុក្ខលាភ / ផឹក

Locating Things

Can you buy it in a department store/drugstore?

តើអ្នកអាចទិញវាបាននៅហាងលក់ថង់ឬហាងធុញាតិឬហាងថ្នាំ ?

What is the address?

តើអាសយដ្ឋានវាជាប់នឹងផ្លូវ ?

-- The address is 4621 (forty six twenty one) Jefferson Street.

-- អាសយដ្ឋានវា ៤៦២១ Jefferson Street

Where is this place located?

តើកន្លែងនេះស្ថិតនៅណា ?

-- It is on the corner of 18th and Franklin.

-- វាស្ថិតនៅចុងផ្លូវលេខ ១៨ និង Franklin

-- It is on Wilson Boulevard, between Barclay Street and Camden Street.

-- វាស្ថិតនៅលើ Wilson Boulevard ចន្លោះផ្លូវ Barclay និង Camden

-- It is across the street from the post office.

-- វាស្ថិតនៅចំពោះមុខផ្លូវនិងឃុំស្ថិតពីសំបុត្រ

Did you see Mr. Martin anywhere?

តើអ្នកបានឃើញលោក Martin នៅទីណាទេ ?

Where did you put the can opener?

តើអ្នកទុកវាទៅណាឬបើកវាឱ្យនៅទីណា ?

-- I put it in that drawer.

-- ខ្ញុំទុកវាក្នុងធុញាតិ

-- I put it on the kitchen counter.

-- ខ្ញុំដាក់វានៅលើច្រវែន

-- I put it right here.

-- ខ្ញុំទុកវានៅទីនេះ

-- I don't remember where I put it.

-- ខ្ញុំមិនចាំបាច់ខ្ញុំបានទុកវានៅទីណា

Where do I sign?

ខ្ញុំចុះហត្ថលេខានៅទីណា ?

-- Sign right here, on this line.

-- ចុះហត្ថលេខានៅទីនេះ លើបន្ទាត់នេះ

(Before sitting down to dinner):

(មុននឹងស្លុតយកចុះហ្នឹងយល្ហាច)

Where should I sit?

ខ្ញុំគួរស្លុតយកទីណា

-- You sit between Jim and Nancy.

-- អ្នកស្លុតយកចន្លោះ Jim និង Nancy

(Getting into a car):

Where should I sit?

- Please sit in front.
- Please sit in the back.

Where did you find it?

- I found it behind the door.
- I found it among my clothes.
- I found in the street.

Where do I put this?

- Put it on the bed.
- Put it under the bed.

Which way is north/south/east/west?

- North/south/east/west is this way.

How are you listed in the phone book?

- I am listed under Sok, S-O-K.
- I am listed under Kramer, Robert N.

Where should I look?

- Look in the Yellow Pages.
- Look in the directory.

(ចូលទៅក្នុងទូកាត)

- តើខ្ញុំគួរអង្គុយកន្លែងណា ?
- អង្គុយអង្គុយខាងមុខ
- អង្គុយអង្គុយនៅខាងក្រោយ

តើអ្នកបានឃើញវានៅកន្លែងណា ?

- ខ្ញុំបានទុកវាពីក្រោយទ្រព្យខាងក្រោយទ្រព្យ
- ខ្ញុំបានទុកវាពីក្រោយទ្រព្យក្នុងចំណោមវត្ថុផ្សេងៗ
- ខ្ញុំបានទុកវាពីក្រោយទ្រព្យក្នុងផ្លូវ

តើខ្ញុំដាក់វាបណ្តែងនៅណា ?

- ដាក់វានៅលើគ្រែ
- ដាក់វានៅក្រោមគ្រែ

ខាងណាខាងជើង/ខាងត្បូង/ខាងកើត/ខាងលិច

- ជើង/ខាងត្បូង/ខាងកើត/ខាងលិច នៅតាមនេះ

តើវាឈ្មោះអ្នកមានក្នុងទម្រង់ទូរស័ព្ទឬទេ ?

- ខ្ញុំបានចុះឈ្មោះក្រោម Sok, S-O-K
- ខ្ញុំបានចុះឈ្មោះក្រោម Kramer, Robert N.


តើគួរអង្គុយទីណាទៅនៅកន្លែងណា ?

- មើលទៅលើទំព័រលឿង
- មើលទៅលើទំព័រលេខទូរស័ព្ទ

" ល្បែករកាតពិសេស " អាចស្វែងរកឈ្មោះអ្នកដទៃបាន ដោយប្រកបយ៉ាងទូលំទូលាយ នៅក្នុងក្រសួង , ចុះឈ្មោះ , អាសយដ្ឋាន និងលេខទូរស័ព្ទ របស់ខាង , ក្រុមហ៊ុន , អាងច្រក , ក្រុមហ៊ុនស្នាក់នៅ , ក្រុមហ៊ុនពាណិជ្ជកម្ម , វិទ្យាល័យ ។ល។ នៅក្នុងក្រសួង ។

UNIT 10
DESCRIBING THINGS AND PEOPLE

រៀបរាប់អំពីរបស់និងមនុស្ស



How do you like it here?

អ្នករស់នៅទីនេះដូចម្តេច ?

-- I like it very much.

-- ខ្ញុំចូលចិត្តណាស់

-- It is very nice.

-- វាស្រស់ស្អាត

-- I am not used to the cold/the weather/the traffic yet.

-- ខ្ញុំមិនធ្លាប់នឹងការព្រកជាក់ / អាក្រក់ណាស់ / ចរាចរណ៍ទេ

How long have you been in the U.S.?

អ្នកមកដល់ស្រុកអាមេរិកកំរស់បានប៉ុន្មានខែ ?

-- I have been here six months.

-- ខ្ញុំបានមកនៅទីនេះ ៦ ខែ

-- I left Cambodia in May.

-- ខ្ញុំចេញពីស្រុកខ្មែរក្នុងខែ ៥ ឆ្នាំ

How old are you?

អ្នកអាយុប៉ុន្មានឆ្នាំ ?

-- I am 36 years old.

-- ខ្ញុំអាយុ ៣៦ ឆ្នាំ

-- I am almost 21.

-- ខ្ញុំអាយុជិត ២១

-- I was 18 last week.

-- ខ្ញុំអាយុ ១៨ ឆ្នាំ ពីសប្តាហ៍មុន

Are you hungry/thirsty?

តើអ្នកឃ្នាន / រមែក ទេ ?

-- Yes. I am.

-- បាទ / បាទ

-- No. I am not.

-- ទេ ខ្ញុំអត់ទេ

Are you busy/free/in a hurry?

-- Yes, I am.

-- No, I am not.

តើអ្នកទទេសំបុក / ទំនេរ / ប្រញាប់

-- បាទ, ទើបទ

-- បាទ, អត់ទេ

Are you ready yet?

-- Yes, I am.

-- No, I am not.

តើអ្នករៀនរៀនរួចរហើយឬទេ ?

-- បាទ, ខ្ញុំរៀនរួចរហើយ

-- បាទ, ខ្ញុំរៀនរួចមិនទាន់រហើយទេ

How do you feel?

-- I feel fine.

-- I don't feel very well.

-- So so.

តើអ្នកយ៉ាងម្តេចដែរ ?

-- ខ្ញុំល្អខ្លះៗ

-- ខ្ញុំអ្វីៗក្រសួលទេ

-- ខ្ញុំមិនដឹងទេ

(Tasting an American dish for the first time):

How do you like it?

-- It is very good.

-- This is a new taste for me.

-- I will have to learn to like it.

-- I really don't know yet.

-- I'm sorry, I don't think I like it.

(សាកមើលម្ហូបអាមេរិកកំដៅលើកទី១)

តើអ្នកចូលចិត្តយ៉ាងណា ?

-- វាឆ្ងាញ់ណាស់

-- វាមានរសជាតិថ្មីសំរាប់ខ្ញុំ

-- ខ្ញុំនឹងរៀនចូលចិត្តវា

-- ខ្ញុំមិនទាន់ដឹងទេ

-- ខ្ញុំសុំទោស ខ្ញុំមិនចូលចិត្តទេ

(Describing Cambodian food):

What does it taste like?

-- It is salty/sweet/spicy/sour.

-- It tastes almost like ____

How fast can you type?

-- I can type 60 words a minute.

(រៀបរាប់ភ្នំមួយ)

តើ វាមានរសជាតិយ៉ាងណាដែរ ?

-- វាថ្លែង / វិជ្ជម / មិន / ក្លិន

-- វាមានរសជាតិស្រដៀង

តើអ្នកវាយអង្កត់លិខិតបានប៉ុន្មានម៉ោង ?

-- ខ្ញុំអាចវាយ ៦០ ពាក្យក្នុង ១ នាទី

-- Not very fast. Only about 40 words a minute.

-- មិនលឿនទេ ៤០ ប្រហែលជា ៤០ ពាក្យក្នុង ១ នាទី

(At the barber shop):

How do you like your hair cut?

(នៅក្នុងហាងកាត់សក់ប្រុស)
នឹកស្នាក់ចង់បានសក់យ៉ាងម៉េច ?

-- I want it short/medium/long/very long/over the collar.

-- ខ្ញុំចង់បាន ខ្លី / មធ្យម / វែង / វែងខ្លាំង / វែងដល់កណ្តាត

What kind of car are you planning to buy?

នឹកស្នាក់ចង់បានគំនិតទិញយានយន្តម៉េច ?

-- I am planning to buy a small car/large car/ a station wagon/a pick up truck.

-- ខ្ញុំចង់បានគំនិតទិញយានយន្តតូច / យានយន្តធំ / យានយន្ត

Are you planning to buy a new car, or a used one?

នឹកស្នាក់ចង់បានគំនិតទិញយានយន្តថ្មីឬក៏យានយន្តប្រើហើយ ?

-- I am planning to buy a used/new one.

-- ខ្ញុំចង់បានគំនិតទិញយានយន្តចាស់ / ថ្មី

What kind of apartment are you looking for?

នឹកស្នាក់ចង់បានប្រភេទ (បន្ទប់) ជួលយ៉ាងម៉េច ?

-- I am looking for a one-bedroom/two-bedroom apartment.

-- ខ្ញុំរកម្តងមានបន្ទប់គេងមួយ / បន្ទប់គេងពីរ

-- I am looking for an efficiency/studio apartment.

-- ខ្ញុំរកជួលបន្ទប់ទំលាយមាន ច្រកក្លែង និង បន្ទប់ទឹក / បន្ទប់តូច

(About a new friend):

(អំពីមិត្តថ្មី)

What is he like?

នឹកគាត់ទាំងយ៉ាងម៉េច ?

-- He is very nice.

-- គាត់ល្អណាស់

-- He has a good personality.

-- គាត់មានលក្ខណៈ និង ចិត្តល្អណាស់

-- He is very funny.

-- គាត់ស្រាមកុស្យក៏ច្រើន

- He is a lot of fun.
- I can't tell. He is very quiet.

- គាត់ចូលចិត្តលើចរលេង
- ខ្ញុំមិនអាចប្រាប់បានទេ ។ គាត់ជាមនុស្សចំបាត់កំរសោះ

What does he look like?

គេគាត់ភាវ៉ាងណា យ៉ាងណា ?

- He is short/tall.
- He has black/brown/blond hair.
- He is slim/heavy-set.
- He has a beard/mustache.
- He is dark-skinned/light-skinned.

- គាត់ភាវ៉ាងខ្លាច / ខ្ពស់
- គាត់មានសក់ខ្មៅ / សក់ពណ៌ទន្សាយ

Is he old or young?

គេគាត់ចាស់ឬ ទាប ?

- He is old/young.
- He is about 30 or 35.
- I really don't know.

- គាត់ជាមនុស្សចាស់ / ទាប
- គាត់អាយុប្រហែល ៣០ ឬ ៣៥
- ខ្ញុំមិនស្គាល់អីទេ

What is the matter with him?

គាត់មានអ្វីរឿងអីទេ ?

- He is upset over something.
- He is sick.
- He is worried about his family.

- គាត់មិនសប្បាយចិត្តអីរឿងអ្វីមួយ
- គាត់រង
- គាត់ប្រឈមនឹងបញ្ហាសារគាត់

How long do I have to wait?

គេខ្ញុំត្រូវរង់ចាំយូរទេ ?

- You will have to wait about 15 minutes/two weeks.
- It won't be long.
- Only a few minutes.

- អ្នកត្រូវចាំប្រហែល ១៥ នាទី / ២ សប្តាហ៍
- វាមិនយូរទេ
- ២ - ៣ នាទី ប៉ុណ្ណោះ

How is his English?

គេអង់គ្លេសរបស់គាត់យ៉ាងណា ប៉ុណ្ណា ?

- It is very good.
- It is fair.
- It is not very good.

- វាស្រស់ស្អាត
- វាស្រប
- វាមិនសូវល្អទេ

How do you like your coffee?

-- I like it black/with cream/
with sugar/with cream and
sugar.

អ្នកចង់បានការព្យាយាមនៃម៉ែចង្កឹម ?

-- ខ្ញុំចង់បានការព្យាបាល / ភ្នែកម / ស្ករ /
ស្ករភ្នែកមនិងស្ករ

(Talking about a lost suitcase):

How big was it?

-- It was this big.

What color was it?

-- It was blue.

(និយាយអំពីការបាត់វ៉ាលីស)

វតីវ៉ាលីសប៉ុណ្ណា ?

-- វ៉ាលីសប៉ុណ្ណោះ

វតីវ៉ាលីសពណ៌អ្វី ?

-- វ៉ាលីសពណ៌ខ្មៅ

How far is it from here?

-- It is three blocks from
here.

-- It is a 10-minute walk
from here.

-- It is closeby./Not far.

-- It is a long way from here.

វតីវ៉ាលីសចម្ងាយប៉ុន្មានពីនេះទៅ ?

-- វ៉ាលីសចម្ងាយបីផ្លូវពីនេះទៅ

-- វ៉ាលីសចម្ងាយ ១០ នាទី ពីនេះ

-- នៅជិតទៅ / មិនឆ្ងាយ

-- នៅឆ្ងាយពីនេះ

(Trying on a coat:)

How is it?

-- It is too large/small.

-- It fits me perfectly.

-- I don't like the style.

-- It doesn't look good on me.

(លេសវតែងសាក)

វតីយ៉ាងនៃម៉ែចង្កឹម ?

-- វ៉ាលីសធំ / តូចពេក

-- វ៉ាលីសស្របសមណាស់

-- ខ្ញុំមិនចូលចិត្តម៉ែត

-- វ៉ាលីសមិនល្អសម

(About the quality of a watch):

Is this a good one?

-- Yes. It is a very good one.

-- It is not the best.

-- It is a cheap model.

-- It is cheap, but runs well.

(អំពីគុណភាពរបស់នាឡិកា)

វតីវ៉ាលីសល្អ ?

-- បាទ / បាទ វ៉ាលីសល្អណាស់

-- វ៉ាលីសល្អណាស់ទេ

-- វ៉ាលីសថ្លៃថ្នា

-- វ៉ាលីសថ្លៃថ្នាប៉ុន្តែវ៉ាលីសល្អ

(Referring to an object):

Is it very expensive?

-- Yes. It is very expensive.

(សំដៅទៅវត្ថុរបស់មួយ)

វតីវ៉ាលីសធុរណាស់ឬ ?

-- បាទ / បាទ វ៉ាលីសធុរណាស់

-- No. It is not very expensive.
It's cheap.

-- ទំនិញនេះមិនសូវថ្លៃទេ
វាថ្លៃទាប

How is the weather?

ទឹកត្រជាក់/ក្ដៅ យ៉ាងណា ឬ ច្រើន ឬ តិច ?

-- It is hot/cold/windy/raining/
snowing.

-- ក្ដៅ/ត្រជាក់/ខ្យល់ខ្លាំង/ ភ្លៀស / ធ្លាក់ទឹកកក

(Referring to a machine):

(សំដៅទៅលើម៉ាស៊ីន)

What is wrong with it?

ទឹកវាខូចអី ?

-- It doesn't work.

-- វាមិនដើរ

-- Something is wrong with it.

-- វាមានខូចអី ឬ មិនដើរ

-- It needs to be fixed.

-- វាត្រូវត្រួតពិនិត្យ/កែសម្រួល

(Talking about a sick friend):

(និយាយអំពីមិត្តម្នាក់ដែលមិនដើរ)

How is he?

គាត់យ៉ាងណា ឬ ច្រើន ឬ តិច ?

-- He is still sick.

-- គាត់នៅមិនដើរ

-- He is a little/much better.

-- គាត់ស្រាលបន្តិច / ល្អច្រើន

-- He is alright now.

-- គាត់ស្រួលហើយ ឬ ដើរធម្មតា

Is it alright to sit here/to
use this?

ទីនេះស្រួល ឬ មិនស្រួល ទេ ? ឬ មិន
ប្រើសំរាប់នេះ ទេ ?

-- It is alright.

-- ទីនេះ

-- Don't.

-- កុំ

SOME COMMON DESCRIPTIONS

ការពិពណ៌នាខ្លះៗ

good	ល្អ	hard	ទឹង
bad	អាក្រក់	soft	ទន់
new	ថ្មី	clean	ស្អាត
old	ចាស់	dirty	ក្អក/ក្អម
hot	ក្ដៅ	fast	លឿន
cold	ត្រជាក់	slow	យឺត
thick	ក្រាស់	far	ឆ្ងាយ
thin	ទន់/ត្រូវ	near	ជិត

long	វែង	dry	ស្ងួត
short	ខ្លី	wet	វែក
old	ចាស់	strong	ឆ្នាំង
young	វ័យក្មេង	weak	ទាប
large	ធំ	hard	រឹង
small	តូច	easy	ងាយ
expensive	ថ្លៃ	wide	ទូលាយ
cheap	ថ្លៃទាប	narrow	ចង្រ្កាត់
high, tall	ខ្ពស់	deep	ជ្រៅ
low, short	ទាប	shallow	សាប
heavy	ធ្ងន់	beautiful	ស្រស់ស្អាត
light	ស្រាល	ugly	ម៉ាក

SOME COLORSពណ៌ខ្លះ

white	ពណ៌ស	black	ពណ៌ខ្មៅ
red	ពណ៌ក្រហម	blue	ពណ៌ខ្មៅ
yellow	ពណ៌លឿង	green	ពណ៌បៃតង
purple	ពណ៌ស្វាយ	grey	ពណ៌ប្រផេះ
pink	ពណ៌ស្លឹកលាមក	brown	ពណ៌ស្ករ

SOME COMMON DESCRIPTIONS OF A PERSONលក្ខណៈខ្លះរបស់មនុស្ស

happy	សប្បាយ	cheerful	ទឹកស្រាយ
kind	ចិត្តស្រួល	smart	ស្មារតីវៃ
polite	គួរសម	sincere	ស្មោះត្រង់
careful	ប្រុងប្រយ័ត្ន	dishonest	មិនត្រង់
generous	សប្បុរស	intelligent	ចាស់ជ្រាប
afraid	ខ្លាច	patient	ចេះអត់
lazy	ឆ្ងល់	nice	ល្អ

pleasant	ល្អក្រៃ	angry	ទ្រង់
frank	ស្រ្តីស្រ្តី	dumb	មន្ត្រីក្រៃ
sad	ទឹកភ្នែក	honest	ស្រ្តីស្រ្តី, ស្រ្តីស្រ្តី
mean	កាច	shy	ស្រ្តីស្រ្តី
impolite	មិនចេះគួរសម	stupid	ស្រ្តីស្រ្តី, មន្ត្រីក្រៃ
careless	ខ្ចី	impatient	មិនចេះអត់អត់, មិនចេះ
selfish	អត់ចិត្ត, កំណាច	fair	យល់
worried	ស្រ្តីស្រ្តី	unpleasant	មិនល្អក្រៃ
hard-working	អ្នកខិតខំធ្វើការ	glad	ស្រ
hungry	ឃ្នាស	thirsty	ស្រែក
tired	អស់កម្លាំង	sick	ស្ល
hot	ក្រ	well	ស្រ
hurt	ស្ល	cold	ស្រាស
		dead	ស្លាប់, ស្លាប់
sleepy	ស្រ	broke	អត់ស្រ
lucky	សំណាង	wealthy	អ្នកមានសម្បត្តិ
poor	ក្រ	upset	អត់ចិត្ត
tall	ខ្ពស់	short	ទាប
fat	ស្រាវ	thin	ស្រ

UNIT 11
DOING THINGS
ធ្វើការទៅរក



Do you work here?

-- Yes, I work here.

តើអ្នកធ្វើការនៅទីនេះឬ ?

-- បាទ / បាទ ខ្ញុំធ្វើការនៅទីនេះ

Did you work here?

-- Yes, I worked here.

តើអ្នកបានធ្វើការនៅទីនេះឬ ?

បាទ / បាទ ខ្ញុំធ្លាប់ធ្វើការនៅទីនេះ

Do you eat here?

-- Yes, I eat here.

តើអ្នកញ៉ាំនៅទីនេះឬ ?

-- បាទ / បាទ ខ្ញុំញ៉ាំនៅទីនេះ

Did you eat here?

-- Yes, I ate here.

តើអ្នកបានញ៉ាំនៅទីនេះឬ ?

-- បាទ / បាទ ខ្ញុំបានញ៉ាំនៅទីនេះ

Do you sleep here?

-- Yes, I sleep here.

តើអ្នកទទួលបានដំណាក់នៅទីនេះឬ ?

-- បាទ / បាទ ខ្ញុំទទួលបានដំណាក់នៅទីនេះ

Did you sleep here?

-- Yes, I slept here.

តើអ្នកបានចុះស្រេចនៅទីនេះឬ ?

-- បាទ / ចាសី ខ្ញុំបានចុះស្រេចនៅទីនេះ

នៅក្នុងវគ្គនេះ: អ្នកត្រូវយកចិត្តទុកដាក់ទៅលើអក្សរ (ពាក្យ) ដែលមាន
នៅលើសៀវភៅសិក្សាភាសា (ភាសាករណីស្តីពីទេស) ។ កិរិយាសព្ទខ្លះមានន័យ
បន្ថែម -ED ខ្លះទៀតមានទាំងសេសសំពីកម្មសិប្ប (ស្តីពីពាក្យ "eat" ទៅជា "ate"
ពាក្យ "sleep" ទៅជា "slept" ។

What did he want?

-- He wanted to see you.

តើគាត់ចង់បានអ្វី ?

-- គាត់ចង់ជួបអ្នកផង

When did they tell you?

-- They told me yesterday.

តើពេលណាដែលពួកគេប្រាប់អ្នក ?

-- គេបានប្រាប់ខ្ញុំពីម្សិលមិញ

What did he say?

-- He said, "OK."

-- He said, "No."

-- He did not say anything.

តើគាត់បានប្រាប់អ្វី ?

-- គាត់បានប្រាប់អីចុះ

-- គាត់បានប្រាប់ទេ

-- គាត់មិនបាននិយាយអ្វីទេ

Where did Bill go?

-- He went to eat.

តើប៊ីលបានទៅណា ?

-- គាត់បានទៅញុំាបាយ

Did you like it?

-- I liked it very much.

តើអ្នកចូលចិត្តវាទេ ?

-- ខ្ញុំចូលចិត្តណាស់

Did she come here alone?

-- No, she came with a friend.

តើគាត់បានមកទីនេះម្នាក់ឯងឬ ?

-- ទេ, គាត់មកជាមួយមិត្តម្នាក់

What did she give you?

-- She gave me a present.

តើគាត់បានឱ្យអ្វីអ្នកផង ?

-- គាត់បានឱ្យអំណោយខ្ញុំ

Did you finish it yet?

-- Yes, I finished it a long time ago.

តើអ្នកបានធ្វើរួចហើយឬទេ ?

-- បាទ / ចាសី ខ្ញុំបានធ្វើរួចហើយ

តាំងពីយូរណាស់ហើយ

-- I just finished it.
-- I did not finish it yet.

-- ខ្ញុំទើបរឹតរឹតចិញ
-- ខ្ញុំមិនបានរឹតរឹតចិញទេ

Where did you find this?

-- I found it right here.

ទីអ្នកបានរកឃើញ
-- ខ្ញុំបានរកឃើញនៅទីនេះ
នៅកន្លែងនេះ

Did your watch stop?

-- Yes, it stopped.

-- No, it is still working.

ទីស្រឡាត់របស់អ្នកឈប់ដំរើ ?
-- បាទ / បាទ វាឈប់ដំរើ
-- ទេ , វាមិនឈប់ដំរើទេ

Did you take the pencil here?

-- No, John took it.

ទីអ្នកបានយកខ្សែដំរើទីនេះ ?
-- ទេ , បាទ បានយកវា

How much time did it take?

-- It took nearly two hours.

ទីវាអស់ពេលប៉ុន្មាន ?
-- វាអស់ពេលជិតពីរម៉ោង

Who did you stay with last week?

-- I stayed with a friend.

ទីអ្នកសំណាក់នាសប្តាហ៍អ្នកណាមកទិញ ?
-- ខ្ញុំបានសំណាក់នាមិត្តមិត្ត

When did you hear about that?

-- I heard about it yesterday.

ទីអ្នកបានឮអំពីនេះ ទីអស់រាល់ ?
-- ខ្ញុំបានឮថាវាមិញមិញ

Did he love her?

-- Yes, he loved her very much.

-- No, he did not love her.

ទីគាត់ស្រឡាត់នាស្រី ?
-- បាទ / បាទ គាត់ស្រឡាត់នាស្រីណាស់
-- ទេ , គាត់មិនបានស្រឡាត់នាស្រីទេ

Did you do this?

-- No, Steve Larson did that.

ទីអ្នកធ្វើនេះ ?
-- ទេ , ទីស្រឡាត់ បានធ្វើវា

How long did you live there?

-- I lived there for three years.

ទីអ្នកបានរស់នៅកន្លែងនេះយូរប៉ុន្មានឆ្នាំ ?
-- ខ្ញុំបានរស់នៅកន្លែងនេះបីឆ្នាំ

Where did you buy this?

-- I bought it in Cambodia.

ទីអ្នកបានទិញវាទីណា ?
-- ខ្ញុំបានទិញវានៅកម្ពុជា

Doing Things

Who did you sell it to?

-- I sold it to Bob Casey.

តើអ្នកបានលក់វាទៅអ្នកណា ?

-- ខ្ញុំបានលក់វាទៅ ប៊ីប កាស៊ី

Why did you return it?

-- I returned it because it was broken.

តើហេតុអ្វីបានជាអ្នកយកមកផ្លុំវិញ?

-- ខ្ញុំយកមកផ្លុំវិញ ព្រោះវារីបក

When did it begin?

-- It began two weeks ago.

-- It just began.

-- It began on July 12th
(July twelfth)

-- I do not know when it began.

តើវាចាប់ផ្តើមពីអង្គុយ ?

-- វាចាប់ផ្តើមពីអំពីសប្តាហ៍មុន

-- វាទើបចាប់ផ្តើម

-- វាចាប់ផ្តើមថ្ងៃទី ១២ កក្កដា

-- ខ្ញុំមិនដឹងវាបានចាប់ពីអង្គុយ

When did it end?

-- It ended two weeks ago.

-- It just ended.

-- It ended on April 20th
(April twentieth).

-- I do not know when it ended.

តើវាចប់ពីអង្គុយ ?

-- វាបានចប់ពីអំពីសប្តាហ៍មុន

-- វាទើបនឹងចប់

-- វាចប់ពីថ្ងៃទី ២០ មេសា

-- ខ្ញុំមិនដឹងវាបានចប់ពីអង្គុយ

Did she become an American citizen?

-- Yes, she became an American citizen last year.

តើគាត់ក្លាយជាស៊ីវិលអាមេរិកាំងឬទេ ?

-- បាទ, គាត់ក្លាយជាស៊ីវិលអាមេរិកាំង ពីឆ្នាំមុន

When did she leave?

-- She left ten minutes ago.

-- She left last Friday.

-- She left on May 15th
(May fifteenth).

គាត់បានទៅហាងទំនិញណា ?

-- គាត់បានទៅហាង ១០ នាទីមុននេះ

-- គាត់បានទៅហាង ពីថ្ងៃសុក្រមុន

-- គាត់បានទៅហាង ថ្ងៃទី ១៥ ឧសភា

Doing Things

Did he answer your letter?

-- Yes, he answered it right away.

តើគាត់បានឆ្លើយតបសំបុត្រអ្នកទេ ?

-- បាទ គាត់បានឆ្លើយតបខ្ញុំភ្លាម

Who did you ask?

-- I asked Larry Tanaka.

តើអ្នកបានសួរអ្នកណា ?

-- ខ្ញុំបានសួរ ឡីតារ៉ា ថាណាកា

Did you get your paycheck?

-- Yes, I just got it.

-- No, I didn't get it yet.

តើអ្នកបានទទួលសំបុត្រទេ ?

-- បាទ, ខ្ញុំទើបទទួលបានសំបុត្រ

-- ទេ ខ្ញុំទំនាំបានទទួលទេ

When did you get here?

-- I just got here.

-- I got here fifteen minutes ago.

តើអ្នកបានមកដល់ទីនេះទៅហើយឬទេ ?

-- ខ្ញុំទើបដល់ទីនេះ

-- ខ្ញុំបានមក ១៥ នាទីមុននេះ

Did you close the windows?

-- Yes, I closed all the windows.

តើអ្នកបានបិទបង្អួចទាំងអស់ឬទេ ?

-- បាទ, ខ្ញុំបានបិទបង្អួចទាំងអស់

Did you open the windows?

-- Yes, I opened all the windows.

តើអ្នកបានបើកបង្អួចទាំងអស់ឬទេ ?

-- បាទ, ខ្ញុំបានបើកបង្អួចទាំងអស់

Where did you put my keys?

-- I put them over there.

តើអ្នកបានទុកកូនសារដំណាក់ ?

-- ខ្ញុំបានទុកទីនោះ

Did you write to him?

-- Yes, I wrote to him yesterday.

-- No, I didn't write to him.

តើអ្នកបានសរសេរសំបុត្រទៅគាត់ទេ ?

-- បាទ, ខ្ញុំបានសរសេរសំបុត្រទៅគាត់

-- ទេ, ខ្ញុំទំនាំបានសរសេរសំបុត្រទៅគាត់

Doing Things

Did you call him back?

-- Yes, I called him back right away.

តើអ្នកមានទូរស័ព្ទកាត់ទិញទេ ?

-- បាទ / ចាស ខ្ញុំបានទូរស័ព្ទកាត់ទិញភ្លាម

How long did you teach there?

-- I taught there for three years.

តើអ្នកបានបង្រៀនអស់រយៈពេលប៉ុន្មានឆ្នាំទេ?

-- ខ្ញុំបានបង្រៀនទៅទីបីឆ្នាំ អស់រយៈពេលបីឆ្នាំ

How much did it cost you?

-- It cost me nearly a hundred dollars.

តើវាថ្លៃប៉ុន្មានដុល្លារ ?

-- វាថ្លៃជិតមួយរយដុល្លារ

What did he need?

-- He needed a job.

តើគាត់ត្រូវការអ្វី ?

-- គាត់ត្រូវការការងារទេ

How long did you keep the book?

-- I kept it for two months.

តើអ្នកទុកសៀវភៅនេះអស់រយៈពេលប៉ុន្មាន ?

-- ខ្ញុំបានទុកវាពីរខែ

Did you forget all about it?

-- Yes, I did. I forgot all about it.

តើអ្នកភ្នេចពីវាទេ ?

-- បាទ / ចាស ខ្ញុំភ្នេច ។ ខ្ញុំបានភ្នេចរាល់

Did John read this?

-- Yes, he just read it.

តើ ចាន បានអាននេះឬ ?

-- បាទ / ចាស គាត់ទើបអានមិនទាន់

How long did you wait?

-- I waited for nearly an hour.

តើអ្នកបានរង់ចាំយូរឬ ?

-- ខ្ញុំបានរង់ចាំជិតមួយម៉ោង

Did someone drive you there?

-- Yes, Frank drove me there.

តើមានអ្នកណាបើកយកអ្នកទៅទីនោះទេ ?

-- បាទ / ចាស ហ្វ្រង់កបានបើកយកខ្ញុំទៅទីនោះ

What kind of textbook did you use?

តើអ្នកបានប្រើសៀវភៅអ្វីណាមួយ ?

-- I used an American textbook.

-- ខ្ញុំបានប្រើសៀវភៅអាមេរិកកំរស់

-- I did not use any book.

-- ខ្ញុំគឺជាមិនបានប្រើសៀវភៅណាទេ

Did someone explain it to you?

តើមានអ្នកណាបានបញ្ជាក់សំរាប់លោក/លោកស្រី?

-- Yes, a friend explained it to me.

-- បាទ / ចាស មិត្តម្នាក់បានពន្យល់ខ្ញុំ

Did he let you see it?

តើគាត់បានឱ្យអ្នកឃើញវាទេ ?

-- Yes, he let me see part of it.

-- បាទ / ចាស គាត់ឱ្យខ្ញុំឃើញវាខ្លះៗសិន

Did you speak to him in Khmer?

តើអ្នកបាននិយាយជាមួយគាត់ជាភាសាខ្មែរឬ ?

-- No, I spoke to him in English.

-- ទេ, ខ្ញុំបាននិយាយជាមួយគាត់ជាភាសាអង់គ្លេស

Did you pay your rent?

តើអ្នកបានបង់ថ្លៃជួលផ្ទះរបស់លោក/លោកស្រី?

-- Yes, I did.

-- បាទ / ចាស ខ្ញុំបង់ថ្លៃជួលវា

When did you pay it?

តើអ្នកបានបង់វាពេលណា ?

-- I paid it last week.

-- ខ្ញុំបានបង់វាពីម្សាច់មិញ

Where did you meet him?

តើអ្នកបានជួបគាត់នៅណា ?

-- I met him at the home of a friend.

-- ខ្ញុំបានជួបគាត់នៅផ្ទះមិត្តគាត់

Did that make you happy?

តើវាធ្វើឱ្យអ្នកសប្បាយចិត្តទេ ?

-- Yes, it made me very happy.

-- បាទ / ចាស វាធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់

Did you make it yourself?

តើអ្នកធ្វើខ្លួនសាងវា ?

-- Yes, I made it myself.

-- បាទ / ចាស ខ្ញុំបានធ្វើខ្លួនសាង

When did it start?

តើវាបានចាប់ផ្តើមមេធាវីណា ?

Doing Things

-- It started two weeks ago.

-- វាបានចាប់ផ្តើមពីពីរសប្តាហ៍មុន

-- It just started.

-- វាបានចាប់ផ្តើមពីសព្វថ្ងៃ

-- It started on April 20th

-- វាបានចាប់ផ្តើមនៅថ្ងៃទី ២០ ខែ មេសា

(April twentieth)

-- I do not know when it started.

-- ខ្ញុំមិនដឹងថាវាបានចាប់ផ្តើមនៅពេលណាទេ
ចាប់ផ្តើមមក

Who did you ride with?

នរណាអ្នកបានជិះស្រូវជាមួយអ្នក ?

-- I rode with José Garcia.

-- ខ្ញុំជិះស្រូវជាមួយ យូសេហ៍ ហ្គារស៊ីយ៉ា

Did someone show you how to do it?

នរណាបានបង្ហាញអ្នកទិញដឹងរបៀបធ្វើវា ?

-- Yes, Leon Rubin showed me how to do it.

-- បាទ / ចាស លីអូន រូប៊ីន បានបង្ហាញ
ខ្ញុំរបៀបធ្វើវា

Where did you see it?

នរណាអ្នកបានឃើញវា ?

-- I saw it in a drugstore.

-- ខ្ញុំបានឃើញវានៅលក់ថ្នាំ

When did it happen?

នរណាវាបានកើតមាននៅពេលណា ?

-- It happened two weeks ago.

-- វាបានកើតមានពីពីរសប្តាហ៍មុន

-- It happened just now.

-- វាបានកើតមានពីសព្វថ្ងៃ

-- It happened on April 20th

-- វាបានកើតមាននៅថ្ងៃទី ២០ ខែ មេសា

(April twentieth)

-- I do not remember when it happened.

-- ខ្ញុំមិនចាំប្រយោជន៍នូវពេលវេលាដែលវាកើតមានទេ

Where did they move to?

នរណាបានផ្លាស់ទីទៅណា ?

-- They moved to California.

-- គេបានផ្លាស់ទីទៅកាលីហ្វ័រនីយ៉ា

Did your teacher know about this?

គាត់បានដឹងអំពីវាដែរឬទេ ?

-- Yes, she knew about it.

-- បាទ / ចាស គាត់ដឹង

Where did you sit?

នរណាអ្នកបានស្តាប់យុទ្ធសាស្ត្រនៅណា ?

-- I sat in front.

-- ខ្ញុំបានស្តាប់យុទ្ធសាស្ត្រនៅខាងមុខ

Which one did you pick?

នរណាអ្នកបានជ្រើសរើសយុទ្ធសាស្ត្រ ?

-- I picked this one.

-- ខ្ញុំបានជ្រើសយុទ្ធសាស្ត្រនេះ

Doing Things

What did you drink at the party?

-- I drank lemonade.

អ្នកបានផឹកទឹកផ្លែឈើអ្វីនៅលើបុណ្យប្រជុំ ?

-- ខ្ញុំបានផឹកទឹកលីម៉ូណាត

When did you send it?

-- I sent it yesterday.

អ្នកបានផ្ញើវាទៅណា ?

-- ខ្ញុំបានផ្ញើវាទៅយូធីស៊ីយ៉ា

What did she decide to do?

-- She decided to get a summer job.

គាត់បានសម្រេចចិត្តបារម្ភអ្វី ?

-- គាត់បានសម្រេចចិត្តបារម្ភការងាររដូវក្ដៅ

Where did you learn English?

-- I learned it here, in America.

អ្នកបានរៀនសូត្រភាសាអង់គ្លេសនៅណា ?

-- ខ្ញុំបានរៀនសូត្រភាសាអង់គ្លេសនៅទីនេះ រៀននៅសាលា

Did he understand it?

-- He understood it perfectly.

-- He didn't understand it at all.

-- He understood some of it.

គាត់បានយល់ទេ ?

-- គាត់បានយល់ទាំងស្រុង

-- គាត់មិនបានយល់ទាំងស្រុងទេ

-- គាត់បានយល់បន្តិចបន្តួច

How much money did he borrow from you?

-- He borrowed ten dollars from me.

គាត់បានខ្ចីប្រាក់ប៉ុន្មាន ?

-- គាត់បានខ្ចីប្រាក់ ១០ ដុល្លារពីខ្ញុំ

Who did you play cards with?

-- We played cards with Bill and Nancy.

អ្នកបានលេងប្រាក់ស្នាក់នៅជាមួយអ្នកណា ?

-- យើងបានលេងប្រាក់ស្នាក់នៅជាមួយប័ល និង នាងនី

Did you watch it on TV?

-- Yes, but I only watched it for fifteen minutes.

អ្នកបានមើលវាទៅលើទូរទស្សន៍ ?

-- បាទ / ចាសី ខ្ញុំបានមើលវាទៅលើទូរទស្សន៍

តែ ១៥ នាទី

Doing Things

Did you bring your Identification Card (ID Card)?

នឹកអ្នកបានយកសៀវភៅសម្ងាត់
មកជាមួយទេ?

-- Yes, I brought all my papers with me.

-- បាទ / ចាស៍ ខ្ញុំបានយកសៀវភៅសម្ងាត់
មកជាមួយខ្ញុំ

How much money did you spend?

នឹកអ្នកចាយអស់ប្រាក់ប៉ុន្មាន ?

-- I spent nearly fifty dollars.

-- ខ្ញុំបានចំណាយអស់សឹក ៥០ ដុល្លារ

Did you try to fix it?

នឹកអ្នកបានសាកសួរសុំជួសវាទេ ?

-- I tried, but I could not fix it.

-- ខ្ញុំបានសាកសួរមិនទើតខ្ញុំសុំសុំមិនទើត

Did someone help you do it?

នឹកមានអ្នកណាជួយអ្នកទេ ?

-- Yes, Mike helped me do it.

-- បាទ / ចាស៍ មីក បានជួយអ្នកខ្ញុំ

Did you walk here?

នឹកអ្នកបានដើរមកទីនេះឬ ?

-- Yes, I walked here with Howard Chao.

-- បាទ / ចាស៍ ខ្ញុំបានដើរមកទីនេះ
ជាមួយ ហ្វាវ៉ាត ចាវ

UNIT 12
GOING PLACES
ទៅកន្លែងខ្លះៗ



Going around in the city:

Where are you going?

- I am going to the drugstore.
- I am going shopping.
- I am going to work.
- I am going home.
- I am going for a walk.

ទៅដំបូង ទីក្រុង

ទៅ ផ្នែកទាញ ?

- ខ្ញុំទៅហាងស្រាប៊ុយ
- ខ្ញុំទៅទិញត្រីកែវ
- ខ្ញុំទៅទីក្រាន
- ខ្ញុំទៅផ្ទះ
- ខ្ញុំទៅដើរលេង

Do you know how to get there?

-- Yes, I do./No, I don't.

Excuse me. Could you show me how to get to Jefferson Street, please?

Excuse me. What's the best way to get to this address, please?

How are you going there?

- I am going to take a cab (taxi).

តើអ្នកដឹង ថាទៅកន្លែងនោះ តាមណាទេ ?

-- បាទ/ចាស ខ្ញុំដឹង / ទេ ខ្ញុំមិនដឹងទេ

អត់ទោស សូមបង្ហាញ ផ្លូវ ទៅ ផ្លូវ ឆ្នើម ហ្នឹង ?

អត់ទោស ផ្លូវណា ដំបូង ដើរ ដល់ ទីនេះ តើ យ៉ាងណា អត់ បង្ហាញ ទេ ?

តើអ្នកទៅ ទីនោះ យ៉ាងណា ?

- ខ្ញុំទៅ ទីនោះ តាម តាក់ស៊ី

Going Places

-- I am going by bus.
-- A friend will give me a ride.

-- ខ្ញុំទៅដោយរថភ្លេង
-- មិត្តខ្ញុំម្នាក់នឹងឱ្យយើងខ្ញុំទៅដោយរថភ្លេង

-- Someone will drive me there.
-- I am going to walk.

-- គេនឹងបើកយកយើងទៅទីនោះ
-- ខ្ញុំនឹងទៅដោយទិស

Is it far from here?
-- Yes./ No./ I don't know.

តើទីនោះឆ្ងាយពីទីនេះទេ ?
-- បាទ / ទេ ទេ ខ្ញុំមិនដឹងទេ

How far is it from here?
-- It is only three blocks from here.
-- It is a long way from here.
-- It is about fifty miles from here.
-- It is about an hour's drive from here.

តើចម្ងាយពីទីនេះនោះ ?
-- វាចម្ងាយពីទីនេះនោះ
.. វាឆ្ងាយពីទីនេះ
.. វាចម្ងាយប្រហែលជា ៥០ ម៉ាយ ពីទីនេះ
.. វាចម្ងាយប្រហែលជាមួយម៉ោងពីទីនេះ

(To cab driver:)
Greyhound Bus Station, please.

(ទៅអ្នកបើករថភ្លេងតាក់ស៊ី)
សូមទៅចំណុចរថភ្លេង រុករយសហគមន៍

Are you going by yourself, or with someone?
-- I am going with someone.

តើអ្នកទៅដោយខ្លួនឯង ឬក៏ទៅជាមួយអ្នកណា ?
-- ខ្ញុំនឹងទៅជាមួយគ្នាម្នាក់

(To police officer:)
Officer. I think I'm lost.
What is the best way to get to this address?

(ទៅប៉ូលិស)
សម្រាប់ ខ្ញុំបាត់ដំណឹងខ្ញុំហើយ
តើផ្លូវល្អបំផុតដើម្បីទៅដល់អាសយដ្ឋាននេះ

I have a map.
I could not find it on this map.

ខ្ញុំមានផែនទី
ខ្ញុំមិនអាចរកឃើញវាបានលើផែនទីនេះ

What is the address?

តើអាសយដ្ឋានយ៉ាងណា ?

Did you have trouble getting here?

តើអ្នកមានការពិបាកក្នុងការទៅដល់ទីនេះដែរឬទេ ?

-- No. Your directions were very clear.

-- ទេ, ការប្រាប់ដូចរបស់អ្នកច្បាស់ណាស់

-- No. I didn't have any trouble.

-- ទេ, ខ្ញុំគ្មានការពិបាកទេ

-- I am afraid so.

-- ខ្ញុំមានការពិបាកអញ្ចឹងទេ

Can I give you a ride somewhere?

តើចង់ឱ្យខ្ញុំស៊ឹមទៅទីណាទេ ?

-- If it's not too much out of your way.

-- តើវាមិនឆ្ងាយពីទីកន្លែងនេះទេឬទេ ?

Thanks a lot for the ride.

អរគុណព្រមទាំងជំនាញការស្នាក់នៅខ្ញុំ

Goodbye.

(នៅអ្នកបើកបរទូក)

(To bus driver:)

Excuse me. Is this bus going downtown?

តើទូកនេះទៅទីក្រុងទេ ?

What is the fare, please?

តើអស់តម្លៃប៉ុន្មានដែរ ?

I would like a transfer, please.

ខ្ញុំសូមស៊ីប្រាក់ ប្តូរទូក

I am going to Macy's Department Store. Do I get off here?

ខ្ញុំទៅហាងម៉ាស៊ី ។
តើខ្ញុំចុះកន្លែងនេះឬ ?

(On the phone:)

Could you send a cab to 1824 (eighteen twenty four) Jefferson Street, please.

(ភាសាទូរស័ព្ទ)

សូមឱ្យបញ្ជូនទូកត្រឹមត្រូវមកក្នុងលេខ ១៨២៤
(ដប់ប្រាំបីបួន) ផ្លូវឆេចឡើយ

(To police officer in the street:)
Officer, I believe I'm lost. Can you help me?

(និយាយដោយយុវសិស្ស)
លោក ខ្ញុំគិតថាខ្ញុំបាត់ផ្លូវហើយ ។
តើអ្នកអាចជួយខ្ញុំបានទេ ?

Traveling:

I am going to Chicago.

How are you going?

-- I am going by plane/train/bus.

-- I am riding with a friend.

-- I am going to drive.

(At ticket window:)

I would like a ticket to Chicago, please.

-- One way, or round trip?

What gate number, please?

-- Gate number five.

Excuse me. What time is the next bus to Baltimore?

Excuse me. Is this the right bus for Baltimore?

Excuse me. What time is the next train to New York City?

Excuse me. When does Flight 711 leave, please?

When does Flight 329 from Chicago arrive here?

Is Flight 411 on time?

Do you have any luggage to check?

-- Yes, I have two bags.

ការទិញសំណើ

ខ្ញុំទៅ សិកាកម្ម

នឹកស្មានទៅ យ៉ាងនម្ប ?

-- ខ្ញុំទៅតាមកប៉ាស់រថក្រោះ / រថទះនឿង /

ទ្រាន់ស្នូល

-- ខ្ញុំនឹងទ្រាន់សំបុត្របញ្ជាក់

-- ខ្ញុំនឹងបើកទ្រាន់ទៅ

(នៅកន្លែងលក់សំបុត្រ)

ខ្ញុំចង់ទិញសំបុត្រទៅ សិកាកម្ម

-- សំបុត្រទៅនឹងមួយទិវា ឬ គឺ

ទៅនឹងយប់មួយ

នឹកទ្រាន់លេខប៉ុន្មាន ?

-- ទ្រាន់លេខ ៥

សត្រូវទាស តើយ៉ាងណាទ្រាន់ស្នូល មួយទៀតទៅ បរសិវិម ?

សត្រូវទាស នឹកទ្រាន់ស្នូលលេខ ១ ទៅ បរសិវិម ?

សត្រូវទាស តើយ៉ាងណាទ្រាន់រថទះនឿងមួយ ទៀតទៅ ព្រាងយ៉ាង

សត្រូវទាស តើពេលណាកប៉ាស់រថក្រោះ លេខ ២១៤ ទៅ ?

ពេលណាកប៉ាស់រថក្រោះលេខ ២២៩ ទៅ នៅសិកាកម្ម

នឹកកប៉ាស់រថក្រោះលេខ ៤១១ ចាកទៅ ឯណា ?

នឹកស្រុកមាន វ៉ាលីស ខ្ញុំយល់នឹកនឹក ?

-- បាទ / ចាស ខ្ញុំមានកាបូលពីរ

Going Places

(On the bus:)

Excuse me. When do we get to Sacramento?

(នៅលើស្រ្តាសឃ្លាត)

អត់រំលោភ តើយើងទៅដល់
សាក្រាម៉ង់តូ ឯណា ?

(On the train:)

Which way is the dining car?

(នៅលើទ្រព្យរថភ្លើង)

កន្លែងបរិភោគនៅលើទ្រព្យរថភ្លើង ?

Where is the rest room?

តើបន្ទប់ទឹកនៅឯណា ?

(At the railroad station:)

Excuse me. Where is the locker room?

(នៅស្ថានីយទ្រព្យរថភ្លើង)

អត់រំលោភ តើបន្ទប់ទ្រព្យរថភ្លើងនៅឯណា ?

Where can I check this bag?

ខ្ញុំអាចត្រួតពិនិត្យកញ្ចប់ទ្រព្យរថភ្លើងនៅឯណា ?

Where is the baggage checkout?

តើកន្លែងទិញទិញទិញទិញ
កញ្ចប់ទ្រព្យរថភ្លើងនៅឯណា ?

(To porter:)

Could you help me with the baggage?

(នៅអ្នកកំរើកំរើកំរើ)

តើអ្នកអាចជួយខ្ញុំកំរើកំរើកំរើទ្រព្យរថភ្លើង ?

Which way is the exit?

ផ្លូវចេញនៅឯណា ?

Going Places

Useful Terms ពាក្យមានប្រយោជន៍

taxi/cab	}	ឡានតាក់ស៊ី
taxicab		
bus		ឡាន ឈ្នួល
train		រថភ្លើង
airplane/plane		កុំព្រីន យាន
boat		ក្រុំប៉ាស់ , កាណូត
car/automobile		ឡាន , ម៉ូតូ
bicycle		កង់ , ម៉ាស៊ីនយាន
motorcycle		ម៉ាស៊ីនយានយន្ត , ម៉ូតូ
bus stop		កន្លែងឡានឈ្នួលតំលាច់ ដាក់អ្នកជិះ
bus station		កន្លែងឡានឈ្នួលតំលាច់
railroad station		ស្ថានីយភ្នំយានយាន
airport		ទីទួលភ្លើង ទីលានយានយន្ត
street		ផ្លូវ
avenue		ផ្លូវច្រកស៊ីម៉ង់ត៍
boulevard		មហាវិថី
road		ផ្លូវថ្នល់ ផ្លូវស្រូវ ផ្លូវក្រហម
lane/court/place		ផ្លូវក្រុង
highway		ផ្លូវថ្នល់ ផ្លូវស្រូវ ផ្លូវក្រហម
freeway/expressway		ផ្លូវលឿន ផ្លូវថ្នល់ ផ្លូវលឿនភ្លើង
turnpike		ផ្លូវលឿន

ticket	សំបុត្រ
one way ticket	សំបុត្រត្រឡប់
round trip ticket	សំបុត្រទៅមក
gate	ទ្វារ
platform	កន្លែងស្តាប់សំបុត្រ
map	ផែនទី
departures	រថយាត្រាចេញទៅ
arrivals	មកដល់
waiting room	បន្ទប់រង់ចាំ
information booth	តុប្រយោជន៍ព័ត៌មាន
baggage	វត្ថុផ្ទេរ
passenger	អ្នកជិះរថភ្លើង
conductor	អ្នកបើករថភ្លើង អ្នកបើករថយន្ត
schedule	កាលបរិច្ឆេទទៅមក

More useful terms:

ពាក្យប្រើប្រាស់សំខាន់ៗទៀត

Immigration and Naturalization Service (INS)

ក្រសួងសុខាភិបាល និង វិស័យសេដ្ឋកិច្ច

employment office

ក្រសួងស៊ីវិល យនកកាន់សារ

unemployment office

ក្រសួងស៊ីវិល យនកកាន់សារ ការងារធ្វើ
សាលាស្រាវជ្រាវ

city hall

ប៉ូលីសស៊ីវិល

police station

ប៉ូលីសស៊ីវិល

sheriff's office

real estate office

កន្លែងលក់ដីដីស្រែ ដីស៊ី

school

សាលា

elementary school

សាលាបឋមសិក្សា

secondary school

សាលាមធ្យមសិក្សា

church

វិហារសាសនា

hospital

មន្ទីរពេទ្យ

post office

ប៉ូស្តអ៊ីស្ត្រុយស៊ីយ៉ា

Western Union office

ប៉ូស្តអ៊ីស្ត្រុយស៊ីយ៉ា

railroad station

ថ្នាក់ដឹកនាំ រថភ្លើង

bus station

ថ្នាក់ដឹកនាំ យន្តសំបុត្រ

airline ticket office

កន្លែងលក់ ទិញសំបុត្រយន្តហោះ

airport

វាលបំណាច់ យន្តហោះ

bank

ធនាគារ

hotel

ផ្ទះសំណាក់

motel

ផ្ទះសំណាក់ គុណភាព ទាប យន្តហោះ

drug store

ហាងលក់ថ្នាំ

department store

ហាងលក់ ទំនិញ ទូទៅ

movie theater

ទីកន្លែង

drive-in movie

ទីកន្លែង ទិញសិប្បកម្ម យន្តហោះ

five and ten store

ហាងលក់ ទំនិញ ទាប ថ្លៃ ៥ ឬ ១០ ដុល្លារ

hardware store

ហាងលក់វត្ថុគ្រឿងឧត្តរខ្នង, ទសី, គ្រឿងស្រូវស្រុក

book store

ហាងលក់សៀវភៅ

public library

កន្លែងសិល្បៈសៀវភៅ, ភ្នំសៀវភៅ និងសៀវភៅ

gasoline station

ហាងសាំង

garage

កន្លែងឃ្នកប្រដាប់ស្រាវជ្រាវ

laundry

កន្លែងលាងសំបុត្រធាតុសាប

laundromat

កន្លែងលាងសំបុត្រធាតុសាប

dry cleaner's

កន្លែងគេចម្រាបសំបុត្រធាតុសាប

sewing shop

ហាងលក់ប្រើស្រោច និងឧត្តរខ្នង

shoe repair shop

ហាងស្រួតស្រាវជ្រាវស្រោចស្រូវ

appliance repair shop

ហាងស្រួតស្រាវជ្រាវស្រោចស្រូវ

furniture store

ហាងលក់តុ

thrift shop

ហាងលក់សំបុត្រលក់សំបុត្រ

Salvation Army store

ហាងលក់សំបុត្រសាវ័នសាវ័ន

Goodwill Industries store

ហាងលក់សំបុត្រលក់សំបុត្រ

grocery store

ហាងលក់វត្ថុគ្រឿងបរិស្ថានសាច់ និងសំបុត្រប្រគល់

supermarket

ហាងលក់វត្ថុគ្រឿងបរិស្ថានសាច់ និងសំបុត្រប្រគល់

restaurant

នគរសិល្បៈ

cafeteria

នគរសិល្បៈ និងសំបុត្រប្រគល់

delicatessen

ហាងលក់វត្ថុគ្រឿងបរិស្ថានសាច់

Chinatown

ផ្សារចិន

CONVEYING INFORMATION

ការបញ្ជូនព័ត៌មាន



The telephone:

ទូរស័ព្ទ

Excuse me. Is there a public telephone near here?

សូមទោស តើមានទូរស័ព្ទសាធារណៈនៅទីនេះឬ ?

May I use your phone?

ខ្ញុំសូមប្រើទូរស័ព្ទអ្នកបានទេ ?

-- Please, do.

-- សូមអនុញ្ញាត

What is your telephone number?

លេខទូរស័ព្ទអ្នកប៉ុន្មាន ?

-- My telephone number is 352-7089

-- លេខទូរស័ព្ទខ្ញុំ ៣៦២-៧០៨៩

What is the area code?

តើលេខសំរាប់តំបន់ទូរស័ព្ទប៉ុន្មាន ?

-- The area code is 202.

What is the telephone number there?

តើលេខទូរស័ព្ទនៅទីនោះប៉ុន្មាន ?

Do you have his telephone number?

តើអ្នកមានលេខទូរស័ព្ទភាគីនេះ ?

(Referring to a telephone directory:)

(សំរាប់រកលេខទូរស័ព្ទនៃអ្នកណាម្នាក់)

Conveying Information

Excuse me. I have trouble finding the telephone number of a friend in here. Could you help me?

សូមទោស, ខ្ញុំមានការពិបាកក្នុង ការរកលេខទូរស័ព្ទរបស់មិត្តភ្នាក់ លោកស្រីនេះ ។ តើអ្នកអាចជួយខ្ញុំបានទេ ?

Hello. I would like to speak to Mr. Smith, please.

អាច ខ្ញុំសម្របសម្រួលជាមួយ លោក ស្រី

Please tell him that Mr. Sok called. Thank you.

សូមជំរាបគាត់ផង ថា លោកសុខ បាន ហៅមកគាត់ ។ អរគុណ

Please ask him to call me at 362-4981.

សូមជំរាបទិញគាត់ហៅមកខ្ញុំលេខ ៣៦២-៤៩៨១

Is this your home phone number?

តើលេខជាលេខទូរស័ព្ទផ្ទះរបស់លោកឬ ?

Is this your office phone number?

តើលេខនេះជាលេខទូរស័ព្ទការិយាល័យលោកឬ ?

Operator, I am looking for the number of Mr. Soeur Samnang.

អ្នកកាន់ទូរស័ព្ទ, ខ្ញុំរកលេខទូរស័ព្ទ លោក សូរីវ៉ា សំណាក់

His family name is Soeur, spelling S-O-E-U-R. His given name is Samnang, spelling S-A-M-N-A-N-G.

ឈ្មោះសីតាគាត់ សូរីវ៉ា. ឈ្មោះលេខ S-O-E-U-R ឈ្មោះគាត់គឺសំណាក់ សាមណាង S-A-M-N-A-N-G

Operator. I would like to make a long distance call to Harrisburg, Pennsylvania.

អ្នកកាន់ទូរស័ព្ទ, ខ្ញុំចង់ធ្វើទូរស័ព្ទចម្ងាយ ទេ

The person I am calling is _____

អ្នកដែលខ្ញុំចង់ទិញទូរស័ព្ទគឺ _____

His number is _____

លេខទូរស័ព្ទគាត់គឺ _____

My name is _____

ឈ្មោះខ្ញុំគឺ _____

This is a person-to-person call.

នេះជាទូរស័ព្ទ ភ័យាក់ទៅភ័យាក់ គឺថា បើមិនដូចអ្នក ដែលខ្ញុំចង់ទិញទូរស័ព្ទ គឺគេចង់ទិញទូរស័ព្ទខ្ញុំទេ

Conveying Information

This is a station-to-station call.

នេះគឺការទូរស័ព្ទពីស្ថានីយ៍ទូរស័ព្ទមួយទៅស្ថានីយ៍ទូរស័ព្ទមួយទៀត

This is a collect call.

នេះគឺការទូរស័ព្ទសម្រាប់បង់ថ្លៃដោយអ្នកទទួលទូរស័ព្ទ

I'm sorry ... I think I've got the wrong number.

ខ្ញុំសុំទោស ខ្ញុំប្រហែលជាទទួលបានលេខខុស

I'm sorry. There's no one here by that name. I think you've got the wrong number.

ខ្ញុំសុំទោស អ្នកមាននរណាមាននាមដូចនេះទេ ខ្ញុំគិតថាអ្នកប្រហែលជាទទួលបានលេខខុស

The line is busy.

ខ្សែទូរស័ព្ទនេះសំបុក គឺស្ថានីយ៍ទូរស័ព្ទនោះកំពុងប្រើប្រាស់

No one answered.

គ្មាននរណាទទួលទេ

The Western Union office: ការិយាល័យ

Western Union កន្លែងដែលទទួលទូរស័ព្ទ

Where is the nearest Western Union office?

ការិយាល័យ Western Union ណាខ្លះនៅជិតបំផុត ?

I would like to send a telegram to _____, please.

ខ្ញុំចង់ផ្ញើទូរសារទៅ _____ ទៅ

I would like to send a telegram to _____ by the least expensive way possible.

ខ្ញុំចង់ផ្ញើទូរសារទៅ _____ តាមវិធីដែលថ្លៃទាបបំផុត

What is the minimum charge?

តម្លៃតិចបំផុតគឺប៉ុន្មាន ?

What is the minimum charge for a night letter?

តម្លៃតិចបំផុតគឺប៉ុន្មាន សំរាប់សំបុត្រយប់យប់ ?

Conveying Information

This is the text of the telegram.
How much would I have to pay?

នេះជាអត្ថបទនៃប្រៃសណីយ៍
តើខ្ញុំត្រូវបង់ប្រាក់ប៉ុន្មាន

How long will it take to get
there?

តើប្រៃសណីយ៍នឹងចំណាយ
ពេលវេលាប៉ុន្មាន?

The post office:
Is there a post office near here?

មានទីប្រៃសណីយ៍នៅជិត
នេះឬ? តើមានទីប្រៃសណីយ៍នៅជិតនេះឬ?

Where is the nearest post office?

តើទីប្រៃសណីយ៍ជិតជាងគេនៅទីណា?

How much postage does this letter
need, please?

តើសំបុត្រនេះត្រូវការប្រាក់ប៉ុន្មាន?

I would like to send this letter
by Special Delivery.

ខ្ញុំចង់ផ្ញើសំបុត្រនេះដោយឱ្យទាន់
ពេលវេលាបន្ទាន់

I would like to send this by
Registered Mail.

ខ្ញុំចង់ផ្ញើនេះដោយមានច្បាប់
រាយការណ៍

I would like to send this
package to _____ .

ខ្ញុំចង់ផ្ញើកញ្ចប់នេះទៅ _____

I would like to have five air
letters.

ខ្ញុំចង់បានសំបុត្រមានទឹកចម្រោះ ៥

I would like to have a book of
10-cent stamps, please.

ខ្ញុំចង់បានទឹកចម្រោះ ១០ រសេរ ១ រសៀវភៅ

Do I need more postage on this
letter

តើខ្ញុំត្រូវការប្រាក់បន្ថែមទៀតសម្រាប់សំបុត្រនេះឬ?

I would like to buy a money
order for fifty dollars, please.

ខ្ញុំសូម ទិញប្រាក់ដា ៥០ ដុល្លារ

How much does it cost by
regular mail/air mail?

តើវាត្រូវបានគេដឹងថាមានតម្លៃប៉ុន្មាន /
តាមយន្តហោះ?

HEALTH
សុខភាព



I want to see a doctor.

ខ្ញុំចង់ឃើញវេជ្ជបណ្ឌិត

I want to go to the hospital.

ខ្ញុំចង់ទៅមន្ទីរពេទ្យ

Can you call an ambulance for me?

តើអ្នកអាចហៅយានយន្តសង្គ្រោះជីវិតបានទេ ?

(On the telephone):

(ភាសាទូរស័ព្ទ)

Operator. This is a medical emergency. Can you help me?

អ្នកកាន់កាប់ទូរស័ព្ទ, នេះជាការសង្គ្រោះជីវិតសុខភាព តើអ្នកអាចជួយខ្ញុំបានទេ ?

Are you all right?

តើអ្នកក្រសួលបានទេ ?

-- I don't know... I think I sprained my ankle.

-- ខ្ញុំមិនដឹងទេ ខ្ញុំប្រហែលជួរគ្រឿងក្រវើន

Are you hurt?

តើអ្នករងរបួសឬមានរបួស ?

-- No. I am all right. Thank you.

-- ទេ ខ្ញុំមិនអីទេ អរគុណ

(On the phone:)

(ភាសាទូរស័ព្ទ)

I would like to make an appointment with Doctor Clark, please.

ខ្ញុំចង់ទិញកំណត់រាល់សម័យ របស់គ្រូពេទ្យ Clark

(To a friend:)

(ទៅមិត្តម្នាក់)

I need to see a doctor. Can you recommend one?

ខ្ញុំត្រូវទៅកាន់គ្រូបេសបណ្ឌិតម្នាក់ ។
អ្នកអាចណែនាំឲ្យយល់បានទេ ?

What seems to be the trouble?

អ្វីមានជម្ងឺអី ?

-- I have a pain right here, doctor.

ខ្ញុំស្លឹកភ្នែងនេះ រលាករដ្ឋបណ្ឌិត

-- I have a pain in my leg/stomach/ chest.

-- ខ្ញុំស្លឹកភ្នែង រាងកាយ / ពោះ / ច្រូង

How do you feel?

នឹកអ្នកយ៉ាងណា ?

-- Not very well, doctor.

-- មិនល្អប៉ុណ្ណោះទេ រលាករដ្ឋបណ្ឌិត

-- I have a fever.

-- ខ្ញុំក្តៅ

-- I have a bad cough.

-- ខ្ញុំក្អកខ្លាំង

-- I feel tired.

-- ខ្ញុំស្លាប់កាយណាស់

-- I don't sleep too well.

-- ខ្ញុំពុំបានគេងលក់ល្អទេ

-- I have no appetite.

-- ខ្ញុំពុំចង់ញ៉ាំទេ

Have you ever had this before?

នឹកអ្នកធ្លាប់មានជម្ងឺនេះហ្នឹងមុនទេ ?

-- No, I have never had this before.

-- ទេ, ខ្ញុំមិនដែលមានអ្វីដូចនេះ

How long have you had this?

នឹកអ្នកមាននឹកភ្នែងនេះ តាំងពីស្រាវ ?

-- I have been like this for two days.

-- ខ្ញុំមានជម្ងឺនេះ ២ ថ្ងៃមកហើយ

Are you taking any medicine for it?

នឹកអ្នកមានប្រើថ្នាំអ្វីទេ ?

-- No, I am not.

-- ទេ អត់ទេ

Do you have health insurance?

នឹកអ្នកមានការធានារ៉ាប់រងសុខភាពទេ ?

-- Yes, I do.

-- បាទ ខ្ញុំមាន

-- No, I don't.

-- បាទ ខ្ញុំគ្មានទេ

Is it serious, doctor?

នឹកវាជាការស្ងួតដាច់ខាត រដ្ឋបណ្ឌិត ?

Do I have to stay home from work?

តើខ្ញុំត្រូវស្ងប់នៅផ្ទះឬយើងទៅការងារ? ?

About how long will I have to stay in bed?

តើខ្ញុំត្រូវនៅលើគ្រែសំរាប់ពេលយ៉ូងឆ្នាំ? ?

Do I need a special diet?

តើខ្ញុំត្រូវតែប្រើប្រាស់? ?

Do I have to come back and see you again, doctor?

តើខ្ញុំត្រូវមកជួបអ្នកទៀតឬ ទេស្របពិភាក្សា? ?

* Do you understand the instructions on the label?

តើអ្នកយល់ស្របច្បាប់នូវការណែនាំលើស្រោងស្រាវ? ?

-- Yes, I do... But I will ask a friend to make sure.

-- បាទ យល់ ប៉ុន្តែខ្ញុំនឹងសួរមិត្តភ្នាក់ងារដើម្បីឱ្យយល់ឆ្លាស់

* That is a good idea. You have to be very careful with medicines.

វាគឺជាគំនិតល្អ ។ អ្នកត្រូវតែប្រុងប្រយ័ត្នជាមួយថ្នាំ

(To druggist/pharmacist):
Do you have anything for a cough?

(ទេសាធិសាស្ត្រ)
តើអ្នកមានថ្នាំអ្វីសំរាប់បញ្ឈប់ក្នុងក្រហម? ?

Do you have anything for a sore throat?

តើអ្នកមានអ្វីសំរាប់ស្រួលក្នុងក្រហម? ?

I would like a receipt for it, please.

ខ្ញុំសុំ ប័ណ្ណបញ្ជីសំរាប់វា

Do you need a prescription for this?

តើអ្នកត្រូវការការស្នើសុំពីវេជ្ជបណ្ឌិតសំរាប់ថ្នាំនេះឬ? ?

Is there a drugstore/pharmacy near here?

តើមានទីលក់ថ្នាំឬហាងលក់ថ្នាំនៅជិតនេះទេ? ?

COMMON HEALTH PROBLEMS

ចំណាចចាក់ថង់សិនស្តុយភាពទូទៅ

pain	ស៊ី	malaria	ប្រគុនចាញ់
common cold	ផ្លូវចង្ហាញ	arthritis	ជម្ងឺស៊ីសស្តាក្រំស៊ី, ស្តាក្រំស៊ីស
headache	ស៊ីក្បាល	asthma	ប្រាត
stomachache	ស៊ីទោះ	diarrhea	ទាត
toothache	ស៊ីទ្រូង	stroke/heart attack	ស៊ីទះស្ទឹង
flu	ប្រគុន	ulcer	ស៊ីទ្រូង, ទាត
cough	ក្អក	allergy	ទាត, ចាញ់
constipation	ទ្រូង		

NAMES OF SOME BODY PARTS

នាម្បាះចំណាខ្លះសាសន្ត

head	ក្បាល	ears	ត្រចៀក
neck	ក	nose	ប្រដុះ
shoulder	ស្បែក	mouth	ចាត
arm	ទ្រំស៊ី	teeth	ទ្រូង
hand	ប្រដុះទ្រំស៊ី	tongue	សណាត
finger	ប្រដុះទ្រំស៊ី	hair	សក់
chest	ប្រដុះ	skin	ស្បែក
abdomen	ទោះ	bone	ស្ទឹង
back	ខ្នង	blood	សាម
leg	ទ្រំស៊ី	intestines	ទោះទ្រំស៊ីតូច
foot	ប្រដុះទ្រំស៊ី	liver	ទ្រំស៊ី
toe	ប្រដុះទ្រំស៊ី	lungs	ស្រាត
face	មុខ	stomach	ប្រដុះ
eyes	ភ្នែក	bladder	ទ្រូង

NAMES OF SOME USEFUL MEDICAL SPECIALISTS

នាម្បាះសាសន្តទាក់ទង៖ ៤

physician/doctor	ស្ថិត, ទ្រំស៊ីបណ្ឌិត	dentist	ទាត្រូឡូស្តូ
gynecologist	ទាត្រូឡូស្តូស៊ីប្រដុះ ៤	pediatrician	ទាត្រូឡូស្តូស៊ីប្រដុះ
obstetrician	ទាត្រូឡូស្តូស៊ីប្រដុះ	ophthalmologist	ទាត្រូឡូស្តូ
surgeon	ប្រដុះទាត្រូឡូស្តូកាត	cardiologist	ទាត្រូឡូស្តូសាសន្តស៊ីប្រដុះស្ទឹង
pharmacist/ druggist	ទ្រំស៊ីបណ្ឌិត	psychologist	ប្រដុះទាត្រូឡូស្តូសាសន្ត

FOOD

ស្លាបអាហារ



I am hungry.

ខ្ញុំឃ្នាន

Are you hungry?

តើអ្នកឃ្នានទេ ?

-- No, I am not hungry.

-- ទេ, ខ្ញុំមិនឃ្នាន

Is there a restaurant around here?

តើមានភោជនីយដ្ឋាន នៅជិតនេះទេ ?

This food is delicious!

ចម្រុះស្វាម្យំណាស់

Do you like it?

តើអ្នកចូលចិត្តទេ ?

-- Yes, it's very good. I like it very much.

-- ប្រាកដ/ប្រាកដ ខ្លាំងណាស់ ។ ខ្ញុំចូលចិត្ត ខ្លាំងណាស់

-- It's OK.

-- វាមិនអីទេ

-- I'm sorry I can't eat it. I'm not used to it.

-- ខ្ញុំសូមទោស ខ្ញុំញាំមិនទើតទេ ។ ខ្ញុំមិនស្គាល់ទេ

Please have some more.

សូមអនុញ្ញាតឱ្យមានបន្ថែម

-- No, thank you. I've had enough.

ទេ, អរគុណ, ខ្ញុំស៊ីតបើយ

Would you like something to eat?

ចង់អ្វីម្យ៉ាងណាមួយទេ ?

-- No, thank you. I've already eaten.

-- ទេ, អរគុណ ។ ខ្ញុំញាំរួចហើយ

Would you care for something to drink?

រើអ្នកចង់ផឹកអ្វីទេ ?

-- May I have a glass of orange juice?

-- ខ្ញុំសូមទឹកក្រូចមួយដក់ដក់

How about a whisky and soda?

ស៊ីវីហ្សក្លី និងសូដា

-- No, thanks. I don't drink.

-- ទេ, អរគុណ ខ្ញុំមិនចេះផឹកទេ

Have you had breakfast yet?

រើអ្នកបានញ៉ាំបាយព្រឹករហឹមឬនៅ ?

-- Yes, I have.

-- បាទ / ចាស៍ ខ្ញុំញ៉ាំរហឹម

Have you had lunch yet?

រើអ្នកបានញ៉ាំបាយវ៉ែន្យូក់រហឹមឬនៅ ?

-- No, I haven't.

-- ទេ ខ្ញុំមិនទាន់បាយទេ

Have you had dinner yet?

រើអ្នកបានញ៉ាំបាយល្ងាចរហឹមឬនៅ ?

Is there a Chinese restaurant near here?

តើមានលាងចិនលក់បាយនៅទីនេះទេ ?

Would you like a cup of tea?

សូមអរគុណ តើស្រាទឹក ១ ដាន ?

-- Yes... Thank you.

-- បាទ / ចាស៍ អរគុណ

With, or without sugar?

ដាក់ស្ករ ឬ មិនដាក់ស្ករ

-- Without sugar.

-- មិនដាក់ស្ករ

At a lunch counter:

លោកអ្នក តើមានលក់បាយវ៉ែន្យូក់

I'd like a cup of hot tea.

ខ្ញុំចង់បានទឹកក្រូចមួយដាន

I'd like a ham sandwich and a glass of milk.

ខ្ញុំចង់បានសំប៉ែនដាក់សាច់ជ្រូក និងទឹក

I'll have two eggs and toast.

ខ្ញុំចង់បាន ទាស៍ មាន់ និងសំប៉ែនគាំង

-- How would you like your eggs?

-- រើអ្នកចង់បាន ទាស៍ មាន់ ចម្រើន យ៉ាងណា ?

I would like them soft-boiled/scrambled/fried.

ខ្ញុំចង់បាន ទាស៍ មាន់ ល្អា / វាយឱ្យរីបក

I would like a small Coke.

ខ្ញុំចង់បាន គូកាកូឡា ដក់តូច

I want a bowl of chicken soup.

ខ្ញុំចង់បានស៊ុបមាន់មួយបាស

អ្នកខ្លះហៅថា dinner អ្នកខ្លះហៅថា supper អាចទៅរកព័ត៌មានលម្អិតបាន
នៅទីនេះ រកព័ត៌មានលម្អិតបាន ។

I want a hamburger.

ខ្ញុំចង់បានហឹមប៊ឺន់ហ្គឺន់ } សំរាប់បាយរឹប្យត្រង់
ខ្ញុំចង់បានស៊ីសប៊ឺន់ហ្គឺន់ }

I want a cheeseburger.

Give me two scoops of ice cream.
I want vanilla/chocolate/straw-
berry.

ឱយកាន់ម៉ូម៉ូ ២ ស្កាប្យរកកាស់
ខ្ញុំចង់បាន vanilla/chocolate/straw-
berry.

Would you like some dessert?

អ្នកចង់បានបន្លឺម្លូម ឬ
.. បាទ, ខ្ញុំចង់បានបបទរឹម្លូម / បាឡាយ

-- Yes. I would like some rice
pudding/Jello.

Where do I pay?

នតិខ្ញុំចង់ប្រាក់នសរសំណា ?
.. បង់ប្រាក់នសរសំណា នតិគប្រាក់

-- Pay at the cashier.

នសរហាងនគរសីលស្ថាន អានចរិកាំង គឺជាអាជ្ញាធរនៃអាជ្ញាធរគ្រួសារកម្ពុជា
ឱយអ្នកបំរើ បន្ទាប់ពីអ្នកទទួលបាននិយាយ ៤ លេខ ១០ នៅ ១៥% នៃ
តម្លៃមូលដ្ឋានអ្នក ។

COMMON FOODS IN AMERICA

ម្ហូបទឹកដីក្នុងស្រុកអាមេរិក

Meats

beef	សាច់ទឹកកា
pork	សាច់ស្រូវក
chicken	សាច់មាន់
lamb	សាច់ត្រីម
veal	សាច់ កូនទឹកកា
duck	សាច់ទ័រ
turkey	សាច់មាន់ប្រាំ

Sea foods

fish	ត្រីសមុទ្រ
shrimp	បង្កាវ
crab	កាម
lobster	បង្កង់
trout	ត្រីត្រាត
codfish	ត្រីកក់
sardine	ត្រីខ្យងស្នប់
tunafish	ត្រីត្រីណា

Vegetables

cabbage	ប្រាំង
cauliflower	ទឹកស្រកាប
Chinese cabbage	ក្រូចចិន
mustard green	ទឹកស្រី
lettuce	សាច់កាត់
leek	ស្លឹកខ្ចឹម
carrots	ការ៉ុត
asparagus	ទំពាំងបាវាំង
bamboo shoots	ទំពាំង
bean sprouts	ស្រទាប់កម្ពុជា
mushroom	ផ្លិត
radish	វាឌីស
cucumber	ត្រីសក់
tomato	ប្រាំងប្រាំង
beets	ប្រាំងស្លឹកកង្កែប
eggplant	ត្រីប
green pepper	ប្រាំងស្លឹក
string bean	ស្រទាប់កង្កែប
peas	ស្រទាប់កម្ពុជា
lima beans	ស្រទាប់កម្ពុជា
corn	ទាត
pumpkin	ទាត

gourd	រន្ធក
bitter melon	ប្រាំង
potatoes	ស្រូវ
sweet potatoes	ស្រូវផ្លែ

Spices and

Seasonings

Chinese parsley	ទំពាំងបាវាំង
onion	ត្រីប
green onion	ស្លឹកខ្ចឹម
garlic	ខ្ចឹមស
red pepper	ប្រាំង
black pepper	ប្រាំង
salt	អំបិល
sugar	ស្រាវ
citronella	ស្លឹកត្រីក
lemon	ត្រីបស្លឹក
lime	ត្រីបស្លឹក
ginger	ទំពាំង
cinnamon	ស្លឹកកាប្រាំង

<u>Fruits</u>	<u>ផ្លែឈើ</u>	<u>Cereals and grains</u>	<u>គ្រាប់</u>
apple	ផ្លែឈើប្រាំង	rice	បាយ
orange	ក្រូច	glutinous rice	បាយស្រីភីយ
tangerine	ក្រូចឃ្មុំ	("sticky rice")	
banana	ប្រាំង	corn	សណាត
peach	ផ្លែប៉េស	soybean	សន្លឹកក្រូច
pear	ផ្លែប្រាំង	sesame	ស្រូវ
plum	ផ្លែប្រាំង	peanut	សន្លឹកក្រូច
cantaloupe	ផ្លែប្រាំង		
honeydew	ផ្លែប្រាំង		
water melon	ផ្លែប្រាំង		
grape	ផ្លែប្រាំង		
raisins	ផ្លែប្រាំង		
grapefruit	ផ្លែប្រាំង		

នៅក្នុងសហរដ្ឋអាមេរិក គម្រោងនៃសាច់ ឧស្សាហកម្មកសិកម្ម និង ផ្លែឈើ
 វិនិយោគ (ដូចជាសាច់ខ្នង , សាច់ស្រូវ , ឬ សាច់ដោះ) ។ ចំណេះ
 បរិស្ថាន និងផ្លែឈើទាំងឡាយ គម្រោងរួមចំណែកដល់ការងារសេដ្ឋកិច្ច ហើយមានឧស
 ភ័យ គម្រោងគម្រោងសេដ្ឋកិច្ច ។ បន្ថែមទៀត ការងារកសិកម្ម និង ផ្លែឈើ
 បន្ថែមទៀត ។ ហាងលក់បន្លែ សាច់ និង ផ្លែឈើ ហាងលក់ ឬ ហាង
supermarkets ។ តាមធម្មតា ហាងនេះ មានលក់ ឬ ផ្លែឈើ
 ផ្សេងៗ និង អាចគ្រប់ ផ្សេងៗ យល់ច្បាស់ ហើយ មាន ផ្លែឈើ
 ផ្សេងៗ តាមការស្រាវជ្រាវ តាមកម្រិត និង វិធីសាស្ត្រ ។

CLOTHING

សំរួលកបំពាក់



Buying clothes:

May I help you?

-- I would like to buy a sport shirt.

-- I would like to buy a blouse.

What's your size?

-- I am sorry I don't know my size. Can you take my measurements?

Can I try it on?

Where can I try this on?

It is too large.

Do you have smaller sizes?

It is too small.

ទិញវត្សាសាវ?

តើខ្ញុំអាចជួយអ្វីបានទេ ?

-- ខ្ញុំចង់ទិញអាវកីឡា

-- ខ្ញុំចង់ទិញអាវសំរាប់ស្ត្រី

តើលំហូរសាវអ្នកប៉ុន្មាន ?

-- ខ្ញុំសំរេចសាវខ្ញុំមិនដឹងលំហូរសាវទេ ។
តើអ្នកអាចទាស់ខ្ញុំបានទេ ?

ខ្ញុំសូមបានទេ ?

តើខ្ញុំអាចសាវនេះទេស្រស់ណា ?

វាធំពេក

តើអ្នកមានលំហូរតូចជាងនេះទេ?

វាតូចពេក

Clothing

Do you have larger sizes?

តើអ្នកមានទំហំទំហំធំទេ ?

It is too tight at the waist.

វាចង្អៀតនៅក្រាស់ច្រវែះ

The sleeves are too long.

វែងអាវដៃវែងពេក

Do you do alterations?

តើអ្នកកែសម្រួលឱ្យទេ ?

Do you charge extra for alterations?

តើអ្នកយកថវិកាបន្ថែមសម្រាប់ការកែសម្រួលទេ ?

When will it be ready?

នាពេលណាវានឹងរួច ?

This size fits me OK (well).

ទំហំនេះស្របសម្រាប់ខ្ញុំល្អណាស់

Does this have to be dry-cleaned?

តើវាត្រូវតែបោកស្អាតដោយម៉ាស៊ីន ?

Can you launder this at home?

តើអ្នកអាចបោកស្អាតនៅផ្ទះបានទេ ?

Does this have to be hand-washed?

តើវាត្រូវតែបោកដោយដៃ ?

Is this machine-washable?

តើវាអាចបោកដោយម៉ាស៊ីនបានទេ ?

Does this have to be ironed?

តើវាត្រូវតែប្រើក្រដាសដែក ?

This is too expensive. I would like something cheaper.

វាថ្លៃពេក ខ្ញុំចង់បានរបស់អ្វីមួយថ្លៃទាបជាង

This is a little too fancy for me.

វាស្រស់ស្អាតប្លែកខ្លាំងពេក

Is this on Sale?

តើវាមានលក់ចុះថ្លៃទេ ?

What was the regular price?

តើវាថ្លៃធម្មតាប៉ុន្មាន ?

SOME ITEMS OF CLOTHING

ឈ្មោះខ្លះៗនៃវត្ថុធាតុដើមរបស់វត្ថុធាតុដើម

<u>Men's clothing</u>		<u>Women's clothing</u>	
<u>ឈ្មោះខ្មែរ</u>		<u>ឈ្មោះខ្មែរ</u>	
suit	ឧបករណ៍បំពាក់	dress	អាវប៊ែប
coat	អាវកំពុង	blouse	អាវប៊ែបខ្លី
trousers/ pants	ឧប	skirt	សំពត់
dress shirt	អាវប៊ែប	suit	អាវប៊ែប
sport shirt	អាវប៊ែបកីឡា		
tie	ក្រចកទំពាក់	pant suit	ឧបករណ៍បំពាក់
bow tie	ក្រចកទំពាក់ប៊ែប	underwear	ឧបករណ៍បំពាក់ខ្លាច
underwear	ឧបករណ៍បំពាក់ខ្លាច	panty	ឧបករណ៍បំពាក់ខ្លាច
T-shirt	អាវប៊ែបខ្លី	slip	សំពត់ខ្លាច
undershorts	ឧបករណ៍បំពាក់ខ្លាចខ្លី		
briefs	ឧបករណ៍បំពាក់ខ្លាចខ្លី	hose	ក្រណាត់ខ្លាចខ្លី
pajamas	ឧបករណ៍បំពាក់ខ្លាចខ្លី	pantyhose	ក្រណាត់ខ្លាចខ្លីសំពត់ខ្លាចខ្លី
Bermuda shorts	ឧបករណ៍បំពាក់ខ្លាចខ្លី		
bathrobe	អាវប៊ែបបំពាក់ក្នុងបន្ទប់ទឹក	jeans	ឧបករណ៍បំពាក់ខ្លាចខ្លី
socks	ក្រណាត់ខ្លាចខ្លី	night gown	អាវប៊ែបបំពាក់ខ្លាចខ្លី
sweater	អាវប៊ែបយ៉ែក	housecoat	អាវប៊ែបបំពាក់ខ្លាចខ្លី
raincoat	អាវប៊ែបបំពាក់ខ្លាចខ្លី		
overcoat	អាវប៊ែបបំពាក់ខ្លាចខ្លី	pajamas	ឧបករណ៍បំពាក់ខ្លាចខ្លី
scarf	កំពុងខ្លាចខ្លី		
jeans	ឧបករណ៍បំពាក់ខ្លាចខ្លី		
jacket	អាវប៊ែបបំពាក់ខ្លាចខ្លី		
work clothes	ឧបករណ៍បំពាក់ខ្លាចខ្លី		

ឧបករណ៍ និងរបស់ប្រើប្រាស់ក្នុងផ្ទះ: ដូចជា ក្រណាត់ ខ្លាចខ្លី និងក្រណាត់ខ្លាចខ្លី ។
 ឧបករណ៍បំពាក់ខ្លាចខ្លី: កំពុងខ្លាចខ្លី អាវប៊ែបខ្លី អាវប៊ែបខ្លី អាវប៊ែបខ្លី អាវប៊ែបខ្លី អាវប៊ែបខ្លី ។
 ក្រណាត់ខ្លាចខ្លី: ក្រណាត់ខ្លាចខ្លី ក្រណាត់ខ្លាចខ្លី ក្រណាត់ខ្លាចខ្លី ។

Clothing

<u>Footwear</u>	<u>ឡូត៍សំរាប់ពាក់ជើង</u>	<u>Other personal items</u>	<u>របស់ផ្ទាល់ខ្លួនខ្លះៗ</u>
shoes	ឡូត៍ក្រណាត់	hat	មួកម្លាស
socks	ឡូត៍ស្រោមជើង	cap	មួក
stockings	ឡូត៍ស្រោមជើងវែង	watch	នាឡិកា
dress shoes	ឡូត៍ក្រណាត់ពាក់សាល	glasses	វែនភា
work shoes	ឡូត៍ក្រណាត់ខ្លីស្រទាប់	sun glasses	វែនភាខ្យល់
tennis shoes	ឡូត៍ក្រណាត់ស្រទាប់	belt	ខ្សែក្រវាត់
"sneakers"	ឡូត៍ក្រណាត់ស្រទាប់	wallet	ក្របូបលុយ (ក្របូប)
slippers	ឡូត៍ក្រណាត់សំរាប់ស្នាក់នៅផ្ទះ	cuff links	ខ្សែស្រទាប់សាវ
sandals	ឡូត៍ក្រណាត់ស្រទាប់	tie clip	ប្រដាប់ខ្សែស្រទាប់
boots	ឡូត៍ក្រណាត់ស្រទាប់វែង	handkerchief	កំប៉ីស្រទាប់
overshoes	ឡូត៍ក្រណាត់សំរាប់ពាក់លើ	purse	ក្របូបលុយ (ក្របូប)
	ឡូត៍ក្រណាត់ស្រទាប់	jewelry	ឡូត៍សំរាប់លក់
		ring	សំរាប់ក្រដាស
		necklace	ខ្សែក្រវាត់
		bracelet	ខ្សែស្រទាប់
		chain	ខ្សែ
		earrings	ក្របីល
		diaper	ក្របីសំរាប់កូនខ្លី
		suitcase	វ៉ាលីស
		umbrella	ស្រព

Washing clothes:

(ទ្រុកទាសាវ)

(At the dry cleaner's):

(នៅកន្លែងទ្រុកទាសាវស្អុត)

I would like this dry cleaned.

ខ្ញុំចង់បានរបស់នេះទ្រុកស្អុត

No starch on the shirts, please.

កុំជ្រុលក់ឱ្យរាវទឹកលើសលើលើសនោះ

I would like to have it Friday afternoon. Is that possible?

ខ្ញុំចង់បាននាវារ័យស្អុត ឱ្យកាលរ័យស្អុតនេះ
នឹងបានឬទេ ?

When will it be ready?

នាវារ័យណាវានឹងរ័យ ?

Is there a laundromat around here?

តើមានកន្លែងទ្រុកទាសាវនាវារ័យ
ជិតនេះទេ ?

(At the laundromat):

(នៅកន្លែងទ្រុកទាសាវ)

How much money do you have to put
in the machine?

តើត្រូវដាក់លុយប៉ុន្មានលើស្រាប់ដាក់
ម៉ាស៊ីននេះ ?

About how much is a load?

តើម៉ាស៊ីនដាក់បានទាសាវប៉ុន្មាន ?

Excuse me. How do you operate
this machine?

សូមទោស, តើម៉ាស៊ីននេះដើម្បីយ៉ាងណា ?

How much soap should you use for
one load?

តើដាក់សាប៊ូប៉ុន្មានសម្រាប់មួយដំណុះនេះ

When do you add soap?

តើទាសាវណាម៉ែនដើម្បីដាក់សាប៊ូ ?

About how long will it take?

តើអស់រយៈពេលប៉ុន្មាន ?

Excuse me. Are you using this
machine?

សូមទោស តើអ្នកប្រើម៉ាស៊ីននេះឬ ?

Clothing

(clothes) washer	ម៉ាស៊ីនលាងចាន	pillow case	កញ្ចប់ម៉ូល
(clothes) dryer	ម៉ាស៊ីនបាញ់ទឹកចេញ	bath towel	កំរិតស្រង់ម៉ូល
(clothes) detergent	សារីប៊ូស៊ីក	face towel	កំរិតស្រង់មុខ
	ទឹកខ្ចីយល	kitchen towel	កំរិតស្រង់តុបារ
sheets	កញ្ចប់ម៉ូល	table cloth	កញ្ចប់ម៉ូល
pillow	ម៉ូល	napkin	កំរិតស្រង់តុតុបារ (ទោលបាយ)
blanket	គ្រឿង	curtain	ទន្សាយ
		diapers	កំរិតស្រង់កូនកូន

Sewing clothes:

ទំនិញចារចាន

Is there a sewing shop around here?

តើទីនេះមានទីលក់ចារចាន ឬទេ?

I need some thread.

ខ្ញុំត្រូវការទំនិញចារចាន

I need some needles.

ខ្ញុំត្រូវការច្រវាក់

Where are the pattern books?

សៀវភៅរូបរាងចារចាន មាននៅទីណា?

How much is a yard of this material?

តម្លៃនៃស្រទាប់នេះមួយម៉ែត្រ គឺប៉ុន្មាន? (1 yard = 0.91 m)

sewing machine	ម៉ាស៊ីនចារចាន
fabric	ស្រទាប់
tape measure	ទំនិញវាស់វែង
button	ទំនិញបិទ
zipper	ទំនិញបិទ
hooks and eyes	ទំនិញបិទ
wool	ទំនិញស្រទាប់

cotton	សំរិទ្ធភ្លា
silk	ស្រទាប់
nylon	ស្រទាប់
bobbin	ប្រដាប់ចារចាន
dress form	ប្រដាប់ចារចាន
lining	ស្រទាប់ចារចាន
pattern	រូបរាងចារចាន

HOUSING

ផ្ទះសំបែង



Renting a place to live:

ផ្ទះសំបែងសំខាន់ណា

I need an apartment for a family of four.

ខ្ញុំត្រូវការផ្ទះសំបែងសម្រាប់គ្រួសារមាន ៤ នាក់

Is it furnished?

តើមានតុទូលាយឬទេ ?

How much is the rent?

តើថ្លៃជួលប៉ុន្មាន ?

Is there a laundry room in the building?

តើមានបន្ទប់លាងសំបុត្រនៅក្នុងអគារនេះទេ ?

Where is the manager's office, please.

តើបុគ្គលិកបម្រើអគារកាន់កាប់ស្ថានភាពនៅណា ?

Are the utilities included in the rent?

តើថ្លៃទឹកភ្លៀសនិងថ្លៃជួលឬ ?

I would like to show the lease to a friend before signing it.

ខ្ញុំចង់បង្ហាញក្នុងកិច្ចសន្យាជួលដល់មិត្តខ្ញុំម្នាក់មុននឹងចុះហត្ថលេខា ។

Will that be all right?

តើបានទេ ?

Do I have to make a deposit?

តើខ្ញុំត្រូវកែកម្មវិធីទេ ?

Is there parking reserved for tenants?

តើមានកន្លែងបញ្ជូនរថភ្នំ
អ្នកជួលទេ ?

Is there free parking?

តើមានកន្លែងបញ្ជូនដោយឥតគិតថ្លៃទេ ?

I would like to see the manager, please.

តើអ្នកចង់ជួបអ្នកកាន់កាប់ទេ ?

I have a complaint to make.

ខ្ញុំមានការប្រាប់អ្នកអំពីបញ្ហាមួយ

How many bedrooms are there?

តើមានបន្ទប់គេងប៉ុន្មាន ?

How many bathrooms are there?

តើមានបន្ទប់ទឹកប៉ុន្មាន ?

Is it near a school?

តើវានៅជិតសាលាទេ ?

Is it near a bus line?

តើវានៅជិតផ្លូវស្តុកសំបុត្រទេ ?

Is there central air-conditioning?

តើមានប្រព័ន្ធបំបាត់កំដៅកណ្តាល
កន្លែងទេ ?

Is it near a shopping center?

តើវានៅជិតផ្សារទំនិញទេ ?

(Checking into a hotel):

(ប្រសិនបើលោកអ្នក)

I would like a single room.

ខ្ញុំចង់បន្ទប់គេងតែមួយ ?

I would like a double room.

ខ្ញុំចង់បន្ទប់គេងពីរ ?

How much is it for a day?

តើវាថ្លៃប៉ុន្មានក្នុង ១ ថ្ងៃ ?

What is the checkout time?

តើវាមានពេលវេលាបញ្ជូនទេ ?

A HOUSE

ស៊ី
០
៤

entrance	ផ្លូវចូល	floor	ក្ដាន
hall	បន្ទប់ចំណាយ	door	ទ្វារ
living room	បន្ទប់ទំនេរស្ងៀម	window	បង្អួច
bedroom	បន្ទប់គេង	stairway	ជួរក្ដី
dining room	បន្ទប់ទុំទាយ	venetian blind	ទន់សំបុត
kitchen	ប្រឡាក់ទុំទាយ	window shade	កំណាត់បង្អួចទាញ
bathroom	បន្ទប់ទឹក	radiator	បំពង់កំដៅ
powder room	បន្ទប់ទឹកតូច	furnace	ភ្នំភ្លើង
recreation room	បន្ទប់សំរាប់លេង	water heater	ម៉ាស៊ីនកំដៅទឹក
fire place	កន្លែងដុតភ្លើង	washing machine	ម៉ាស៊ីនលាងសំបុត
screened porch	ទន់សំបុត	or clothes	
closet	កន្លែងដាក់ឧបករណ៍	washer	
attic	ជាន់លើកំពូល	laundry tub	បានសំរាប់លាងសំបុត
linen closet	កន្លែងដាក់កំពាស	fuse box	ប្រអប់ខ្សែភ្លើង
basement	ជាន់ក្រោមបង្អួច	water meter	កុងតឺនទឹក
utilities room	បន្ទប់ម៉ាស៊ីនភ្លើង	gas meter	កុងតឺនខ្យល់សំរាប់ដុត
garage	កន្លែងដាក់ទ្រាន	electric meter	កុងតឺនភ្លើង
front yard	ទាលខាងមុខ	stove	ប្រឡាក់
back yard	ទាលខាងក្រោយ	oven	ប្រឡាក់សំរាប់អាំង
garden	សួនច្បារ	refrigerator	ទូទឹកកក
patio	ពានហាលផ្លូវសំបុត	kitchen sink	កន្លែងលាង
tool shed	ទ្រង់សំរាប់ដាក់ប្រដាប់	kitchen cabinet	ទំហំកំពាសក្នុងប្រឡាក់
upstairs	ជាន់ខាងលើ	diswasher	ម៉ាស៊ីនលាងឱ្យស្អាត
downstairs	ជាន់ខាងក្រោម	garbage	ម៉ាស៊ីនកិនកំចិញ
roof	ដំបូល	disposer	
wall	ជញ្ជាំង	pantry	កន្លែងដាក់ម្ហូបក្នុងសួន
mantle piece	ទ្រង់លើកន្លែងដុតភ្លើង	bath tub	កន្លែងត្រាប៊ូទឹក
		wash bowl	បានសំរាប់លាង
		toilet bowl	បានក្នុងបង្អួច
		toilet seat	កន្លែងសំរាប់លាងបង្អួច

shower ទឹកក្ដៅល្អិត
 medicine ធូសាក់ថ្នាំ
 cabinet ទូសាក់ថ្នាំ

mirror កញ្ចក់
 towel rack កន្លែងដាក់កន្ត្រៃស្រូវ
 faucet ប្រដាប់បើកទឹក

Furnishing a house

furniture តុទូ
 table តុ
 dining table តុបាយ
 lamp table តុដាក់ចង្កៀង
 vanity table តុសំរាប់ដាក់ទាំង
 របស់
 kitchen table តុក្នុងច្រកស្រាន
 coffee table តុកាត់ប្រា
 chair កៅស៊ូ
 arm chair កៅស៊ូមានទំងន់
 sofa តុកៅស៊ូ
 rug ព្រីក
 bed ទំក្រក
 double bed ទំក្រក
 single bed ទំក្រក ១
 mattress តុកនុងដាន់នលី
 box spring តុកនុងដាន់នក្រោម
 buffet បាយទ្រីត្រង់មានធូបច្រើនមុខ
 dresser តុសំរាប់ដាក់
 lamp ចង្កៀង
 mirror កញ្ចក់
 curtain ទន្សាយទឹកព្រៃកញ្ចក់
 sheet ក្របាច់សព្វក
 blanket តុយ
 pillow ទ្រីយ
 bedspread ក្របាច់សព្វក

ដាក់របស់របរក្នុងផ្ទះ

table cloth ក្របាច់សព្វ
 napkin កន្ត្រៃស្រូវត្រីដង
 shower curtain ទន្សាយទឹកក្ដៅល្អិត
 pots and pans ឆ្នាំងដំបូង
 pan ឆ្នាំង
 frying pan ឆ្នាំងមានទំងន់ដង
 sauce pan កន្ត្រៃស្រូវ
 kettle ឆ្នាំងស្រាវកាត់ប្រា (ប្រើកាត់ប្រា)
 coffee pot ឆ្នាំងទឹក
 teapot កាំបិតទឹកបរិស្ថាន
 kitchen knife ក្រណាត់ដុតបាត
 dish towel ប្រដាប់សំរាប់បិទកំប៉ុង
 can opener ប្រដាប់សំរាប់បើកកំប៉ុង
 bottle opener ប្រដាប់សំរាប់បើកដប
 corkscrew ប្រដាប់សំរាប់បើកដប
 silverware ទ្រីក្រឡឹងសមស្រាប់ប្រមា
 fork សម
 spoon ស្លាបប្រមា
 knife កាំបិត
 chopsticks ចង្កៀង
 dishes បាតក្រាត
 cup ទំងន់
 saucer បាតទ្រង់ទំងន់
 plate បាត
 bowl បាតក្រណាត
 glass ទឹកទឹក
 tray ថាស
 salt and pepper ប្រដាប់សំរាប់ដាក់
 shakers ដំបូងនិងទ្រីមេច

tooth brush	ប្រាសដុំ: រន្ធគ្រា	vacuum cleaner	ម៉ាស៊ីនសំអាតបំប្លែងសំអាត
tooth paste	ថ្នាំដុំសរន្ធគ្រា	broom	សំបោល
comb	ក្រកាលសិរិសក់	dust pan	ប្រដាប់ទឹកបំប្លែងសំអាត
hair brush	ប្រាសសិរិសក់	mop	ប្រដាប់ស្រូបទឹក
razor	ប្រដាប់កាត់ក្រចាត់	brush	ប្រាស
bath towel	កន្ទុយស្រទាត់	feather duster	សំបោលស្រទាត់
face towel	កន្ទុយស្រទាត់	dust cloth	ក្រណាត់ស្រទាត់
bath soap	សាប៊ូ	waste basket	ក្របីសំអាតសំអាត
bath sponge	ស្រទាត់សំអាត	garbage can	ក្របីសំអាតសំអាត
	ដុំសរន្ធគ្រា	disinfectant	ថ្នាំបំបាត់បាត់
		detergent	ទឹកប្រាសសំអាត

Household Repairs

It doesn't work.

ការដុំសរន្ធគ្រា

វាមិនដើរ

What's wrong with it?

វាខូចអ្វី ?

-- It doesn't start.

-- វាមិនដើរ

It broke down.

-- វាខូច

It's broken.

-- វាបាក់

Can you fix it?

តើអ្នកអាចដុំសរន្ធគ្រាវាបានទេ ?

Does something need to be replaced?

តើមានអ្វីដែលត្រូវជំនួស ?

How much would it cost to fix it?

តើត្រូវចំណាយប៉ុន្មានដើម្បីដុំសរន្ធគ្រាវា ?

Does that cover both parts and labor?

តើវាប្រើប្រាស់ទាំងសំបុក និងការដុំសរន្ធគ្រា ?

I think I can fix this myself.

ខ្ញុំគិតថាខ្ញុំអាចដុំសរន្ធគ្រាវាខ្លួនឯងបាន

Would a hardware store have it?

តើហាងលក់ឧបករណ៍មានវា ?

Is there a hardware store nearby?

តើមានហាងលក់ឧបករណ៍សំណង់សំណង់នៅជិតនេះទេ?

I want to get a hammer and some nails.

ខ្ញុំចង់ទិញពង្សាពង្សាមួយស្រាប់និងកំណាសខ្លះ

(Showing the hardware store clerk a worn out part:)

(បង្ហាញឲ្យនាយកហាងដឹងថាផ្នែកនេះប្រើប្រាស់រួចហើយ)

Excuse me. Where can I get a replacement for this?

អត់ប្រសិន តើខ្ញុំអាចទិញផ្នែកដូចគ្នាបានទេ?

I would like to return this. It is the wrong size.

ខ្ញុំចង់យករបស់នេះត្រឡប់ទៅវិញ វាខុសទំហំ

I would like to exchange this for another one, please. This is the wrong size. It is too small/big.

ខ្ញុំចង់ផ្លាស់ប្តូររបស់នេះយករបស់មួយទៀត ។ វាខុសទំហំ ។ វាតូច/ធំពេក / ធំពេក ។

Basic household tools

ប្រដាប់ប្រដាប់ប្រើក្នុងផ្ទះ

hammer ពង្សា
(pair of) pliers ដុំដាវ
screw driver ទឹកត្រីស៊ី
saw ចក្រ
chisel កាត
drill ទ័ង្កកខ្លួន

drill bit ក្បាលឧបករណ៍ស្រាប់រប័ទ្ធ
wrench ប្រដាប់មូលឧបករណ៍
flashlight ភ្លើង
paint brush ដក់លាបថ្មី

Useful Items:

វាក្យមានប្រយោជន៍

light bulb គំពូលភ្លើង
key កូនគន្លឹ
lock ចបសា
fuse ប្រដាប់ភ្លើងភ្លើង

extension cord ខ្សែភ្លើងបន្ត
nail កំណាស
screw ទាញ
nut ក្បាលឧបករណ៍
bolt ប្រដាប់
tape ខ្សែបន្ត សរសេរចាប់ភ្នំ
lubricating oil ទម្រង់រាវស្រាវជ្រាវ
paint ថ្មីសាហាប
turpentine ទម្រង់បំបែកយកឧបករណ៍ពីលើស្រាវជ្រាវ

glue កាត
sandpaper ក្រដាសខាត

JOBS

ការងារ



I am looking for a job.

ខ្ញុំកំពុងរកការងារ

I am out of work.

ខ្ញុំអស់ការងារ

I do not have a job.

ខ្ញុំគ្មានការងារ

I am applying for a job.

ខ្ញុំកំពុងប្រើប្រាស់កាត់ពាក្យសុំការងារ

Can you help me find a job?

តើអ្នកអាចជួយខ្ញុំរកការងារបានទេ ?

I am going to a job interview.

ខ្ញុំទៅរកការសម្ភាសន៍សម្រាប់ការងារ

Can you go with me?

តើអ្នកអាចទៅជាមួយខ្ញុំបានទេ ?

Will this organization help me find a job?

តើស្ថាប័ននេះជួយខ្ញុំរកការងារបានទេ ?

What was your occupation before you came to the US?

តើមុននឹងមកជាមួយខ្ញុំ អ្នកធ្លាប់ធ្វើការងារអ្វី ?

-- I was in the military.

-- ខ្ញុំធ្វើការងារក្នុងកងយោធពល

-- I was a government official.

-- ខ្ញុំធ្វើការងាររដ្ឋបាល

-- I was a ... (profession).
-- I worked for ... (name of organization).

-- ខ្ញុំជាប់សា ... (មុខងារ)
-- ខ្ញុំធ្លាប់ធ្វើការងារឱ្យ ... (ឈ្មោះអង្គការ)

How long did you work at that job?

តើអ្នកធ្លាប់ធ្វើការងារនោះយូរ
ប៉ុន្មានឆ្នាំ?
-- ខ្ញុំធ្លាប់ធ្វើការងារនោះ ៦ ឆ្នាំ

-- I worked at that job for six years.

How much does this job pay?

តើការងារនេះឱ្យប្រាក់ខ្ញុំប៉ុន្មាន ?

What are the working hours?

តើម៉ោងងាយធ្វើការ យ៉ាងម៉េច ?

Do you get paid every week, or every other week?

តើរករបៀបប្រាក់ឱ្យរាល់អាទិត្យ
រាល់មួយខែ ឬ អាទិត្យ ?

Beside the salary, are there any benefits going with the job?

លើកលែងតែប្រាក់ខ្ញុំ តើមានប្រយោជន៍
មានប្រយោជន៍អ្វីទេ ?

What about leaves and vacations?

តើមានសម័យសំរាក ឬ វិស្សមកាល ?

What about pay raises, and advancement?

តើមានការបង្កើនប្រាក់ខ្ញុំ ឬ ការបង្កើន
ស្ថិតិទេ ?

Who will be my direct supervisor?

តើនរណាជាអ្នកត្រួតពិនិត្យខ្ញុំផ្ទាល់ ?

When can you let me know?

តើអ្នកនឹងឱ្យខ្ញុំដឹងម៉ោងណា ?

I would like a little time to think about it.

ខ្ញុំត្រូវការពេលវេលាបន្តិច ដើម្បីគិតវាមើល

When do I have to let you know?

តើពេលណាខ្ញុំត្រូវត្រឡប់មកឱ្យអ្នកឱ្យដឹង ?

Is this a full-time, or a part-time job?

តើការងារនេះជាការងារពេញម៉ោង ឬ ជា
ការងារពាក់កណ្តាល ៤០ ម៉ោងក្នុង ១ អាទិត្យ ?

PEOPLE AND JOBS


បទពិសោធន៍ការងារ

accountant	គណននយោគវ	farm hand	អ្នកជួយធ្វើទំនប់ស្រែ (យកប្រាក់ទំនប់)
architect	និយោជនិករ, អ្នកគូររូបរាង	fast-order	អ្នកទិញមុខរបរលឿន
auto mechanic	អ្នកជួសជុលស្រ្តូម៉ូទ័រ	cook	
babysitter	អ្នកថែទាំកូន (មួយដំនើមួយកាល)	fashion model	ម៉ូដែល, បង្ហាញម៉ូត
baker	អ្នកផ្គុំភ័ន្ត	glazier	អ្នកដាក់បង្អួចកញ្ចក់
barber	ជាន់កាត់សក់	hat check	អ្នកចាំទទួលទិញម៉ូត
bartender	អ្នកចាក់ស្រាឬស្រាឃ្មុំ	girl	
blacksmith	ជាន់ទំនើក	hairdresser	ជាន់កាត់-អ្នកគលក់ (ស្រី)
bookbinder	អ្នកចងក្របដៃសៀវភៅ	housekeeper	អ្នកថែទាំបុរសសំអាតផ្ទះ
bookkeeper	រថបញ្ជី, អ្នកកាន់បញ្ជី	interpreter	អ្នកបកប្រែភាសា
bricklayer	ជាន់ទ្រៀបគំដុ	janitor	អ្នកទុលស្អុត
butcher	ល្មេញសក់សាច់	journalist	អ្នកយកព័ត៌មាន, អ្នកការសន្ត
cabinetmaker	ជាន់ធ្វើតុទ	lathe	ជាន់ប្រក្រដីង
carpenter	ជាន់ទំលើ	operator	
cashier	អ្នកគិតសុយ	laundryman	អ្នកបោកអ៊ុំតរទាសាវ
chauffeur	អ្នកទិញរថយន្តទិញរថ	lawyer	រថសាវី
clerk	ស្រ្តី	locksmith	ជាន់ទំនើរសា
clerk-typist	ស្រ្តីទំនើរសាស្រ្តី	machinist	យន្តការី, អ្នកធ្វើរូបភ្លឺម៉ាស៊ីន
cook	អ្នកទិញបាយ	maid	អ្នកបម្រើផ្ទះ
deliveryman	អ្នកយករបស់បក	mechanic	ជាន់ម៉ាស៊ីន
dentist	រថព្យាបាល	miner	កម្មករស្រុកជំនី
dietician	អ្នកជំនាញខាង រថលម្ហូបសាហារ	mover	អ្នកទិញផ្ទះសំបែង
draftman	អ្នកគូររូបរាង	night	អ្នកយាមយប់
dressmaker	អ្នករចនាអាវ (ស្រី)	watchman	
doctor	រថវិទ្យាសាស្ត្រ	newspaper boy	កូនស្រីទំនើបកការសន្ត
economist	អ្នកជំនាញការងារសេដ្ឋកិច្ច	nurse	គិលានិយោជនិកាវ
electrician	ជាន់អគ្គិសនី	(telephone)	អ្នកកាន់កាបខាង
engineer	វិទ្យាគារ	operator	ទំនើប
foreman	រថក្រុម (កម្មករ)		
farmer	កសិករ		

optician	អ្នកសក់និងស្លាកពាក់វ៉ែនតា	teacher	គ្រូ
painter	វិចិត្រករ, អ្នកគូររូប	translator	អ្នកបកប្រែភាសា
pharmacist	ទ្វីសិបការី	typist	អ្នកវាយអក្សរលិខិត
photographer	អ្នកថតរូប	TV repairman	អ្នកជួសជុលវិទ្យុទូរទស្សន៍
plumber	ជំរាងទឹកបំពង់ទឹក	truck driver	អ្នកបើកទូកកាំប៉ែរ
printer	អ្នកបោះពុម្ព	upholsterer	អ្នកកាត់ដេងឱ្យសាច់សំអាតភៅស៊ី
professor	លោកស្រាវជ្រាវ	waiter	អ្នកបម្រើបុគ្គលនៅភោជនីយដ្ឋាន
radio technician	អ្នកជំនាញការងារវិទ្យុវិទ្យុ	waitress	អ្នកបម្រើភ្នំនៅភោជនីយដ្ឋាន
researcher	អ្នកស្រាវជ្រាវ	watchmaker	ជំរាងទឹកនាឡិកា
restaurant manager	អ្នកកាន់កាប់ខាងភោជនីយដ្ឋាន	welder	ជំរាងផ្សាររបស់
scientist	អ្នកវិទ្យាសាស្ត្រនិយម	yard man	អ្នកទីក្រុងស្រូវ
supervisor	អ្នកត្រួតត្រា	zoo keeper	អ្នកថែទាំសត្វសត្វ
shipping clerk	អ្នកទ្រៀមចំពាក់ផ្ទៃសំបុត្រស៊ីកសំ		
stock boy	រកស៊ីសំបុត្រប៊ូឌីឌីយ៉ា		
tailor	ជំរាងទំនេរអាវាត		

ABOUT SCHOOLS

អំពីសាលា



Is there a school in this area?

តើមានសាលារៀននៅក្នុងតំបន់នេះទេ ?

What kind of school is it?

តើសាលារៀនប្រភេទណា ?

-- It's an elementary school.

-- សាលាមត្តេយ្យសិក្សា

-- It's a junior high/intermediate school.

-- សាលាមធ្យមសិក្សា

-- It's a high school.

-- សាលាខ្ពស់

-- It's a nursery (school).

-- សាលាសិក្សាដំបូងសម្រាប់កុមារតូចៗ

-- It's a kindergarten.

-- សាលាមត្តេយ្យសិក្សា

Is it a public school?

តើជាសាលាសាធារណៈឬ ?

-- Yes, it is.

-- បាទ / ចាស៍ ប្រាកដ

-- No, it's a private school.

-- ទេ, វាជាសាលាឯកជន

-- No, it's a parochial school.

-- ទេ, វាជាសាលាសាសនា

I would like to see the principal, please.

ខ្ញុំចង់ឃើញប្រធានក្រុមប្រឹក្សាសាលា

I am anxious for my children to resume their schooling.

ខ្ញុំចង់ឱ្យកូនខ្ញុំត្រឡប់ចូលរៀនវិញ

I would like to enroll them in school.

ខ្ញុំចង់ចុះរចនាវិយ័យក្នុងសាលា

I would like to register my son Sokha.

ខ្ញុំចង់ចុះរចនាវិយ័យកូនខ្ញុំ សុខា

Do I have to pay for the tuition?

តើខ្ញុំត្រូវបង់ថ្លៃសាលាទេ ?

He has attended school in Cambodia.

វាបានរៀនសាលានៅកម្ពុជា

He has had ... years of school.

វាបានរៀន ... ឆ្នាំ

This is his school record.

នេះគឺជាសៀវភៅកំណត់ប្រយោជន៍សាលារបស់វា

What grade should he be in?

តើវាត្រូវចូលរៀនឆ្នាំណា ?

He needs a lot of tutoring in English.

វាត្រូវការជួយបង្រៀនអង់គ្លេសជាច្រើន ថ្ងៃម្តង

I would like to get acquainted with his teacher.

ខ្ញុំចង់ស្គាល់គ្រូវា

Sokha was very good in math.

សុខា គូរកង់គណិតស្រួល

It will be some time before he is fully adjusted.

មិនទាន់ប្រសើរទេសម្រាប់សិស្សថ្មី - មុននឹងវាសម្របខ្លួន តាមវិធីសិក្សាសាលា

Are there school buses?

តើមានទ្រព្យសាលាទេ ?

Where should he wait for the bus?

តើគួររាំចាំទ្រព្យសាលាទៅណា ?

What time should he be there?

តើម៉ោងប៉ុន្មាន គួរទៅទីនោះ ?

What about school supplies?

តើយ៉ាងម៉េចទៅសម្ភារៈសិក្សា ?

Does the school provide them?

តើសាលាផ្តល់ទិយឬ ?

What school supplies do I have to buy for him?

តើខ្ញុំត្រូវទិញវត្ថុធាតុដើមអ្វីខ្លះទៀតដែរ ?

Does he have to bring his lunch to school?

តើគាត់ត្រូវយកបាយទៅសាលាដែរ ?

Does he have to pay for his lunch at school?

តើគាត់ត្រូវបង់ថ្លៃបាយទៅសាលាដែរ ?

Kong was absent yesterday because he was sick.

ច្បាស់ណាស់ គាត់បាន ខ្វះខាត ពីសាលា ព្រោះគាត់ជំងឺ

Can the school help him learn more English?

តើសាលាអាចជួយគាត់រៀនអង់គ្លេសបន្ថែមបានដែរ ?

I can help him with his homework assignments.

ខ្ញុំអាចជួយគាត់ក្នុងការទទួលបានការងារផ្ទះក្រៅសាលាបាន

I cannot help him with his homework assignments.

ខ្ញុំមិនអាចជួយគាត់ក្នុងការទទួលបានការងារផ្ទះក្រៅសាលាបាន

My children need to learn English. Can you recommend a textbook?

កូនចៅខ្ញុំត្រូវការរៀនអង់គ្លេស ។ តើអ្នកដឹងអំពីសៀវភៅអង់គ្លេសណាមួយដែលល្អសមស្របសម្រាប់កូនចៅខ្ញុំដែរ ?

I would like to study more English. Can you help me?

ខ្ញុំចង់រៀនអង់គ្លេសបន្ថែមទៀត តើអ្នកអាចជួយខ្ញុំបានដែរ ?

I would like to know more about the school system in the U.S. Can you help me?

ខ្ញុំចង់ដឹងបន្ថែមទៀតអំពី ប្រព័ន្ធសាលា ក្នុងស្រុកអាមេរិក តើអ្នកអាចជួយខ្ញុំបានដែរ ?

I will appreciate very much any help you can give my children in school.

ខ្ញុំនឹងអរគុណណាស់ចំពោះការជំនួយណាមួយដែលអ្នកជួយកូនខ្ញុំនៅសាលា

I would like to know how my children are doing in school.

ខ្ញុំចង់ដឹងប្រសិនបើកូនចៅខ្ញុំរៀនសូត្របានល្អដែរ ?

Useful Terms :

pen	ដំបូកក្រអូ
pencil	ខ្សែដំបូក
eraser	ដីបំបាត់
paper	ក្រដាស
book	សៀវភៅ
notebook	សៀវភៅសរសេរ
textbook	សៀវភៅចិល
book bag	កាបូបដាក់សៀវភៅ
principal	ចាស់ហ្វាន់
teacher	គ្រូ
student	កូនសិស្ស
classmate	ម្នាក់ទៀតជាមួយគ្នា
friend	មិត្តភក្តិ
classroom	ថ្នាក់សិក្សា
laboratory	កន្លែងសិក្សាការពិចារណា
lunch room	បន្ទប់សំរាប់ហ្វឹកហ្វាម
holiday	ថ្ងៃសម្រាក
recess	ពេលវេលាសម្រាក
lunch recess	ពេលវេលាហ្វឹកហ្វាមសម្រាក
schedule of classes	កាលវិភាគនៃថ្នាក់
class	ថ្នាក់
notice	ប្រកាស
grade	ថ្នាក់
6th grade	ថ្នាក់ទី៦
school district	សង្កាត់នៃសាលា
PTA	សមាគមអ្នកគ្រូគ្រូសិស្ស
PTA meeting	ការជំនុំរបស់គ្រូសិស្ស 90 អ្នកគ្រូគ្រូសិស្ស

ពាក្យខ្មែរសម្រាប់សិស្ស

lunch box	ក្របខ្សែដំបូកសំរាប់ហ្វឹកហ្វាម
ruler	បន្ទាត់
colored pencils	ខ្សែដំបូកពណ៌
colored crayons	ដីបំបាត់ពណ៌
chalk	ដីបំបាត់
ink	ទឹកខ្មៅ
library	បណ្ណាល័យ
principal's office	ការិយាល័យរបស់ចាស់ហ្វាន់សាលា
registrar's office	ការិយាល័យចុះឈ្មោះ
athletic field	វាលកីឡា
playground	វាលលេង
subject	មុខវិជ្ជា
test/examination	ការត្រួតពិនិត្យ
semester	ឆ្នាំសិក្សា
school term	រយៈពេលសិក្សា
summer vacation	វិស្សមកាល
report card	ប័ណ្ណពិន្ទុ
grade	ពិន្ទុ
good grades	ពិន្ទុល្អ
bad grades	ពិន្ទុប្រាកដ
attendance	ការចេញវិញ្ញាបនបត្រ
curriculum	វគ្គសិក្សា
course	មុខវិជ្ជា
credit	ពិន្ទុសិក្សាដែលបានចុះឈ្មោះក្នុងក្របខ្សែដំបូកសំរាប់ហ្វឹកហ្វាម

About Schools

graduation	បុណ្យទទួលបានបរិញ្ញាបត្រ ពីសាលា	sixth grade	ឆ្នាក់ទី ៦
day care center	កន្លែងថែទាំកូនក្មេង	seventh grade	ឆ្នាក់ទី ៧
first grade	ឆ្នាក់ទី ១	eighth grade	ឆ្នាក់ទី ៨
second grade	ឆ្នាក់ទី ២	ninth grade	ឆ្នាក់ទី ៩
third grade	ឆ្នាក់ទី ៣	tenth grade	ឆ្នាក់ទី ១០
fourth grade	ឆ្នាក់ទី ៤	eleventh grade	ឆ្នាក់ទី ១១
fifth grade	ឆ្នាក់ទី ៥	twelfth grade	ឆ្នាក់ទី ១២

USEFUL WORD LIST

Khmer-English

ក

ក	neck, collar
កក់សក់	wash one's hair
កង់	wheel, bicycle
កញ្ចក់	mirror
កញ្ញា	September, Miss
កណ្តាល	center, middle
កត់	note, write down
កសាង	roach
កន្ទុក	scissors
កន្លង់	to pass, to step over
កន្លែង	place
កន្លែងធ្វើការ	office, place of work
កន្លែងស្នាក់នៅ	gas station
កន្លះ	half
កន្លះម៉ោង	half-hour
កង់ស្រូវ	towel
កង់ស្រូវបាយ	napkin
កង់ស្រូវរឹម	handkerchief
កប់	bury
កក្កដា	heat
កម្ម	sin
កម្មករ	laborer
កម្មវិធី	program
កម្រ	rare, scarce
កម្លាច	to cause fear
កម្លាំង	power, strength
កសិករ	farmer
កាត់ជុំ	corner
កាបូច	purse, bag
កាក់	coin, change (money)
កាត់	to cut

ការ

សេវាការពិភព

ការងារ	job, work
ការពារ	to protect
ការិយាល័យ	office
កាត	identification card (ID)
កាល	when
កាលនោះ	that time, then
កាលនេះ	if, when
កាលនេះ	circumstance
ការ	glue
ការសិក្សា	education
កាសែត	newspaper
កាហ្វេ	coffee
កិច្ចការ	duty
កីឡា	sports
ភីម	movie
ក្រុម	ship, boat
ក្រុមហ៊ុន	airplane, aircraft
ក្រហក	to lie
អ្នកក្រហក	a liar
កូន	child
កូនខ្ញុំ	baby
កូនប្រុស	son
កូនស្រី	daughter
កូនប្រុសសា	daughter- or son-in-law
កូនសិស្ស	pupil, student
ទឹកចំណី	born, to be able
ទោះ	shave
ទោះ	island
ទោះអី	chair
កំរាម	threaten
កំណាម	selfish

កំប្លែង suit
 កំពង់ port
 កំរើក move
 កំសត់ sad, unhappy, troubled
 កំហុស mistake, fault
 កំរើខ្លោះ bachelor
 កាំបិត knife
 កាំភ្លើង gun
 កាំបីក្បាស់ truck
 កាត floor, board
 ក្រាប crab
 ក្រហម lukewarm, nice and warm
 ក្បាល head
 ក្បាល ឈឺក្បាល headache
 ក្មួយក្មួយ nephew
 ក្មួយស្រី niece
 ក្មេង young
 ក្រៃ poor, hard to find
 ក្រៃខ្វក់ dirty
 ក្រៃចក fingernail
 ក្រៃសាម paper
 ក្រៃសាត់ cloth
 ក្រៃប a cover
 ក្រៃបី water buffalo
 ក្រៃពោះ stomach
 ក្រៃមា scarf
 ក្រៃមា single adult girl
 ក្រៃរឹល earring
 ក្រៃខាត necktie
 ក្រៃហម red
 ក្រៃទ្រុក to glance
 ក្រៃសា a comb
 ក្រៃស city
 ក្រៃច orange
 ក្រៃចផ្លែ tangerine
 ក្រៃម cream
 ក្រៃស្រស់ extremely, very much

រុក្ខាភក to get up, to stand up
 រុក្ខាម below, under
 រុក្ខាម behind, back, after
 រុក្ខា ខាងក្រៅ outside
 រុក្ខា ខាងក្នុង brave, courageous
 រុក្ខា ខាងក្នុង to cough
 ខកចិត្ត to be disappointed
 ខាង side
 ខាងក្រោម downstairs
 ខាត to lose money or benefit
 ខាតពេលវេលា to waste time
 ខាតស្រូវ the day after tomorrow
 ខិត move close
 ខុស miss, wrong
 ខូច broken
 ខួរក្បាល brain
 ខ្មៅ blue
 ខោ pants, trousers
 ខោអាវ clothing
 ខោអាវប្រុងទឹក bathing suit
 ខំ to make an effort, try hard
 ខ្ចី not ripe
 ខ្ចីលend, loan
 ខ្ចីល lazy
 ខ្ចី I, me, mine
 ខ្ចីល back
 ខ្ចីល pillow
 ខ្ចីល រុក្ខាម ខ្ចីល pillow case
 ខ្ចីល onion
 ខ្ពស់ high, tall
 ខ្ពស់ shy
 ខ្មៅ black
 ខ្មៅរឹល pencil
 ខ្យល់ air, wind

១

យួរ	sentence, phrase
យួរត	go away
យួរាន	hungry
យប់ រថិល	watch for
យប់ រស់	warehouse
យប់ រស់ ប្រាក់	bank

ង ញ

ងក់	to nod
ងងឹត	dark
ងងឹត ភ្នែក	blind
ងងួល	sleepy
ងាក	turn away
ងាយ	easy
ងូតទឹក	to take a bath or shower
ងើបឡើង	get up, rise
ងឿងភ្លេច	be puzzled
ងង	tie up
ងកាត	lend or borrow
ងងទិស	gifts given to bride & groom
ងង	want
ងង ភ្នែក មិត្ត	make friend
ងងា	chin
ងងត	steering wheel
ងង ភ្លើង	lamp, light
ងង ភ្នំ	chopsticks
ងង ភ្នំ	waist
ងង ភ្នំ	kitchen
ងង ភ្នំ	bad luck
ងង ភ្នំ	rhythm
ងង ភ្នំ	open
ងង ភ្នំ	point out
ងង ភ្នំ	park (a car)
ងង	bitter
ងង	moon
ងង	end

ចង្អុល	answer, response
ចង្អុល	movement
ចាក់	to pour, stab
ចាស់ ប្រាក់	director, boss
ចាញ់	lose, be beaten
ចាន	dish, plate
ចាន ភ្នែក	large bowl
ចាប់	arrest, catch
ចាយ	spend
ចាស់	yes
ចាស់	old
ចិត	to slice
ចិត	feeling
ចិន	Chinese
ចុកចាប់	pain
ចុក រាក	stomach ache
ចូល	enter
ចូល រស់	to be naturalized
ច្រឡំ	fry
ច្រូម	sheep
ច្រូម	trim
ច្រូម	avoid
ច្រូម	banana
ចេញ	leave, get out, exit
ចេញ រាក	depart
ចេញ ទិញ	pay for
ចែក	distribute, divide
ចែ	flea
ចោទ	accuse
ចោរ	thief
ចោល	throw
ចៅ	grandchild
ចៅ ប្រុស	grandson
ចៅ ប្រពន្ធ	granddaughter
ចៅ គ្រូ	judge
ចៅ ប្រាយ	boss, chief
ចំការ	farm

ចំណាក
 ចំណី
 ចំណេញ
 ចំណោទ
 ចំណាំ
 ចំណេះ
 ចំនួន
 ចំរើន
 ចំហុយ
 ចំគ្រង
 ចំអិន
 ចាំបាច់
 ចុះ
 ចុះចាញ់
 ចុះហត្ថលេខា
 ចេះ
 ច្បាប់
 ច្បាស់
 ច្រក
 ច្រមុះ
 ច្រឡំ
 ច្រើន
 ច្រៀង

parking lot
 food
 profit
 problem
 remember, memory
 knowledge, education
 quantity
 improve
 to steam
 to copy
 to cook
 necessary
 go down, to land
 to surrender
 to sign
 to know
 law(s), regulation(s)
 clear, sure
 to lean on
 nose
 confuse
 many
 to sing

ចូល
 ម្ហូប
 ប្រយោជន៍
 បញ្ហា
 ឆ្នាំខ្សែកាប
 ចំណេះ
 ចំនួន
 ចំរើន
 ចំហុយ
 ចំគ្រង
 ចំអិន
 ចាំបាច់
 ចុះ
 ចុះចាញ់
 ចុះហត្ថលេខា
 ចេះ
 ច្បាប់
 ច្បាស់
 ច្រក
 ច្រមុះ
 ច្រឡំ
 ច្រើន
 ច្រៀង

wonder, surprise
 far
 ballot
 year
 next year
 last year
 pot
 frying pan
 iron
 cat
 fine, thin
 to cross
 intelligent, clever
 to answer, to reply
 left
 well done, cooked
 bone
 to be full
 bad smell, stink

ស

សក
 សក់
 សក្រឹត
 សា
 សាប
 សាក
 សាវ
 សេះ
 ស្រាវ
 ស្រី
 ស្រី

bald
 to pick quickly
 umbrella
 to fry
 quickly
 stage
 rare, uncooked
 burn, on fire
 crazy, insane
 dog
 delicious

សក់
 សក់
 សក្រឹត
 សា
 សាប
 សាក
 សាវ
 សេះ
 ស្រាវ
 ស្រី
 ស្រី

to smoke
 scale
 to move
 wall
 stair
 earth worm
 disease, illness
 shelter
 old age
 to collide
 fine
 mechanic
 barber
 lathe operator
 carpenter

ស្រួល	to polish, to rub
ស្រួច	similar, alike
ផ្លូវ	to exchange
គ្រឹះ	trunk
ដើមកំណើត	source of origin
ដើមស្រូវ	coconut tree
ដើម្បី	to walk
ដេក	to sleep
ដេញ	to chase, to pursue
ដេញ	to sew
ដៃ	arm
ក្រំ	piece, block
សំខាន់ៗ	news, information
ដំបូង	first
ដំបូល	roof
ដំបូង	potato

ឃី

ឃ្លាន. position

ណា

ណា	which? where?
ណាមួយ	which one?
កាលណា	when
អ្នកណា	who
ណាស់	very much, too much
ល្អណាស់	very good, beautiful
អរគុណណាស់	thank you very much
ទំនាប	tight, full

ក្រ

ក	one after another
កង្វល់	to fight back
កង្វល់	to haggle the price
ក្រឡាត់	face to face
ក្រឡាត់	to argue back and forth
ក្រវ៉ា	to protest
ក្រសួង	to fight bravely, struggle
ក្រប	to reply
កម្រចំណី	diet
ភា	grandfather
ភាគីស៊ី	taxi
ភាគ	solid
ភិច	little, few
ភ័ន	tight
តុ	table
តុបតែង	decorate
តុលា	October
តូច	small
តូច	hut, cottage
ទឹក	tea
ទំនាក់	drop
ទំនាក់	representation
ទំហំ	district
ត្រី	fish
ត្រកូល	family
ត្រង់	straight, direct
ត្រង់ណា	where, which
ត្រចៀក	ear
ត្រង់រ៉ាត់	cold
ត្រចៀក	cucumber
និយ្យតាម	to imitate
ត្រូវការ	need

ទូក	boat
ទូត	diplomat
ស្នាក់ការទូត	embassy
ទូទៅ	in general
ទូរទស្សន៍	advice
ទូរទស្សន៍	television
ទូរស័ព្ទ	telegram
ទូរទស្សន៍	telegraph
ទូរស័ព្ទ	telephone
ទូលាយ	spacious
ចិត្តទូលាយ	generous
នឹង	then
ត្រឹមត្រូវ	exact, sure
ត្រង់ត្រួតត្រា	honest, frank
ត្រង់ត្រួត	again, more
ត្រូវត្រូវ	to preach
កំហុសកំហុស	mistake, fault
ទៅ	go
ទៅដល់	arrive
ផ្លែ	ripe
ទំនប់	dam, dike
ទំនើប	modern
ទំនៀម	custom, tradition
ទំនេរ	free
ទំហំ	page
ទំហំ	size
ទះ	to slap
ទ្វារ	door
ទ្រទ្រង់	support
ទ្រាំ	endure, bear

ស

ស្កាត់	kick
សំណាក់	bank
សាមញ្ញ	ordinary
ស្ថាប័ន	capital city

ស្ថាប័ន	guarantee, promise
ស្រព្វ	bored
ស្រប	loose
ស្រី	big
ស្រួល	smell
ស្រួល	heavy
ស្រួល	coal, charcoal
ស្រួល	tooth
ស្រួល	fall
ស្រួល	to close eyes
ស្រួល	do, make
ស្រួល	accustomed, used to

ន

ន័យ	meaning
នគរ	country, kingdom
នគររាជ្យ	politics
នាង	young lady, miss
នាក់	person
នាយក	chief, boss
នាទីក	watch, clock
នីមួយៗ	each
នឹង	with, and
នោះ	that, there
នរ	to live
នំ	cake, cookie
នាំ	lead, guide

ប

បក	remove, strip
បក់	to blow
បង	older, elder
បងប្អូន	elder brother
បងប្អូន	elder sister
បងប្អូន	relatives

បងប្អូនស្រីស្នាក់មួយ	cousin	ត្រូវប្រឆាំង	test, examination
បង់	to pay a fee	ខុសគ្នា	different
បង្កង	lobster	ប្លន	to rob
បង្កើត	to force	ប្លនប្លន	heart
បង្កើន	bathroom		
បង្គាប់	to order, command		
បង្ហាញ	show		
បង្កើន	to slow down	ស្អាត	fine, penalize
បង្កើន	window	ផឹក	drink
បង្កើន	to send	ស្រស់	tender
បង្កើន	to pray	ស្រដូ	port
បង្កើន	turn	ស្រដូ	thunder
បង្កើន	small, little	ស្រា	flower
បង្កើន	continue	ស្រាយ	star
បង្កើន	vegetable	ស្រែ	to blow
បញ្ហា	problem	ស្រែ	to send, convey
បង្កើន	to blame	ស្រាវស្រាយ	have a cold
បំផ្លាញ	to destroy	ផ្ទះ	house, home
បរិបូណ៌	plenty, abundant	ផ្ទះ	explode
បាក់	break	ផ្លូវ	road, street
បាញ់	to shoot	ផ្សារ	market, shopping center
បាត់	bottom	ផ្លែ	fruit
បាត់	to lose, disappear	ផ្លូវ	mushroom
បាប	sin	ផ្លែ	sweet
បាទ	yes (for man)		
បាន	have or to get		
បាយ	cooked rice		
បឹង	lake	ព័ត៌មាន	information, news
បិទ	shut, close	ពង	egg
បុក	collide, hit	ពពក	cloud
ប៉ុន្មាន	how many	ពន	tax
បូក	add	ពន្លត់	to put out (fire)
បើ	if	ពន្លឺ	light
បៃតង	green	ពន្លា	goat
បើក	open	ពន្យល់	explain
បំពេញ	to complete, fill	ពាន់	thousand
ប្រតិភូ	post office	ពាក់	hang

ពាក្យ	word
ពាល់	touch
ពិបាក	hard, difficult
លាក់	hide
ពិត	true
រលាយ	complete, fulfill
គោត្ត	medical doctor
ពែន	cup
ពោះ	stomach
ពណ៌	color
ព្រលឹម	dawn, sunrise
ព្រាត់	to be separated
ព្រួយ	sad, worry
ព្រៃ	forest, wood
ព្រំ	carpet
ព្រះចន័ន្ត	moon
ព្រំដែន	border, frontier

ក

ភាពយន្ត	movie
ភាសា	language
ក្លែង	lie
ក្រយ	blanket
ភ្នំ	drink
ភោជនីយដ្ឋាន	restaurant
ភ្ញាក់	guest
ភ្នែក	eye
ភ្នំ	mountain
ភ្លឺ	bright
ភ្លេច	forget
ភ្លៀង	rain
ភ្លេង	music
ភ្លើង	electricity, fire
ភ្នែក	thigh
ភ្នំ	stupid

ថ

ថ្ងៃ	to come
ថវិកា	money order
មតិ	opinion
មនុស្ស	person, human being
មា	uncle
មាត់	size
មាត់	mouth
មាត់	to have, own
មាត់	wealthy
មាត់	chicken
មាត់	gold
ម៉ាស៊ីន	machine
មិត្ត	friend, pal
មុខ	face
មុន	first, ahead
មួក	hat
ម្តង	turn
មើល	read
ម្ហូប	food
មើលឃើញ	sky, cloud
ម៉ោង	hour
មុំ	vicinity
ម៉្យាង	powder, flour
ម៉្យាង	hot pepper
ម៉្យាង	pineapple

យ

យក	to take
យប់	night
យល់	understand
យល់ស្តី	to have a dream
យល់ស្រប	agree
យូរ	long, slowly
យ៉ាង	kind, type

ຄວາມຄິດ

ປ້ອງ

ບໍ່

ບາດເຈນ

ຮັບ

opinion

to guard

to cry

grandmother

to carry

໓

ຄາ

ຄວາມ

ຄິດ

ສະຖານ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

ຮ້ອນ

to find

to protect, to look after

wait for

season

cold, chilly

summer

winter

to run

wound, hurt

system, order

tuberculosis

wave

to burn

melt

to float

hard

afternoon

slippery

matter, story

to study

prepare

to push

sickness, disease

to annoy

dance

rise (sunrise)

body, figure, picture

໖

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

ຂາຍ

to sell

to haunt

to hide

to wash, to clean

to mix

money

to steal

above, up

lift

exceed

number

play

to stop, quit

sesame

dumb, stupid

pumpkin

good, nice

tiny, small

໗

ກ່າວ

ກ່າວ

ກ່າວ

ກ່າວ

ກ່າວ

ກ່າວ

ກ່າວ

ກ່າວ

ກ່າວ

ກ່າວ

ກ່າວ

vacation

get lost

Buddhist temple

suitcase

to beat

measure

long

fate

curtain, drape

to cut open, operate

សិវ

ស	white
សក់	hair
សរសេរ	write
សង់	to return, to pay back
សង្គ្រាម	war ..
សង្គ្រោះ	to save, help
សង់	to build
សន្យា	promise
សង្គ្រប់	to pass out, to faint
សន្សំ	to save
សរសៃឈាម	pea, bean
សង់	to pump
សប្បាយ	happy
សូប	soup
ស៊ែ	fork
សរសើរ	congratulate, praise
ស៊ីល	bad luck
សិត	to comb
សាក្សី	witness
សិប្ប	to eat
សៀវភៅ	book
សិប្ប	key
សំខាន់	important
សុំ	beg, ask
សំបាំង	beat
សំបាត់	skirt
សំណាង	lucky
ស្រស់	slim, thin
ស្រាល	light
ស្រុក	country
ស្រូវសក	thirsty
សាច់	meat
ស្នាមច្បាប់	spoon
សាលា	school
ស្រ្កឹកស្រាត់	to dress, put on clothes

ស្រូវស្រក	farm
ស្រក	sugar

ហ

ហប់	stuffy
ហត់	be tired
ហត្ថលេខា	signature
ចុះហត្ថលេខា	to sign
ហ៊ិត	to smell
ហូររាត់	overflow
ហាងថ្នាំ	drug store
ហាត់	drill, exercise
ហាម	forbid
ហោតម្លាត់	pocket

ច

ច្បាប់	bus
ច្បាប់	car
ច្បាប់	noisy, loud
ច្បាប់	climb
ច្បាប់	to sell at auction
ច្បាប់	button
ច្បាប់	wooden box
ច្បាប់	bolt

គ

គោរ	building
គង្រីក	uncooked rice
គង្រីក	to sit down
គង្រីក	to beg
គង្រីក	well
គង្រីក	international
គង្រីក	destruction
គង្រីក	jewelry

อากาศ	air, space
อนาคต	future
เหนื่อย	be tired
ผิดหวัง	upset, disappointed
สกปรก	bad, ugly
พึ่ง	depend
สัปดาห์	able
สัปดาห์	week
สัปดาห์หน้า	next week
สัปดาห์ที่แล้ว	last week
อ่าน	read
อายุ	age, years
ฉุกเฉิน	emergency
อาหาร	food
สิ่งของ	things, merchandise
กด	press, iron
ลาก	tow, drag, pull
แออัด	crowded
อายเขินอาย	shy
อำนาจ	power
ของขวัญ	gift, present
เกลือ	salt
ขอ	appeal
อะไร	what
เสื้อ	shirt
เสื้อโค้ท	coat
อย่า	do not have, bear, patient

USEFUL WORDLIST

English - Khmer

<u>A</u>		AIR-CONDITIONING	ម៉ាស៊ីនត្រជាក់
ABLE	អាច, ប្រសប់, ជំនាញ	AIR FORCE	នាហានទ័ពអាកាស
ABOVE	ខាងលើ, លើសពី	ATR LETTER	សំបុត្រអតីតាយុស្ករហោះ
ABSENT	ល្មម, វិនិច្ឆ័យ, បាត់បង់, បាត់មុខ	AIRLINE	ក្រុមហ៊ុនហោះ
ACCOUNT	ក្នុង, បញ្ជី	AIRPORT	វាលកម្ពុំសំហោះ
ACCEPT	ទទួលស្គាល់, យក	AISLE	ច្រកកន្លែង
ACCOUNTANT	គណនេយ្យករ	ALONE	ឃ្នកឯង
ACCIDENT	គ្រោះថ្នាក់	ALTHOUGH	ទោះបី
ACQUAINT	ស្គាល់	ALWAYS	ជានិច្ច, ជានិច្ច
ACROSS	កាត់	AMOUNT	ចំនួន
ACT	ទស្សនាវដ្តី, រឿង, សាក, ស្នេហា	ANIMAL	សត្វ
ACTION	វិធានការ, អំពើ	ANOTHER	មួយទៀត, ម្នាក់ទៀត
ADD	បូក, បន្ថែម	ALIEN	អាណិកជន
ADDRESS	អាសយដ្ឋាន, ទស្សនៈ	ALL	គ្រប់, ទាំង
ADJUST	កែ, សម្រួល	ALOUD	ខ្លាំង
ADVANTAGE	ជំនួយ, លាភ	ALTERATION	ការកែប្រែ
ADVERTISE	លាភលា, ផ្សាយ	AMERICAN	អាមេរិកាំង
ADVISE	ស្នើ, ទិញរបស់	AMBULANCE	យានរោងចក្រ
ADVICE	សំណូមពរ, រំលឹក, របាយការណ៍	AND	និង
AFRAID	ខ្លាច, ភ័យ	ANGRY	ទាស់, ភ្នកចិត្ត
AFTER	ក្រោយ, បន្ទាប់ពី	ANSWER	ទស្សនៈ, ទស្សនៈ
AFTERNOON	ថ្ងៃល្ងាច	ANYBODY	អ្នកណាក៏ដោយ
AGAIN	ម្តងទៀត	ANYWHERE	កន្លែងណាក៏ដោយ
AGENCY	ភ្នាក់ងារ	ANKIOUS	ចាស់
AGREE	យល់ព្រម, ត្រូវយល់ព្រម	APARTMENT	ផ្ទះតូចៗ
AID	ជួយ	APOLOGIZE	សុំទោស
AIR	ខ្យល់	APPEAR	បង្ហាញមុខ
		APPETITE	ការចំណូល, ឃ្នាន
		APPLE	ផ្លែឆ្នាំង
		APPOINTMENT	ការជួប, ការទំនាក់ទំនង
		APPLY	ស្នាក់សំបុត្រសុំ, ទស្សនៈ

APPRECIATE

BEHIND

APPRECIATE	រោងព្យាបាល
APPROVE	យល់ព្រម
APRIL	មេសា
ARCHITECT	និយោជិតរូប, អ្នកកសាង
AREA	តំបន់
ARM	ទ័ង
ARM CHAIR	កៅសិយាតទ័ង
ARMY	ទាហានទ័ងសេនាភក
AROUND	ជុំវិញ
ARRIVAL	ការចាកដល់
ARRIVE	ទៅដល់ ចកដល់
ASTHMA	ជំងឺប្រតិ
ARTHRITIS	ជំងឺរលាកទ័ង, ទ័ង
ARREST	ចាប់ខ្លួន ឬ ចាប់
ASK	សួរ
ASPARAGUS	ទំពាំងបាវា
ASSIGNMENT	មុខការដែលត្រូវ
ASSISTANT	អ្នកជួយមើលការទូលក្សរ, អ្នក
ATHLETIC FIELD	ទីលានកីឡា, ទីលានកីឡា
ATTACK	ប្រយុទ្ធ, វាយប្រហារ
ATTEND	ចាំ, ចូលរួម
ATTENTION	ការយកចិត្តទុកដាក់
ATTIC	និវាសនលើទំពាំង
AUGUST	សីហា
AUNT	មាយាម
AUTOMATIC	ស្វ័យប្រវត្តិ
AUTO MECHANIC	អ្នកជួសជុលរថភ្លើង
AUTOMOBILE	រថភ្លើង, រថភ្លើង
AUTUMN	រដូវក្ដៅ
AWAKE	ភ្ញាក់

B

BABYSITTER	អ្នកមើលកូន
BACK	ទ្រកាយ, ខ្នង
BACKYARD	ក្រាលក្រោយផ្ទះ
BAD	ខ្លាំង, អាក្រក់
BAG	កញ្ចប់, ទស្សនាវដ្តី
BAGGAGE	វត្ថុធាតុដើម, វត្ថុធាតុដើម
BAKER	អ្នករៀន
BALL	បាល់
BALLOON	បំប៉នប្លាស្ទិក
BAMBOO SHOOT	ទំពាំង
BANANA	ទាប
BANK	ធនាគារ, ឃុំ, ឃុំ
BARBER	អ្នកកាត់សក់ឃ្មុំ
BARGAIN	តម្លៃ
BARTENDER	អ្នកចាក់ទ្រុស, លាយទ្រុស
BASE	គ្រឹះ
BASEMENT	ជាន់ទ្រុសក្រោមបង្គោល
BATHROBE	អាវតំបន់ចាក់ទ្រុស
BATHROOM	ទីលានម្រងទឹក
BATH SOAP	បន្ទប់ទឹក
BATH TOWEL	សំបុត្រស្រូបទឹក
BEAN SPROUT	ស្រូវស្រស់
BEAT	វាយ, ឈ្នះ
BEAUTIFUL	ស្អាត
BEAUTY	សម្រស់
BED	ទ្រុក
BEDROOM	បន្ទប់ទឹក
BEDSPREAD	គ្រឿងបន្លាស់ទ្រុក
BEEF	សាច់ទា
BEET	រមែងដើម្បី
BEFORE	មុន, មុននឹង
BEHIND	ខាងក្រោយ

BELIEVE

BUS STOP

BELIEVE ជឿ
 BELONG TO ស្ថិតនៅ
 BELOW ខាងក្រោម
 BELT វ៉ែល
 BELTWAY ផ្លូវលេខ១៧
 BERMUDA SHORTS អាវខ្លីប្រភេទអាមេរិក
 BENEFIT ផលប្រយោជន៍
 BEST ល្អបំផុត
 BETWEEN រវាង
 BEWARE ប្រយ័ត្ន
 BICYCLE កង់ , ទ្រព្យក្រយាង
 BIRD សត្វលាប , បក្សី
 BIRTH កំណើត
 BITE ទាស់
 BITTER ក្រិន
 BITTER LEMON ត្រីដូង
 BLACK ពណ៌ខ្មៅ
 BLACK PEPPER ទ្រូងក្រហម
 BLACKSMITH ស្នាមរ៉ែង
 BLANKET ភ្លើយ
 BLEED ទឹកហូរ
 BLIND ភ្នែក
 BLOOD ឈាម
 BLOUSE អាវប្រដាប់
 BLOW បក , ផ្លុំ
 BOAT កប៉ាត់ , កាណូត
 BODY ខ្លួនប្រាណ
 BOLT ឆ្នុក
 BONE ឆ្អឹង
 BLUE ពណ៌ខ្មៅ
 BOOK ទ្រព្យវិទ្យា
 BOOKCASE ទ្រង់ស្រោតទ្រព្យវិទ្យា
 BOOKBAG កញ្ចប់សៀវភៅ
 BOOKBINDER អ្នកបិទក្របខ្សែសៀវភៅ
 BOOKKEEPER អ្នកគណនេយ្យ

BOOKSTORE ហាងលក់ទ្រព្យវិទ្យា , បណ្ណាល័យ
 BOOTS ទំនៀកស្រី
 BORROW ខ្ចី
 BOTH ទាំងពីរ
 BOTTLE ស៊ីប
 BOTTLE OPENER ប្រដាប់បើកស៊ីប
 BOTTOM ខាងក្រោម , ក្នុង
 BOULEVARD មហាវិថី
 BOWL ចាន , ពូក
 BOW-TIE ណែន
 BOX ក្របខ្សែ
 BOX SPRING បន្ទះខ្នាតដំបូង
 BRACELET ទ្រូងដៃ
 BRAIN ខួរក្បាល
 BRAVE ក្លាយាន
 BREAK ស្ទើរ , បែក
 BREAKFAST បាយព្រឹក
 BREATHE ស្រកដំបូង
 BRIDGE ទ្រាស
 BRIEF ទ្រព្យវិទ្យា
 BRIGHT ភ្លឺ
 BRING សំបក
 BROOM ចំបូល
 BROWN ពណ៌ស្រូវ
 BRUSH ប្រាស
 BUFFET បាយប្រគល់ដល់ភ្ញៀវ
 BUILDING ផ្ទះ , ទ្រង់ស្រោត
 BURN ដុត
 BURY កប់
 BUS ទ្រព្យវិទ្យា
 BUS DRIVER អ្នកបើកទ្រព្យវិទ្យា
 BUS STATION ចំណុចទ្រព្យវិទ្យា
 BUS STOP កន្លែងទ្រព្យវិទ្យា , កន្លែងបើកទ្រព្យវិទ្យា

BUSINESS

CITIZENSHIP

BUSINESS ជំនួញ , អាជីវកម្ម
 BUSY រវៃវៃ
 BUTCHER អ្នកកាប់សាច់
 BUTTON ប៊ូតុង
 BUY ទិញ
 BULLET គ្រាប់ , គ្រាប់កាំភ្លើង

C

CAB ឡានតាក់ស៊ី
 CAB DRIVER អ្នករថឹកឡានតាក់ស៊ី
 CABBAGE វិល្លាវត្រាប
 CAFETERIA ភោជនីយដ្ឋានទំនើប
 CALM ធានា
 CALL ហៅ
 CAMERA ប្រដាប់ថតរូប
 CAN កំប៉ុង
 CAN OPENER ប្រដាប់រថឹកកំប៉ុង , វិល្លកតាស
 CANTALOUPE ច័ង្កា
 CAP គ្រាប់មួក
 CAPITAL មូលធន
 CAPTURE ចាប់យក
 CAR រថយន្ត , ឡាន
 CARD កាត
 CARDIOLOGIST ពេទ្យាខាងរថិលរថៈដួង
 CAREFUL អ្នកស្រប , ប្រយ័ត្ន
 CARE ការទំរើប
 CARELESS ទូងា
 CARPENTER ជាតិសាស្ត្រ
 CARROT ការូត
 CARRY ទំនាំ , យូរ
 CASE ករណី , ឡាំង , ទ្រាំង

CASH សុយ , សុយភាយ
 CASHIER អ្នកកត់សុយ
 CAT ឆ្កែ
 CATTLE គោ - គោប៊ី
 CAULIFLOWER ផ្កាទឹក
 CAUSE វិធីវិយ , ហេតុការណ៍
 CELEBRATE សំប្រែង , ធ្វើបូជា
 CENT រោល
 CENTER ទាក់កណ្តាល , បណ្ណមណ្ឌល
 CENTURY លក់រដូវ
 CEREMONY បូជារៀង
 CHAIN ប្រដាប់
 CHAIR កៅស៊ូ
 CHALK ដីស
 CHANCE សំណាង , ទឹកសាប
 CHANGE ផ្លាស់ប្តូរ
 CHARGE បន្ទុក
 CHAUFFEUR អ្នករថឹកឡាន
 CHEAP រថោក
 CHECK ប័ណ្ណ , ទំនើក , ទំនើកទល់
 CHEERFUL សប្បាយទឹកទាយ
 CHEMICAL គីមី
 CHEST រថិប្រដាប់
 CHICKEN ចាស់
 CHILD កូនទុកស៍ (មួយនាក់)
 CHILDREN កូនទុកស៍ (ច្រើននាក់)
 CHINATOWN ផ្សារចិន
 CHINESE CABBAGE វិល្លាចិន , វិល្លាស
 CHINESE PARSLEY វិល្លាស៊ីយ
 CHISEL កាត
 CHOPSTICKS ចាត់ដីស
 CHOOSE រថ្លើសរថិល
 CINNAMON វិល្លាឡាន
 CIRCLE ទំងន់ , រថ្លើស
 CITIZEN ជនជាតិ
 CITIZENSHIP ជាតិសាស្ត្រ

CITRONELLA ប្រៃសណីយ៍
 CITY ទីក្រុង
 CITY HALL សាលាក្រុង, សាលាប្រៃសណីយ៍
 CIVILIAN អ្នកស្រី
 CLASSMATE មិត្តរៀនថ្នាក់ស្របគ្នា
 CLASSROOM ថ្នាក់រៀន
 CLEAN ល្អិត, ជ្រុះ
 CLEAR ច្បាស់លាស់
 CLERK រៀន
 CLERK TYPIST រៀនវាយអក្សរលេខ
 CLIMB ជើង
 CLOCK ស្លាក
 CLOSE បិទ, បិទ
 CLOTH ក្រណាត់, សំអាត
 CLOSET ទូលាយស្នាក់
 CLOTHING សំរាប់បំពាក់, រោងអាវ
 CLOUD ពពក
 COAL ថ្លា
 COAST មាត់សមុទ្រ
 COAT អាវខ្មៅអាវភ្នែក
 CODFISH ត្រីឆ្កែ
 COFFEE ការហូ
 COFFEE POT ពូក់ការហូ
 COFFEE TABLE តុសំរាប់ដាក់
 នៅក្នុងភោជនីយ៍
 COLD ត្រជាក់, រងគ្រោះ
 COLLEGE មហាវិទ្យាល័យ
 COLOR ពណ៌, សម្បុរ
 COMB ដិតសក់
 COME មក
 COME BACK មកវិញ
 COMMANDER មេបញ្ជាការ
 COMMITTEE គណៈកម្មាធិការ
 COMMON ទូទៅ
 COMMUNICATION គមនាគមន៍

COMPANY ក្រុមហ៊ុន, មាត់គ្នា
 COMPETE ប្រកួត
 COMPLAINT ប្រណាំងប្រជែង
 COMPLETE ពេញលេញ, រួចរាល់
 CONCERT មហាសម្រេច
 CONDUCTOR អ្នកដឹកនាំ
 CONGRATULATIONS សេចក្តីសរសើរ
 CONGRESS សភា, រដ្ឋសភា
 CONSTITUTION រដ្ឋធម្មនុញ្ញ
 CONTINUE ត, បន្ត
 CONTROL គ្រប់គ្រង, គ្រប់គ្រង
 COOK ដាំបាយ, ធ្វើម្ហូប
 COOL ត្រជុល
 COOPERATE ជួយគ្នា, សហការ
 COPY ចម្លង
 CORKSCREW ប្រើដំបូលដំបូលបិទ
 ភ្នែកដុត
 CORN រំអាត
 CORNER ក្រុង, ប្រែក្រាប
 CORRESPOND ត្រូវគ្នា, ត្រូវគ្នា
 COST តម្លៃ, តម្លៃ
 COTTON ក្រណាត់, ស្រូវ
 អំបិល
 COUGH គុក
 COUNTRY ប្រទេស, ចុងភាគ
 បាត់បង់
 COURT តុលាការ
 COURSE ម្សៅដី
 COUSIN បងប្អូនស្រីសម័យ
 COVER ក្របខ្លួន, ក្រប
 COW គោ
 CRAB ក្រាប
 CRASH ធ្លាក់, ប្រក
 CREATE បង្កើត, ប្រើប្រាស់
 CRIME អំពើហិង្សា

CROSS

DISHES

CROSS ក្រវែង , ក្រវែង
 CROWD ម៉ាសស្រុកស្រុកស្រុក
 CRUEL ចិត្តសាមគ្គីភាព , សាមគ្គីភាព
 CRUSH កិន
 CUCUMBER ក្រូចសាប៊ូ
 CUFF LINKS ទង្កៀងសាមគ្គីភាព
 (សំអាតបំប្រុង)
 CUP កែវ
 CURRICULUM កម្រិត , កម្រិត
 CURTAIN ភាំងសន

DEMAND តវ៉ា , តវ៉ា
 DEMOCRACY សេដ្ឋកិច្ចសហគមន៍
 DENTIST ពេទ្យស្រួច
 DEPARTMENT ក្រសួង
 DEPARTMENT STORE ហាងលក់ដាច់ដំបូង
 DEPARTURE ការចាកចេញ
 DEPEND អាស្រ័យ , អាស្រ័យ
 DEPOSIT ប្រាក់កក់
 DESCRIPTION ពិពណ៌នា
 DESERT រត់ចេញ , រត់ចេញ
 DESSERT បន្លែផ្លែឈើ
 DESTROY កំទេច , បំផ្លាញ
 DETERGENT ទម្រាមសាប៊ូ
 (ទម្រាមសាប៊ូ)

D

DAM ទំនប់
 DAMAGE ការខូចខាត
 DANCE រាំ
 DANGER គ្រោះថ្នាក់
 DARK ស្លឹក
 DATE ថ្ងៃទី
 DAUGHTER កូនស្រី
 DAY ថ្ងៃ
 DEAD ស្លាប់ , ម្តាប់
 DEAF ឮ
 DEAL ទាក់ទង , ការគ្រប់គ្រង
 DECEMBER ធ្នូ
 DECIDE សំរេច , ចាត់ចែង
 DEEP ជ្រៅ
 DEFEAT បាញ់ , បាត់បង់
 DEFEND ការពារ , ទប់ទល់
 DEGREE លក្ខណៈប្រក្រតី
 DELICATESSEN ហាងលក់ម្ហូប
 (ចំណីស្រស់)
 DELICIOUS គ្រាប់
 DELIVERY MAN អ្នកកាត់បំប្រុង ,
 (ភ្នាក់ងារ)

DETAIL ព្រឹត្តិការណ៍
 DEVELOP រីកចម្រើន , រីកចម្រើន
 DIAPER កំណាត់ប្រើប្រាស់កូនស្រី
 DIARRHEA ទាត
 DICTIONARY វចនានុកថ
 DIFFERENT ខុសគ្នា
 DIETICIAN អ្នកជំនាញខាងចម្អិន
 (ម្ហូបអាហារ)
 DIFFICULT មិនងាយ
 DIG ដីកកាយ
 DIME ដុល្លារ
 DINING CAR ទំនប់សំបុត្រសំបុត្រ
 DINING ROOM បន្ទប់ទទួលភ្ញៀវ
 DINING TABLE តុបាយ
 DINNER បាយអាហារ
 DIRECTORY តារាងទិសដៅ
 (តារាងទិសដៅ)
 DIRTY ក្រអូក
 DISCOVER រកឃើញ
 DISCUSS ពិភាក្សា , ពិភាក្សា
 DISEASE ជំងឺ , ជំងឺ
 DISHES បាយ , ម្ហូប

DISH TOWEL

EDUCATE

DISH TOWEL	កន្សែងស្អាតឃាត
DISHONEST	មិនត្រឹមត្រូវ, ប្លែកសារក្រក
DISINFECTANT	ការប្រើវិធីស្អាតបំបាត់ជំងឺ
DISTANT	ឆ្ងាយ
DISTRICT	សង្កាត់, ក្រសួង
DIVE	ប្រល់ទឹក, លោតទឹក
DIVIDE	បែងចែក
DOCTOR	គ្រូពេទ្យ, វេជ្ជសាស្ត្រ
DOG	ក្ដី
DOLLAR	សុយស៊ូឡា
DOOR	ទ្វារ
DOUBLE	ទ្វេដង
DOWN	ចុះក្រោម
DOWNSTAIRS	ជាន់ខាងក្រោម
DOWNTOWN	ផ្សារ
DRAFTSMAN	អ្នកគូរផែនទី
DRAWER	ប៊ែកតា, អ្នកគូរ
DREAM	យល់សប្បិ, ស្ដេច
DRESS	ស្លៀកសំពត់
DRESS FORM	របៀបស្លៀកសំពត់
DRESSER	ទូរស៊ាតរោងសាប
DRESSMAKER	ជំរាងកាត់សំពត់
DRILL	ចាក់
DRILL BIT	ដំបកដំបូលស្រកស្រាត់
	សំអាតខ្នង
DRINK	បរិភោគ, ផឹក

DRIVE	បើកបរ
DRIVE-IN MOVIE	ភ្នាក់ងារសម្រាប់បើកទ្វារ
	ចូលទិញ
DROP	ប្រុង, ទំលាក់
DROWN	សង់ទឹក
DRUG	ថ្នាំ, ទិសដី
DRUGGIST	អ្នកលាបថ្នាំ
DRUG STORE	ហាងលក់ថ្នាំ, ទិសដី
DRY	ស្ងួត, ក្អក, ក្អួត
DRY-CLEAN	ទឹកស្អាត
DRYER	ប្រដាប់សំអាតបំបាត់ទឹក
	ស្ងួត
DUCK	ស៊ីតា
DULL	ទិស, ប្រសាប
DUMB	ស្រីស្រី, ភាពអាក្រក់
DURING	រវាងពេល
DUST	គូស

E

EACH	មួយៗ, ម្នាក់ៗ
EAR	ត្រូវច្រក
EARLY	ដាច់, មុន
EARRINGS	ត្រូវទិញ
EARTH	ដី
EASY	ងាយ, ក្រុម, ប្រសើរ
EAT	បរិភោគ, ទិញទំនិញ
ECONOMIST	អ្នកសំរាបចាត់ចែងសេដ្ឋកិច្ច
ECONOMY	សេដ្ឋកិច្ច
EDGE	ជ័រ, ចាន់
EDUCATE	អប់រំ

EGG

FEED

EGG	ពង មាត់ ឬ ពងទា , ស្លឹក
EGGPLANT	ផ្លែស្ពៃតប់
ELECT	រៀនសូត្រ
ELECTRICIAN	គ្រូរោងភ្លើង
ELECTRICITY	ភ្លើង , អគ្គិសនី
ELEMENT	វត្ថុគីមី
ELEMENTARY SCHOOL	សាលាបឋមសិក្សា
EMERGENCY	ភាពអាសន្ន
EMOTION	ការរំភើបចិត្ត
EMPLOYMENT OFFICE	ក្រសួងការងារ
EMPTY	ទំនេរ
ENEMY	សត្រូវ , បណ្តាចិត្ត
ENERGY	កម្លាំង , ថាមពល
ENGINE	ម៉ាស៊ីន
ENGINEER	វិស្វករ
ENGLISH	អង់គ្លេស
ENOUGH	គ្រប់គ្រាន់
ENROLL	ចុះឈ្មោះ
ENTRANCE	ទ្វារ
EQUAL	ប៉ុន , ស្មើគ្នា
EQUIPMENT	វត្ថុរៀនប្រដាប់
ERASER	ប្រដាប់លុប
ESCAPE	ស្លាប់ភ្លេច
EVENING	លាច , ព្រឹក្សិ
EVENT	ព្រឹត្តិការណ៍
EVERYDAY	រាល់ថ្ងៃ
EXACT	ចំ , ច្បាស់លាស់
EXAMPLE	ទូទាតាមណ៍ , រូបភាព
EXCHANGE	ផ្លូវ
EXCUSE	ទំលើកទំលង់ទោស
EXCITE	រម្ងឹលរម្ងាញ់
EXIT	ចេញ , ចោលចេញ
EXPECT	ចាំ , ទំនើង

EXPENSIVE	ថ្លៃ
EXPLODE	ផ្ទុះ
EXPLORE	ស្វែង
EXPRESSWAY	ផ្លូវលឿន
EXTENSION CORD	ទំនៀតទំនៀតភ្លើង
EXTRA	ទំលើង
EXTREME	ចុង , ហួស
EYE	ភ្នែក

F

FACE	មុខ
FACT	ការពិត
FACTORY	រោងចក្រ
FAIL	ធ្លាក់
FAIR	ស្មើគ្នាសម
FALL	រៀន, ធ្លាក់
FAMOUS	ល្បីល្បាញ
FAR	ឆ្ងាយ , ឆ្ងាយ
FARM	ចំការ , ទំនៀម
FARMER	កសិករ , អ្នកទិញទំនៀមចំការ
FAMILY	គ្រួសារ , ញាតិប្រុតក្រណាត
FARE	តម្លៃឈ្នួលយានជំនិះ
FAST	ឆាប់ , លឿន
FAT	សាត់
FATHER	ឪពុក
FATHER-IN-LAW	ឪពុកភ្នែក
Faucet	ក្បាលមាស៊ីនទឹក
FEAR	ខ្លាច
FEATHER	សាច់ស្លាចបក្សបក្ស
FEBRUARY	កុម្ភៈ
FEED	បរិភោគ , ទិញភ្នំ

FEEL

GALLON

FEEL	ស្រឡាត់
FEMALE	ស្រី
FEVER	ក្រហម
FIELD	វាល , ដីធ្លីខាង
FIGHT	ប្រយុទ្ធ , ប្រយុទ្ធ
FIGURE	គិត , ទិក
FILL	បាក់បំបែក
FILM	ខ្សែភាពយន្ត , ច្បាប់
FIND	ការឃើញ
FINE	ស្អាត , ស្អាត , ស្អាត
FINGER	ម្រាមដៃ
FINISH	ចប់ , បញ្ចប់
FIRE	ភ្លើង , ភ្លើងភ័យ
FIRE ALARM	កង្វែងភ្លើងភ័យ
FIRE ESCAPE	ដំណើរការចេញពីភ្លើងភ័យ
FIREPLACE	កន្លែងដុតភ្លើងក្នុងផ្ទះ
FIRM	ស្ថាប័ន , ភ័យភ័យ , ក្រុមហ៊ុន
FISH	ត្រី
FIT	ក្រុមសមល្មម
FIVE AND TEN STORE	ហាងលក់របស់ប្រើប្រាស់
FIX	រឹត , ដួសដួស
FLAG	សំបុត្រ
FLASHLIGHT	ភ្លើង
FLAT	រាប , សំប៉ិត
FLEA	វិច្ឆិកា
FLEE	រត់ភៀសខ្លួន , រត់ចេញ
FLIGHT	ការហោះ , យន្តហោះ
FLOAT	អវិស្វកម្ម , រោងចក្រ
FLOOR	ក្រដាស

FLOUR	ម្សៅស្រូវ
FLOWER	ផ្កា
FLU	ជំងឺរាង
FLUID	ទឹករាង
FLY	ហោះហើរ
FOG	អង្គុយ
FOLLOW	តាម , ដំណើរតាម
FOOD	បាយ , ម្ហូបអាហារ
FOOL	ល្ងង់
FOOT	ជើងមួយ
FEET	ជើងពីរ
FORCE	ហ្មត់
FOREMAN	មេប្រកប (កម្មករ)
FORK	សម
FORM	រូបរាង , មាត
FRANK	ទៅដោយស្រដៀង
FREEZE	រត់ទិញកក
FRIDAY	ថ្ងៃសុក្រ
FRIEND	ភ្នកម៉ាក , មិត្តភក្តិ
FRONT	មុខ , រោងសិក្សា
FRUIT	ផ្លែឈើ
FRY	រៀន , សា
FUEL	ស្រូវសំបុត្រ
FULL	រំពៃ , រាង
FUN	សប្បាយ
FUNNY	កំប្លែង
FURNITURE	ភ្នំ
FUSE	ប្រភេទបំបែកភ្លើង
FUTURE	អនាគត
G	
GALLON	ហ្គាលុង (ចំណុះ : ៣,៤០ល.)

GAME

GAME ល្បែង
GARAGE កន្លែងដាក់ទ្រុឌ
GARBAGE សំរាម
GARDEN សួនច្បារ
GARLIC ទឹមស
GASOLINE ប្លូយ៉ាស៊ីន
GASOLINE STATION ហាងលក់ស្រាវ៉ាស៊ីន
GATE ទ្វារ
GENERAL ទូទៅ
GENEROUS ចិត្តស្រាល , ចិត្តស្រាយ
GENTLE ស្រួល
GENTLEMAN ប្រុស
GET បាន , បាន , យក
GIFT អំណោយ
GINGER ទី
GIVE ផ្តល់ , ប្រគល់
GLAD ល្អិតក្រអូប
GLASS កែវ
GLASSES វែកទឹម , វែកភ្នែក
GLAZIER អ្នកដាក់ព្រួញបង្អួច
GLUE ជ័រ
GLUTINOUS RICE បាយដំណើម
GO ទៅ
GOAL គោលបំណង
GOD ទេវតា , អាទិទេព
GOLD មាស
GOOD ល្អ , ល្អបំផុត , ល្អ
GOOD WILL លទ្ធផលល្អ , ទុក្ខសម្រាល
GOODWILL INDUSTRIES STORE ហាងលក់របស់ហ្វឹកដំណើរការល្អបំផុត
GOURD ទ្រូង
GOVERN គ្រប់គ្រង
GOVERNMENT រដ្ឋាភិបាល
GRADE ជាន់ថ្នាក់ , រាជ្ជ

HALL

GRADUATE បរិញ្ញាបត្រ
GRAIN គ្រាប់
GRANDCHILDREN ទាវ
GRANDFATHER វីរា
GRANDMOTHER មីម៉ែន
GRANDPARENTS មីម៉ែនវីរា
GRAPE ផ្លែទំពាំងបាយជូរ
GRAPEFRUIT ក្រូចផ្លែ
GRASS ទំពាំង
GREEN ពណ៌បៃតង
GREEN ONION ក្រូចខ្មៅ
GREEN PEPPER មេស្តាផ្លែ
GREY, GRAY ពណ៌ប្រផេះ
GROCERY STORE ហាងលក់ទំពាំងបាយជូរ
GROUND ដី
GROUP ក្រុម
GROW ដុះ , លូតលាស់
GUARD អ្នកមាម
GUILTY ក្រខ្មៅ
GUN កាំភ្លើង
GYNECOLOGIST គ្រូពេទ្យស្ត្រី

H

HAIR សក់
HAIRDRESSER អ្នកកែសក់
HALF ពាក់ , ពាក់ពណ៌
HALF-BROTHER បងប្អូនប្រពន្ធមិន
HALF-SISTER បងប្អូនប្រពន្ធមិន
HALL បារ , បារ

HAM

HAM	សាច់ជ្រូក , សាមបុរស
HAMMER	ឃ្នកឃ្នក
HAND	ដៃ
HANDKERCHIEF	កង់ត្រង់ដៃ
HANG	ច្រាំង
HAPPEN	ក្រុម , ភក្តីភរហេតុ
HAPPY	ស្រស់ , សប្បាយ
HARD	កំបាក , យ៉ាប់
HARDWARE STORE	កន្លែងលក់ឧបករណ៍
HAT	ខ្នុក
HATE	ស្អប់
HAVE	មាន
HEAD	ក្បាល
HEADACHE	ស្ទើរក្បាល
HEADQUARTERS	មន្ទីរពាក់កាត់
HEALTH	សុខភាព
HEAR	ស្តាប់ឮ
HEART	រយៈដួង
HEAT	កំផុស
HEAVY	ធ្ងន់ធ្ងរ
HELICOPTER	ទូកហ្លួតច្រក
HELP	ជួយសម្រួល
HIDE	ជួន , ស្តាប់ជាន់
HIGH	ខ្ពស់
HIGHWAY	ផ្លូវធំ
HIGH SCHOOL	វិទ្យាល័យ
HILL	ដីខ្ពស់ , ភ្នំ
HISTORY	ប្រវត្តិសាស្ត្រ
HIT	ទាល់
HOLD	កាន់
HOLE	រន្ធក្រាប , ប្រទេស
HOLIDAY	ថ្ងៃធុរកិច្ច
HOME	ផ្ទះ
HOMEWORK	កិច្ចការផ្ទះក្រៅសិក្សាសិស្ស

IMPROVE

HONEST	ត្រង់ត្រាស់
HONEYDEW	ទឹកដបផ្លែ
HORSE	សេះ
HOSPITAL	នគារ
HOT	ក្តៅ
HOTEL	សណ្ឋាគារ , ស្នាក់នៅ
HOURLY	ម៉ោង
HOUSE	ផ្ទះ
HOUSECOAT	អាវសំខាប់អាករសេដ្ឋី
HOUSEKEEPER	អ្នកថែទាំទីផ្ទះសំអាតផ្ទះ
HOUSEWORK	កិច្ចការផ្ទះផ្ទះ
HUGE	ធំ
HUMOR	ការកំប្លែង
HUNGER	ការកំប្លែង
HUNGRY	ឃ្នាន
HUNT	បរិច្ចាគ , រក
HURRY	ការប្រញាប់
HURT	ច្រកយ៉ាប់ , ឈឺ
HUSBAND	ប្តី , ស្វាមី

I

ICE	ទឹកកក
ICE CREAM	ការ៉ែម
IDEA	គំនិត , បរិ
IDENTIFICATION	សញ្ញាសំគាល់
IMMIGRANT	អ្នកចេញពីស្រុកខ្លួនដល់ ទីក្រុងថ្មីស្រុកខ្លួន
IMPATIENT	ការមិនអត់ចិត្ត
IMPOLITE	មិនចេះគួរសម
IMPORTANT	សំខាន់ , ធំ
IMPROVE	ធ្វើឱ្យល្អឡើង

INCH

KNOW

INCH	អ៊ីង (២,៥៤ ស.ម)
INCLUDE	បញ្ចូល , រួម
INDEPENDENCE	ឯករាជ្យ
INDUSTRY	ឧស្សាហកម្ម
INFORMATION	ព័ត៌មាន
INJURE	របួស
INK	ទឹកខ្មៅ
INSECT	សត្វល្អិតសត្វល្អាច
INSPECT	ពិនិត្យពិនិត្យ , ពិនិត្យមើល
INSTRUCTIONS	ការបង្ហាញ
INSURANCE	ធានារ៉ាប់រង
INTELLIGENT	ស្អាត , មានបញ្ញា
INTERFERE	ពារ៉ាង , ខាត់រ៉ាង
INTERNATIONAL	អន្តរជាតិ
INTEREST	ទាក់ចិត្ត
INTERPRETER	អ្នកបកប្រែ
INTERVIEW	សម្ភាសន៍
INVENT	ចរន្តិក
INVESTIGATE	ពិនិត្យសាកសួរ
INVITE	រហា , អញ្ជើញ
IRON	អ៊ីត , ឆ្នាំងអ៊ីត
ISLAND	ទឹកដី
ITEM	របស់វារបស់

JELLO	ទាញយ
JEWELRY	វត្ថុតម្កល់តម្កល់
JOB	ការ , មុខងារ
JOIN	ចូលរួម
JOKE	ចំអករលង
JUDGE	ចៅក្រម , ចាស់ចាស់
JUICE	ទឹក , ទឹកស្រព
JULY	កក្កដា
JUMP	រលោត
JUNE	មិថុនា
JUNGLE	វាល
JUSTICE	យុត្តិធម៌

K

KEEP	រក
KETTLE	កំប្លោង
KEY	គន្លឹះ
KICK	ទាត់ទាត់
KILL	សម្លាប់
KIND	ចិត្តស្អាត , សប្បុរស , ភ្នំ , ទីបី
KINDERGARTEN	សាលាសម្រាប់កូនក្រោម សាលា ៥ ឆ្នាំ
KISS	ទីបី
KITCHEN	ផ្ទះបាយ , បន្ទប់ដាំបាយ
KNEE	ស្មឹង
KNEEL	ស្តូកស្តូក
KNIFE	កាំបិត
KNOW	ចេះដឹង

្រ

JACKET	អាវ៉ែត
JAIL	គុក , ពន្ធនាគារ
JANITOR	អ្នកទុលាសង់សាត
JANUARY	រំដួល
JAR	ក្រដា
JEANS	អាវ៉ែតបាយ

LABEL

L

LABEL	ស្លាក
LABOR	ការងារ
LABORATORY	កន្លែងស្រាវជ្រាវ គិរិយាសាស្ត្រ
LADY	នារីស្រី , អ្នកស្រី
LAKE	បឹង
LAMB	កូនច្រូម
LAMP	ចំណីភ្លឺ
LAND	ដី
LANE	ផ្លូវតូច
LANGUAGE	ភាសា
LARGE	ធំ
LAST	ចុងក្រោយ , ចុង
LATE	យឺត
LATHE	ប្រដាប់ប្រក់ឆ្នាំង
LAUGH	ទំលឹច
LAUNDRY	ប្រាក់បោកស្រោច
LAUNDROMAT	កន្លែងស្រោចបោកស្រោច
LAUNDRY	ការស្រោចបោកស្រោច
LAUNDRY MAN	អ្នកស្រោចបោកស្រោច
LAW	ច្បាប់
LAWYER	ការពារ , មេធាវី
LAZY	ឱស័
LEAD	ដឹកនាំ
LEAF	ស្លឹកឈើ
LEARN	រៀន
LEASE	ផ្តល់អោយមានកុងត្រា
LEAVE	ទៅ
LEEK	ស្លឹកក្រូច
LEFT	ឆ្វេង
LEG	ជើង

LOSE

LEMON	ក្រូចស្វាយ (សំបកពណ៌លឿង)
LEND	ឱយឱ
LENGTH	ប្រវែង , បណ្តោយ
LET	បណ្តោយឱយ
LETTUCE	សាស្តាត់
LEVEL	ប្លាក
LIBRARY	បណ្ឌាល័យ
LIFE	ជីវិត
LIE	កុហក , កូតកូរ
LIGHT	ភ្លឺ , ភ្លឺភ្លឺ , ព្រលាត
LIGHTING	បំភ្លឺ
LIKE	ដូចគ្នា
LIMA BEAN	សន្លឹកក្រូចស្វាយបំប៉ន
LIME	ក្រូចស្វាយ (សំបកពណ៌បៃតង) , ក្រូចស្វាយ
LINE	ខ្សែ , បន្ទាត់
LINEN	ក្រូចស្វាយ
LINEN CLOSET	ទ្រង់ក្រូចស្វាយ
LIQUID	ទឹក , ទឹកភ្លៀង
LIST	បញ្ជី
LITTLE	តូច , តិច
LIVE	រស់រវើក
LIVING ROOM	បន្ទប់ទទួលភ្ញៀវ
LOAN	ឱយឱ
LOBSTER	បង្កើត
LOCATE	ទីកន្លែង
LOCK	ទឹក
LOCKER ROOM	ទ្រង់ក្រូចស្វាយ
LOCKSMITH	សាងសង់ក្រូចស្វាយ
LONELY	ឆ្ងាត់ស្ងៀម
LONG	វែង
LOOK	មើល
LOSE	បាត់បង់

LOT

MODERN

LOT ស៊ីឡូតិ
 LOUD ខ្លាំង
 LOVE ម្រេងច្បាប់
 LOW ទាប , អស់
 LUBRICATE បារម្ភរូបស
 LUCK ទូរគង់សំណាង
 LUNCH បាយទឹកក្រវាត់

M

MACHINIST អ្នកគ្រប់គ្រងម៉ាស៊ីន ,
 យន្តការ
 MAID អ្នកបម្រើ
 MAIL ទូរស័ព្ទ
 MAKE ធ្វើ
 MALE ប្រុស , ទេពកប្រុស
 MAN មនុស្សប្រុស
 MANAGER អ្នកប្រឹក្សា , អ្នក
 បម្រើការងារ
 MANY ច្រើន
 MAP ផែនទី , ប្លង់
 MARCH ម៉ាឌ , ម៉ាឌ
 ឬ ម៉ាឌ
 MARK ស្នាម
 MARKET ផ្សារ
 MARRY រៀបការ
 MASS ក្រុមប្រឹក្សាប្រតិបត្តិ ,
 មនុស្សច្រើន
 MATERIAL ឥដ្ឋ
 MATH គណិតសាស្ត្រ
 MATTER ករណី , កិច្ចការ
 MATTRESS គោក
 MAY ម៉ែសកា

MAYOR បេឡាហ្វូក្រង់
 MEAL បាយទឹក
 MEAN មានន័យថា ,
 ចិត្តសាក្រក់
 MEANS មធ្យោបាយ
 MEASURE ទំហំ , វាស់
 MEAT សាច់
 MECHANIC រ៉ាងឥដ្ឋ
 MEDICINE ថ្នាំ , ទូសថ
 MEET ជួបប្រទះ
 MELT រំលាយ
 MEMBER សមាជិក
 MEMORY ស្មារតី
 MENTION និយាយអំពី
 METAL ដែក , លោហធាតុ
 METHOD វិធីប្រើប្រាស់
 MIDDLE ពាក់កណ្តាល
 MIDNIGHT កណ្តាលយប់
 MICE ម៉ាស ៗ , ចក្រម
 MILLION លាន
 MILK ទឹកដោះស្រាយ
 MIND គំនិត
 MINER អ្នករកលោហធាតុ ,
 កម្មករដីក្រអូប
 MINERAL លោហធាតុ
 MINIMUM តិចជាងគេបំផុត
 MINISTER រដ្ឋមន្ត្រី
 MINUTE នាទី , ម៉ឺនុយ
 MIRROR កញ្ចក់
 MISS កង្វះ , នាង
 MISTAKE កំហុស
 MIX លាយ , ប្រូបកប្រួល
 MODERN សម័យ , ទំនើប

MOMENT

OBEY

MOMENT រំលង់រំលាច
 MONDAY ច័ន្ទថ្ងៃ
 MONEY លុយ
 MONEY ORDER ប័ណ្ណប្រើប័ណ្ណសម្រាប់
 MONTH ខែ
 MOON រណាកន្ទីរ , ព្រះច័ន្ទ
 MOP ដុតិ
 MORNING ព្រឹក
 MOTEL សណ្ឋាគារភ្នំ
 MOTHER ម្តាយ
 MOTHER-IN-LAW ម្តាយក្រីក
 MOTORCYCLE រថាច្រកយានយន្ត , ម៉ូតូ
 MOUNTAIN ភ្នំ
 MOUTH មាត់
 MOVE បង្វិច , រើសយាន
 MOVIE ភ្នំ
 MOVIE THEATER រោងភ្នំ
 MUCH ច្រើន
 MUSCLE សាច់ដុំ
 MUSHROOM ផ្លែឫក
 MUSIC ភ្នំ , ភ្នំភ្នំ
 MUSTACHE ភ្នំ
 MUSTARD GREEN ភ្នំ

N

NAIL ក្រចក , ដំណែន
 NAME ឈ្មោះ
 NAPKIN ក្រដាសបាយ
 NARROW ចង្រ្កាត់
 NATION ប្រទេស , ជាតិ
 NATIONALITY ជាតិ , សញ្ជាតិ
 NATURE ធម្មជាតិ

NEAR ជិត
 NECESSARY ចាំបាច់
 NECK ក
 NECKLACE ខ្សែក
 NEED ត្រូវការ
 NEEDLE ម្រាស់
 NEIGHBOR ជួរក្រៅជិតខាង
 NEPHEW ក្មួយប្រុស
 NEW ថ្មី
 NEWS ព័ត៌មាន
 NEXT ជិត , បន្ត
 NICE ស្រស់ប្រាយ , គួរសម
 NICKEL ប្រាក់សិរី
 NIECE ក្មួយស្រី
 NIGHT យប់
 NOISE សំឡេង
 NOON ថ្ងៃព្រឹក
 NORMAL ធម្មតា
 NORTH ខាងជើង
 NOSE ច្រមុះ
 NOTE កំណត់
 NOTEBOOK ក្រដាសរាយការណ៍
 NOTICE ប្រកាស
 NOVEMBER វិច្ឆិកា
 NOW ឥឡូវ
 NUMBER លេខ
 NURSE គូប
 NURSERY កន្លែងបណ្តុះបណ្តាល
 NUT ទាញ , ក្រាបឈើ

O

OBEY ត្រូវប្រកាន់

OBJECT

PEANUT

OBJECT គំនាំង , របស់
 OBSTETRICIAN គ្រូបេតិកភូបន្តិកកូន
 OCCUPATION មុខរបរមនុស្ស
 OCEAN មហាសមុទ្រ , សមុទ្រ
 OCTOBER តុលា
 OFFER ការទូទាត់
 OFFICE ការងារស្នាក់ការ , ការិយាល័យ
 OFFICIAL ផ្លូវការ
 OIL ប្រេង
 OLD ចាស់
 ONCE ម្ដង
 ONE-WAY TICKET សំបុត្រទៅតែមួយទិស
 ONION ទឹមប្រាំង
 OPEN បើក
 OPERATE បើកបរ , ចេះ
 OPERATOR អ្នកបើកបរ
 OPHTHALMOLOGIST វេជ្ជបណ្ឌិត (ភ្នែក)
 OPPOSE ទាស់
 OPPOSITE ផ្ទុយគ្នា , ផ្ទុយគ្នា
 OPTICIAN អ្នកសក់ភ្នែក
 ORANGE ក្រូច
 ORCHESTRA វង់ភ្លេង
 ORDER បង្គាប់ , របៀប , សំដាប់
 ORGANIZE រៀបចំ , ចាត់ចែង
 OUNCE អោនស៍ , ម្នាស់របស់ - វត្ថុទាំង
 OUTSIDE ខាងក្រៅ
 OVERSHOES ទូស្រោមស្រោមសំដាប់ដើមជើង
 OWE ខំស្រករដឹងសំដាប់ការងារចំណែកមនុស្ស

P

PACKAGE កញ្ចប់
 PAGE ទំព័រ
 PAIN សើ
 PAINT សាបពណ៌
 PAIR មួយគូ
 PAJAMAS អាវសំដាប់ពាក់គេង
 PAMPHLET ក្រសាលបត្រតូចៗ ពោលពាក្យ
 ដោយពាក្យខ្លី
 PAN ឆ្នាំង
 PANTSUIT វិញ្ញាបន្ត
 PANTS ខោ
 PAPER ក្រសាល
 PARADE ដង្ហែង , ដេញត្រួត
 PARDON ទោសសុំ , ព្រាបបូជា
 PARENTS ឪពុកម្តាយ
 PARK ចត
 PARKING ចំណត
 PAROCHIAL SCHOOL វិទ្យាល័យក្រុមបុរាណសាស្ត្រ
 PART ភ្នែកក្រសាលសាស្ត្រមួយ
 ទំព័រ , ចំណែក
 PARTY ការផ្សំផ្សំ
 PASS ប្រឡងសំដាប់
 PASSENGER អ្នកដំណើរ
 PASSPORT សិទ្ធិកម្មសំដាប់
 PATIENCE អំណាច
 PATIENT គាត់គ្រប់ , គ្រប់ , អ្នកជំងឺ
 PATIO ខាងក្រោយផ្ទះសំដាប់
 PATTERN គំនូរ , គ្រាប់
 PAY បើកសុយ , បង់សុយ
 PEACE សន្តិភាព
 PEACH ទំនៀមដឹងម្យ៉ាងស្រដៀង ភ័យ
 PEANUT សំណុំកម្រី

PEAR

PEAR	សិវី
PEAS	សន្លឹកកម្មសត្វ៤ . ពារីវិបត្តិ
PEDIATRICIAN	វេជ្ជសាស្ត្របឋមកូនក្មេង
PEN	ស៊ីប៊ាតកា
PENCIL	ខ្សែរឹស
PENNY	រិសេន
PEOPLE	បណ្តាញស្រូវ , បណ្តាញ
PEPPER	រម្មស
PERCENT	ភាគរយ
PERFECT	ត្រូវស្របទាំងស្រុង
PERIOD	រយ រាល
PERMANENT	ស្ថាពរ , អចិន្ត្រៃយ៍
PERMIT	អនុញ្ញាតិឱ្យ
PERSON	មនុស្ស , នាក់
PHARMACIST	ឱសថករ
PHONE	ទូរស័ព្ទ
PHOTOGRAPHER	អ្នកថតរូប
PHRASE	ឃ្លា
PHYSICIAN	វេជ្ជសាស្ត្រ
PICTURE	រូបថត
PIECE	ដុំ , កំរិត
PIG	ស្រូវ
PILLOW	ទ្រទ្រង
PILLOW CASE	ក្របខ្នងទ្រទ្រង
PIN	មូលបារាំង
PINK	ពណ៌ក្រហម
PINT	រង្វាស់របស់ទឹក
PIPE	ខ្សែ
PLACE	កន្លែង
PLAN	គម្រោងការងារ , ផែនការ រៀនសូត្រ
PLANE	យន្តហោះ
PLANT	រោងចក្រ , រដ្ឋមន្ត្រី

PRACTICE

PLATE	ចាន
PLATFORM	សាន
PLAY	លេងប្រដាប់ , លេង
PLEASANT	ភាគច្រើន , សប្បាយ
PLUM	ផ្លែឈើខ្នងខ្នាត
PLUMBER	និស្សិតបរិក្ខារ
PLUS	ឬក
POCKET	ហោរចាំ
POINT	ចំណុច
POISON	បំពុល
POLICE	ប៉ូលីស , ក្រុមនគរបាល
POLICE OFFICER	ប៉ូលីស
POLICE STATION	ប៉ូលីស
POLICY	របៀប ឬ ច្បាប់
POLITE	គួរសម
POOR	ក្រីក្រ , ទីវង្ស
POPULATION	ប្រជាជន , ប្រជាពលរដ្ឋ
PORCH	ប្រលាយដុំ
PORK	សាច់ស្រូវ
PORT	រំលឹកប៉ាស់
PORTER	អ្នកទូករទេះនាវា កុប៉ាស់
POSITION	មុខងារ
POSSIBLE	ទឹកចិត្ត , អាច
POST	បន្ទាយ
POST OFFICE	ប៉ូស្ត , ទីប្រលាយដុំ
POSTAGE	តម្លៃប្រៃសណីយ៍
POTATO	ស្ពៃបារាំង
POTS AND PANS	ចានផ្ទាំង
POUND	ឬក , កក់
POWDER	រម្ម
POWER	អំណាច , មហិមា
PRACTICE	ហាត់

PRAY

RAIN

PRAY ប្រសំស្រែត, ប្រសំស្រែត
 PRAYER អ្នកស្រុកស្រី
 PRESCRIPTION វិញ្ញាបនបត្រ
 PRESENT បច្ចុប្បន្នភាព, វេលាសម្រេច
 PRESIDENT អធិបតី
 PRICE តម្លៃ
 PRINCIPAL គ្រូសាលា
 PRINTER អ្នកបោះពុម្ព
 PRISON គុក, ពន្ធនាគារ
 PRIVATE ឯកជន
 PRIZE រង្វាន់
 PROBLEM ប្រធាន, បញ្ហា
 PROCESS របៀប, វិធី
 PRODUCE ផលិតផល
 PRODUCT ផលិតផល
 PROFESSION របរ, វិជ្ជាជីវៈ
 PROFESSOR គ្រូសាលា
 PROFIT ចំណូល
 PROGRAM កម្មវិធី
 PROGRESS លទ្ធភាព, ចំណេះ
 PROMISE សន្យា, ធានា
 PROPERTY ទ្រព្យសម្បត្តិ, ភស្តុតាង
 PROPOSE អង្វរ
 PROTECT ការពារ
 PROTEST គំរាម
 PROUD សង្ឃឹម, រង្វាន់
 PROVE បញ្ជាក់ទិសដៅ
 PROVIDE ផ្តល់
 PRUNE កែច្នៃ
 PSYCHOLOGIST គ្រូពេទ្យចាត់ចែង
 P.T.A. សហគមន៍ប្រយោជន៍
 មាតាបិតា

PUBLIC សាធារណៈ
 PUBLIC SCHOOL សាលាសាធារណៈ
 PUBLISH បោះពុម្ព
 PUDDING ទំនុក
 PULL ទាញ
 PUMPKIN រន្ធគុក
 PUNISH ផ្តាច់ទណ្ឌកម្ម
 PURE បរិសុទ្ធ
 PURPLE ពណ៌ស្វាយ
 PURPOSE គោលបំណង
 PUSH រុញ
 PUT ដាក់

Q

QUALITY គុណភាព
 QUANTITY ចំនួន
 QUARTER រដូវកាល, មួយភាគបួន
 QUESTION ប្រធាន, សំណួរ
 QUICK ឆាប់, ប្រញាប់
 QUIET ស្ងាត់ស្ងៀម

R

RACE ប្រជានុប្បវត្ត
 RADIO វិទ្យុ
 RADISH អំឡិក់
 RAILROAD STATION សាលាអយុត្តយោបាយ, ភ្នំពេញ
 RAIN ភ្លៀង

RAINCOAT

RUN

RAINCOAT	អាវភ្លៀង
RAISE	រើសក , ឆន្ទ្យឹង
RAISINS	ទំពាំងបាយជូន ឬ គ្រាប់
RAZOR	កាំបិតកោន
REACH	លូក
READY	រួច
REAL	មែន
REAL ESTATE	ដីធ្លី
REASON	ហេតុផល
REASONABLE	សមហេតុផល
RECEIPT	បង្កាន់ដៃ
RECENT	ថ្មី
RECESS	រោងសំរាក រលង
RECOGNIZE	ទទួលស្គាល់
RECOMMEND	អើយណាស់លូ
RECORD	កំណត់ , លំណាំភ្លៀង
RECREATION	កន្លែងរលង
RED	ពណ៌ក្រហម
REDUCE	បន្ថយ
REFER	ទិញទំនិញ
REFRIGERATOR	ទូទឹកកក
REGISTER	កត់ត្រា , ចុះឈ្មោះ
REGISTERED MAIL	សំបុត្រភ្លើងផល មានបង្កិតបង្កំចេញចូល
REGISTRAR	កន្លែងចុះឈ្មោះ
REGISTRATION	ការចុះឈ្មោះ
REGULAR	ធម្មតា
REJECT	បដិសេធ
RELATION	ការទាក់ទង
RELATIVES	ក្រុមញាតិ , បងប្អូន
RELIGION	សាសនា , សំនៀង
REMEMBER	ចំណាំ , រំលឹក
RENT	ស្នាក់ , ទិញដី
REPLACE	ជំនួស , ជំនួស

REPORT	របាយការណ៍
REPORT CARD	ក្រសួងរបាយការណ៍
REPRESENT	តំណាង
RESIDENT	អ្នកស្រុក
RESPONSIBLE	តំបន់ការទុកស្រុក
REST	សម្រាក , សំរិហ
RESTROOM	បន្ទប់ទឹក
RESTAURANT	ហាងបាយ , រោងស៊ីបង្កួន
RESULT	លទ្ធផល
RESUME	សន្ទនាបន្តប្រជុំភ្នំ របស់ខ្លួនវាង
RETURN	ត្រឡប់មកវិញ
RICE	បាយ
RIDE	ជិះ
RIGHT	ត្រូវ , ត្រឹម
RING	ចង្កៀង
RISE	រះ , រើសឡើង
RIVER	ទន្លេ
ROAD	ផ្លូវ
ROB	ប្លន់
ROCK	ថ្ម
ROLL	ប្រឡង , មួន
ROOF	ដំបូល
ROOM	បន្ទប់
ROUGH	ក្រហមក្រហង
ROUND	មួន
ROUND-TRIP TICKET	សំបុត្រភ្លើងដំណើរទៅមក
ROUTE	ផ្លូវ
RUBBER	កៅស៊ូ
RUG	គ្រាប់
RUIN	ទុក្ខភ្នំ
RULER	បន្ទាត់
RUN	រត់

S

SAD	រតីតិក
SAILOR	អ្នករើសកូប៉ាល់
SALARY	ប្រាក់ខែ
SALE	លក់ចុះវិដ្ឋ
SALT	អំបិល
SALVATION ARMY STORE	ហាងលក់របស់ វិសាលករអ្វីវិភាគទានទិយ
SAME	ដូចគ្នា
SAND	ឧស្ម័ន
SANDAL	វិល្ល្យករអ៊ីសស្រីក
SANDPAPER	ក្រដាសខាត
SARDINE	ត្រីខ្យល់
SATISFY	អាចពេញចិត្ត
SATURDAY	រសាប
SAUCE PAN	ឆ្នាំងតូច
SAVE	សន្សំវិញ, ទ្រទ្រង់ទ្រព្យ
SAW	ទាន់ដៃ
SAY	និយាយ
SCARF	កន្សែងចងកក់ទិយវងារ
SCHEDULE	កម្មវិធី, កាលវិភាគ
SCHOOL	សាលា
SCIENCE	វិទ្យាសាស្ត្រ
SCIENTIST	អ្នកវិទ្យាសាស្ត្រ
SCORE	ពិន្ទុ
SCREAM	ទ្រំលាត
SCREW	ឆ្នុរ
SCREWDRIVER	ឆ្នុរស្រាប
SEA	សមុទ្រ
SEAFOOD	ម្ហូបសមុទ្រ
SEARCH	ប្រកាស, រកវិភាគ
SEAT	កន្លែងស្ដុយ
SECRET	សម្ងាត់

SECTION	វិស្វក
SEE	ទើល
SEEM	ដូចជា
SELFISH	កំណាច់
SEMESTER	សមាស
SEND	បញ្ជូន, ផ្ញើ
SENTENCE	ប្ប, កាត់ទោស
SEPTEMBER	កញ្ញា
SERIOUS	ម៉ឺងម៉ាត់
SESAME	ស្វរ
SETTLE	សម្របសម្រួល
SEW	រើស
SHAKE	ញោច, រង្វើ
SHALLOW	ទឹក
SHAPE	រូបរាង
SHARE	ចំណែក
SHARP	មុត
SHEET	ក្របាលពួក, សន្លឹក
SHERIFF	មេឃុំ
SHINE	ដុះខាត, ចាំង
SHIP	កូប៉ាល់
SHIRT	អាវស៊ីម
SHOCK	ច្បាប់, ចក់ស្លុត
SHOE	ស្បែករើស
SHOOT	បាញ់
SHORT	ខ្លី
SHOULDER	ស្មា
SHOW	បង្ហាញ
SHOWER	ទឹកស្រាបពួក
SHRIMP	បង្កា
SHUT	បិទ
SHY	រាម្យនាស
SICK	ស៊ី
SIGN	ស៊ីនេមា, ចុះហត្ថលេខា

SILK

SILK	ស្រូវក
SILVER	ប្រាក់
SILVERWARE	កាំបិត , ស្រាយប្រាក់, សម ៥៧៥
SIMPLE	ស្រួល
SINCERE	ត្រង់ , ស្មោះត្រង់
SING	ច្រៀង
SINK	ស្រក
SIT	ស្និទ្ធ
SIZE	ទំហំ
SKIN	ស្បែក
SKIRT	សំពត់
SKY	ទម្រង់
SLEEP	ទេសក , ទេសទានសំណាក
SLEEVE	ទំព័រអាវ
SLIP	ទម្រង់
SLOW	យឺត
SMALL	តូច
SMART	ភ្លឺភ្លាម , មានប្រាសាទ
SMASH	បំផ្លាញ , បំផ្លាញខ្លាំង
SMELL	ក្លិន
SMILE	ញញឹម
SMOOTH	ទន់ភ្លាម
SNEAKERS	ស្បែកទំនើបបាតា
SNOW	ទឹកកក
SOAP	សាប៊ូ
SOCKS	ស្រោបទំនើប
SOIL	ដី
SOFA	ទៅរើទំនើប , សាប៊ូ
SOLID	រឹង
SOLDIER	ទាហាន
SOME	ខ្លះ , ខ្លះ

STATE

SON	កូនប្រុស
SON-IN-LAW	កូនប្រុសប្រពន្ធ
SONG	ច្រៀង
SORE	រលា
SORT	ទ័ព
SORRY	សម្រេច
SOUND	សំឡេង , សូរ
SOUP	ស៊ុប , ស្រូបទឹក
SOUR	ផ្លែ
SOYBEAN	សាច់ណាតាយ
SPACE	កន្លែង , អាកាស
SPEAK	និយាយ
SPECIAL	ពិសេស
SPECIALIST	អ្នកបរិច្ចាគទេស
SPEECH	ស្តីដំបូង , សុំសុំកថា , សំដី
SPEED	លឿន
SPELL	ប្រកប
SPICES	ច្រៀង
SPEND	ចំណាយ
SPLIT	បំបែក
SPONSOR	ទំនុកបំណង
SPOON	ស្រាយប្រាក់
SPORT	កីឡា
SPRAIN	ទ្រុឌ , ទ្រុឌ
SPREAD	ផ្សាយ , ពេលដាល
SPRING	ទឹក
SQUARE	បន្ទប់សំរេង
STAMP	ទំនុកបំណង , ទឹក
STAR	ផ្កាយ
STARCH	ស្រូវស្រកប្រុក (ទាហាន)
START	ចាប់ផ្តើម
STATE	ទ័ព , ទំនើប

STATEMENT

TELEPHONE

STATEMENT ភាគទុំប៉ង
 STAY រស់នៅ , រស់លាក់
 STEAL លួច
 STEEL ទំនើក
 STEP សំបោន
 STEP-DAUGHTER កូនច្បងក្រីស៊ី
 STEP-SON កូនច្បងក្រីស៊ី
 STOMACH ក្រីស៊ី , ទោះ
 STOMACH ACHЕ លិចទោះ
 STONE ថ្ម
 STORE ហាងលក់ទំនាក់
 STORY ទំនៀង
 STRANGE ទំនើក , ចម្លែក
 STREET ផ្លូវ
 STRIKE បោះទុក
 STRING ទំនៀង
 STRING BEAN សរស្រាវក្រីស៊ី
 STRONG ទំនៀង
 STUDY ទំនៀង
 STUPID ទំនាតស្ងាត់ , សំរិល
 SUBJECT វិជ្ជា
 SUCCEED សម្រេច , ឈ្នះ
 SUDDEN ភ្លាមៗ , ទំនាត
 SUFFER ទំនើក
 SUGAR ស្ករ
 SUIT ខ្លួនសំបាប់
 SUITCASE ទំនៀង , បិល
 SUMMER ទំនៀង
 SUN ក្រីស៊ី
 SUNDAY ទំនៀង
 SUPERMARKET ហាងលក់ទំនៀង
 SUPERVISOR ទំនៀង , ទំនៀង
 SUPPLY សម្រាប់
 SUPPORT ក្រីស៊ី , ទំនៀង

SURFACE ទំនៀង
 SURGEON វិទ្យាសាស្ត្រ
 SURNAME សាមគ្រីស៊ី
 SURPRISE ភ្ញាក់ភ្ញើ
 SWIM ទំនៀង
 SWEATER សារទំនៀង
 SWEET ទំនៀង
 SWEET POTATO ទំនៀង
 SYSTEM ទំនៀង

I

TABLE តុ
 TABLE CLOTH ក្រដាសតុ
 TAIL ក្រដាស
 TAILOR សំរាប់កាត់សំបោន
 TALK និយាយ
 TAKE យក
 TALL ខ្ពស់
 TANGERINE ក្រីស៊ី
 TAPE ទំនៀង
 TAPE MEASURE ទំនៀង
 TASTE ស្រាតិ , ទំនៀង
 TAX ពន្ធនិយម , ពន្ធ
 TAXICAB ទំនៀង
 TEACH បង្រៀន
 TEACHER គ្រូបង្រៀន
 TEAM កង , ភ្នាក់ , ទំនៀង
 TEAPOT ប៉ង
 TEASPOON ស្រាបូកទំនៀង
 TELEGRAM ទំនៀង
 TELEPHONE ទំនៀង

TELEVISION

TUESDAY

TELEVISION	ទូរទស្សន៍
TELL	ប្រាប់
TEMPORARY	បណ្តោះអាសន្ន
TENANT	អ្នកជួលផ្ទះ
TENNIS	តិនីស
TERM	និកកាល
TERRIBLE	អាក្រក់លទ្ធិម
TEST	ពិនិត្យស័ង , ស្រង
TEXT	តេឡេទ្រាម , លិខិត
TEXTBOOK	សៀវភៅសិក្សា
TICKET	សំបុត្រ , សំបុត្រ
TIE	ចង
TIE	ក្រកាត់
TIGHT	រឹងរាស់ , តឹង
TIME	ពេលវេលា
TIRED	អស់កម្លាំង
THANK	អរគុណ
THEATER	ទេសាភិវិទ្យា រណ្តៅ
THERE	ទីនោះ
THICK	ក្រកាត់
THIN	ស្រួច
THING	វត្ថុសរុប
THINK	គិតគូរ
THIRSTY	រមែងក្អែក
THREAD	សំបុត្រ
THRIFT SHOP	ហាងលក់របស់ចាស់
THROAT	ចំហង់ក
THROW	ទុក្ខៈចោល
THURSDAY	ថ្ងៃប្រាសាទសុក្រ
THRU-WAY	ផ្លូវរថ្នាក់កាត់តាម
TOAST	សំប៉ែតស្រង
TODAY	ថ្ងៃនេះ
TOE	ប្រាមស្រង
TOGETHER	ជាមួយគ្នា

TOMATO	ប៉េស៊ីនប៉េ
TOMORROW	ស្អែក
TON	តោន
TONGUE	អណ្តាត
TOOL	គ្រឿងបរិក្ខារ
TOOTH	ស្នាម
TOOTHACHE	ស្នាមស្នាម
TOOTHPASTE	ថ្នាំស្អាតស្នាម
TOP	ខាងលើ
TOUCH	ស្រប , ប៉ះ
TOWEL	ក្រដាស
TOWN	ស្រុក , ខេត្ត
TRADE	ស្នាមស្នាម
TRADE	ផ្ទះបាយ
TRADITION	ប្រពៃណី
TRAIN	ទ្រនុង
TRANSLATOR	អ្នកបកប្រែ
TRANSFER	បញ្ជូន , ផ្លាស់ប្តូរ
TRANSPORT	សំបុត្រ , សឹកសំ
TRAVEL	ទិសដៅ
TRAY	ថាស
TREE	ដើមឈើ
TRICK	និកល , បង្ខំ
TRIP	ដំណើរ
TROUBLE	ទ្រង់ , ចលាចល
TROUSERS	ខោបង្កាត់
TROUT	ត្រីត្រាត
TRUCK	ទ្រនុង
TRUE	ត្រឹមត្រូវ , ប្រាកដ
TRUNK	បិប្រាំង , ប្រាមយាង
TRUST	ទុកចិត្ត
TRY	សាកសួរ , សាកសួរ
TUESDAY	ថ្ងៃអង្គារ

TUITION

WANT

TUITION	វិជ្ជាសិក្សា
TUNA FISH	ត្រីត្រីតូណា
TURKEY	មាន់ប្រាសាង
TURN	ទទឹង
TURNPIKE	ផ្លូវថ្នល់ប្រក្រតី
TURPENTINE	រូប្យបង់ចំហុយយករចេញ ពីរសិប្រសប់
TUTOR	អ្នកបង្រៀនស្នាក់
TWICE	ពីរដង
TYPE	កាយសង្ក័សិរសទ
TYPE	ភូន , ទ័យប , យ៉ាង
TYPIST	អ្នកកាយសង្ក័សិរសទ

U

UGLY	អាក្រក់
ULCER	សើ
UMBRELLA	ស៊ុត
UNCLE	ទីតារាមា , ពូ
UNDER	ខាងក្រោម
UNDERSTAND	យល់
UNDERWEAR	អាវក្រចនាប់
UNION	សហគ្រាស , សហភាព
UNITE	រួបរួម
UNITY	សិក្សាភាព , សាមគ្គី
UNIVERSITY	សាកលវិទ្យាល័យ
UPHOLSTERER	អ្នកដេកកាយសង្ក័សិរសទ
UPSET	ស្រពិចស្រពិល , ខឹង
UPSTAIRS	ខាងលើ
URGE	ប្រទាញប៉ង , ទង្វើន , បង្ខំ
USE	ប្រើ , ប្រើប្រាស់
USEFUL	មានប្រយោជន៍
USUAL	ស្របគោល

V

VACATION	វិស្សមកាល , ទំកង
VACCINATE	ចាក់ថ្នាំ
VACUUM CLEANER	ប្រដាប់សំអាតក្រដាស
VALUE	តម្លៃ
VILLAGE	ឃុំ , ភូមិ
VANILLA	វាសិលា
VANITY TABLE	តុសំរាប់ដាក់ទ្រង់ទ្រាយតុបតែងខ្លួន
VARY	ផ្សេងៗ
VEAL	សាច់កូនទោ
VEIN	សរសៃ
VEGETABLE	បន្លែបន្លក
VIEW	ទិសភាព
VIOLENT	គំរើយង់យង់
VIRUS	រមាណាស
VISIT	ចាកសាង
VOICE	សូរស្រង
VOLUNTARY	ស្ម័គ្រចិត្ត
VOTE	ឆ្នោតស្នើ

W

WAIST	ចង្កេះ
WAIT	ចាំ
WAITER	អ្នកបំរើក្នុងទោសនីយដ្ឋាន (ប្រុស)
WAITING ROOM	បន្ទប់រង់ចាំ
WAITRESS	អ្នកបំរើក្នុងទោសនីយដ្ឋាន (ស្រី)
WALK	ទស្សនា
WALL	ជញ្ជាំង
WALLET	កាបូបស្រព (ប្រុស)
WANT	ចង់បាន

WAR ល្បែងសង្គ្រាម
 WARM ក្ដៅ ក្ដៅ ក្ដៅ ៤
 WARN បារម្ភ
 WASH លាង , ជ្រាប
 WASHING MACHINE ម៉ាស៊ីនជ្រាបខោអាវ
 WATCH ទស្សនា
 WATCH MAKER អ្នកធ្វើទស្សនា
 WATER ទឹក
 WATERMELON ទឹកក្រូច
 WAVE ទឹករលក
 WAY ផ្លូវ
 WEAK ខ្សោយ
 WEATHER សីតុណ្ហភាព
 WEALTHY អ្នកមានប្រទានប្រាក់
 WEAPON ទ្រព្យសម្បត្តិ
 WEAR ពាក់
 WEDNESDAY ទីប្រាំបី
 WEEK អាទិត្យ
 WEIGH ធ្ងន់ , ប៉ាន់
 WELDER ដាស់ស្រូវ
 WELL ដាច់ស្រូវ , ប្រសើរ
 WEST ខាងលិច
 WET ទឹក , រលីម
 WHEAT គ្រាប់ទាប
 WHEEL កង់ ឡាន
 WIDE ទូលាយ
 WIFE ប្រពន្ធ
 WILD ហាហាន
 WIN ឈ្នះ
 WIND ខ្យល់
 WINDOW បង្អួច
 WINE ស្រា
 WING ស្រោច
 WINTER រដូវក្ដៅ
 WIRE ខ្សែស្រួត

WISE ចិត្តស្អាត , ហ្មត់ចត់ , ភ្នែក
 WISH បំណង , ចំណង់ចិត្ត
 WHITE សសស
 WITH ជាមួយ , សម្រាប់
 WITHDRAW ដកថយ
 WITHIN ខាងក្នុង
 WITHOUT គ្មាន
 WOMAN ស្រី
 WOOD ឈើ
 WOOL ទ្រីង
 WORD ពាក្យ
 WORK កិច្ចការ
 WORLD ពិភពលោក
 WORRY ប្រយុទ្ធ
 WOUND មុនរបួស
 WRENCH ប្រដាប់បំបាត់ប្រដាប់
 WRITE លេខលេខ
 WRONG ខុស

Y

YARD ទីស្នាក់ , ក្រុមប្រឹក្សា
 YARDMAN អ្នកធ្វើក្រុមប្រឹក្សា
 YEAR ឆ្នាំ
 YELLOW លឿង
 YESTERDAY ម្សិលមិញ , ម្សិលមិញ
 YOGURT យ៉ាក
 YOUNG ក្មេង , យុវ
 YOUTH ក្មេង , យុវជន

Z

ZOO ភ្នំសត្វ

